



I. ព័ត៌មានសង្ខេបអំពីអាជីវកម្ម

១. សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

តាងនាមក្រុមប្រឹក្សាភិបាល ខ្ញុំមានកិត្តិយសក្នុងការចែករំលែកនូវរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ប្រូស្រ អ៊ុនស្វរេន ម.ក សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ("FY2025")។ របាយការណ៍នេះផ្តល់នូវព័ត៌មានយល់ដឹងអំពីលទ្ធផលការងារ និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងអំឡុងឆ្នាំដែលបានត្រួតពិនិត្យ។

ក្រុមហ៊ុនបានបន្តសកម្មភាពចម្បងរបស់ខ្លួន ក្នុងការផ្តល់សេវាធានារ៉ាប់រងទូទៅនៅក្នុងប្រទេសកម្ពុជា ដោយមិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ណាមួយឡើយក្នុងអំឡុងឆ្នាំនេះ។ ក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៩៨១.១៩៧ ដុល្លារអាមេរិក (៣,៩៤ ពាន់លានរៀល) ហើយមិនមានការបែងចែកឬផ្តល់ ភាគលាភណាមួយត្រូវបានប្រកាសនោះទេ។ សំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់បំណុលសង្ស័យ ទ្រព្យសកម្មចរន្តទាំងអស់ត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវ ហើយមិនមានការផ្ទេរជាសារវន្តទៅកាន់ទុនបម្រុង ប្រតិបត្តិការមិនធម្មតា ឬព្រឹត្តិការណ៍សំខាន់ៗក្រោយកាលបរិច្ឆេទបញ្ចប់គ្រាឡើយ។

ក្នុងអំឡុងឆ្នាំនៃការត្រួតពិនិត្យនេះ មិនមានការចេញភាគហ៊ុនថ្មី បំណុលជាយថាហេតុ ឬការផ្លាស់ប្តូរសំខាន់ណាមួយដែលប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។ ក្រុមប្រឹក្សាភិបាលទាំងអស់មិនមានការផ្លាស់ប្តូរទេពេញមួយឆ្នាំ។ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនក៏នៅដដែល ដោយលោក ឈុន វណ្ណា កាន់កាប់ភាគហ៊ុន ៤០% លោក ឈុន សុភារៈ កាន់កាប់ភាគហ៊ុន ៣០% និង លោកស្រី ឈុន សុភារ័ត្ន កាន់កាប់ភាគហ៊ុន ៣០%។ មានតែប្រធានក្រុមប្រឹក្សាភិបាលប៉ុណ្ណោះដែលកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន ដោយមិនទទួលបានអត្ថប្រយោជន៍បន្ថែម ឬផ្តល់អ្វីជូនលោកនោះឡើយ។ ក្រុមហ៊ុនរក្សាបាននូវកំណត់ត្រាគណនេយ្យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបានយ៉ាងត្រឹមត្រូវ និងអនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRSs)។

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការធានាថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញពីស្ថានភាពហិរញ្ញវត្ថុលទ្ធផលប្រតិបត្តិការ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនត្រឹមត្រូវ និងពិតប្រាកដ។ ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា គោលការណ៍គណនេយ្យសមស្របត្រូវបានអនុវត្តយ៉ាងសង្គត របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំដោយផ្អែកលើមូលដ្ឋាននៃការបន្តនិរន្តរភាពអាជីវកម្ម (Going Concern Basis) និងបានទទួលការអនុម័តត្រឹមត្រូវផងដែរ។

សេចក្តីថ្លែងអំណរគុណ

តាងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន និងភាគីពាក់ព័ន្ធដ៏មានតម្លៃរបស់យើង សម្រាប់ការគាំទ្រ និងការបន្តជឿទុកចិត្តរបស់គាត់។



ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់និយ័តករធានារ៉ាប់រងកម្ពុជា សម្រាប់ការគាំទ្រ និងការបន្តណែនាំរបស់គាត់។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះគណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន សម្រាប់ការប្តេជ្ញាចិត្ត និងការលះបង់ក្នុងការបំពេញការងារ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះក្រុមប្រឹក្សាភិបាលរបស់យើង សម្រាប់ការផ្តល់ដំបូន្មានដ៏ឆ្លាតវៃ និងការបន្តគាំទ្រ ដែលនឹងជួយឱ្យយើងអាចសម្រេចបាននូវគោលដៅរបស់យើងក្នុងឆ្នាំខាងមុខ។

២. សាររបស់អគ្គនាយិកា

សម្រាប់ឆ្នាំបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមហ៊ុនបានបន្តប្រតិបត្តិការនៅក្នុងបរិបទដែលមានបញ្ហាប្រឈម ខណៈបន្តរក្សាការផ្តោតលើការពង្រឹងការវាយតម្លៃហានិភ័យធានារ៉ាប់រង ប្រសិទ្ធភាពប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យប្រកបដោយភាពប្រុងប្រយ័ត្ន។ បុព្វលាភធានារ៉ាប់រងដុល (Gross Written Premium) បានកើនឡើង ១២,៣៥% ដល់ ៥៦៩.៧៩៣ ដុល្លារអាមេរិក ដែលបង្ហាញពីការកើនឡើងនៃសកម្មភាពអាជីវកម្ម។ ទោះជាយ៉ាងណា បុព្វលាភធានារ៉ាប់រងសុទ្ធដែលទទួលបាន (Net Earned Premium) បានថយចុះគួរឱ្យកត់សម្គាល់មកនៅត្រឹម ១៥.៣៤៩ ដុល្លារអាមេរិក ដោយសារពេលវេលានៃការទទួលស្គាល់បុព្វលាភធានារ៉ាប់រង និងបុព្វលាភធានារ៉ាប់រងមិនទាន់ទទួលស្គាល់ (Unearned Premium Reserves) មានកម្រិតខ្ពស់។ សំណងធានារ៉ាប់រងដែលបានកើតឡើង (Claims Incurred) បានកើនឡើងដល់ ៦០.៨១៨ ដុល្លារអាមេរិក ដែលបណ្តាលឱ្យមានការកើនឡើងបន្តិចនៃអនុបាតនៃការខាតបង់ (Loss Ratio) ដល់ ១០,៦៧%។ ក្រុមហ៊ុនក៏បានកែសម្រួលនូវការគ្រប់គ្រងការចំណាយផងដែរ ដោយអនុបាតចំណាយ (Expense Ratio) បានថយចុះមកនៅត្រឹម ២០៨,០៤% ដែលនាំឱ្យអនុបាតចំណាយសរុប (Combined Ratio) មានភាពប្រសើរឡើងដល់ ២១៨,៧១% ទោះបីជាវានៅតែខ្ពស់ជាងកម្រិតប្រាក់ចំណេញដែលបានកំណត់ក៏ដោយ។

ក្រុមហ៊ុនបានកត់ត្រាការខាតបង់ពីការធានារ៉ាប់រង (Underwriting Loss) ចំនួន (៨៦៧.៦៦៥) ដុល្លារអាមេរិក និងការខាតបង់សុទ្ធ (Net Loss) ចំនួន (៩៨១.១៩៧) ដុល្លារអាមេរិក សម្រាប់ឆ្នាំនេះ។ ទ្រព្យសកម្មសរុបបានថយចុះមកចំនួន ៦,៧៧ លានដុល្លារអាមេរិក និងមូលធន ក៏បានថយចុះមកចំនួន ៦,១៦ លានដុល្លារអាមេរិក ភាគច្រើនបណ្តាលមកពីការខាតបង់។ ទោះបីជាយ៉ាងនេះក៏ដោយ ក្រុមហ៊ុននៅតែរក្សាអនុបាតសាធារណជីវីងមាំ (Solvency Ratio) នៅកម្រិត ១៦៣% ដែលស្របតាមតម្រូវការនៃបទប្បញ្ញត្តិ។

ចាប់ពីពេលនេះតទៅ គណៈគ្រប់គ្រងប្តេជ្ញាបន្តពង្រឹងសមត្ថភាពក្នុងការធានារ៉ាប់រងកែលម្អ ប្រសិទ្ធភាពចំណាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការទាំងមូល ដើម្បីសម្រេចបាននូវប្រាក់ចំណេញប្រកបដោយចីរភាព។



គណៈគ្រប់គ្រង សូមសម្តែងការដឹងគុណចំពោះ និយ័តករធានារ៉ាប់រងកម្ពុជា ក្រុមប្រឹក្សាភិបាល ដៃគូអាជីវកម្ម និងបុគ្គលិកទាំងអស់ សម្រាប់ការបន្តគាំទ្រ និងកិច្ចសហការរបស់គាត់។

៣. ព័ត៌មានហិរញ្ញវត្ថុសង្ខេប

របាយការណ៍សង្ខេបអំពីប្រាក់ចំណេញ ឬខាត និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ផ្តល់នូវទិដ្ឋភាពទូទៅអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់រយៈពេលបីឆ្នាំ ដែលបញ្ចប់នៅឆ្នាំ ២០២៣ ២០២៤ និង ២០២៥ ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុដែលអាចអនុវត្តបាន និងតម្រូវការនៃបទប្បញ្ញត្តិ។

បុព្វលាភធានារ៉ាប់រងដុល (Gross Written Premium) និងបុព្វលាភធានារ៉ាប់រងសុទ្ធដែលទទួលបាន (Net Earned Premium) បង្ហាញពីកម្រិតនៃសកម្មភាពធានារ៉ាប់រងក្នុងរយៈពេលបីឆ្នាំ។ សំណងធានារ៉ាប់រងដែលបានកើតឡើង (Claims Incurred) តំណាងឱ្យសំណងធានារ៉ាប់រងដែលបានទទួលស្គាល់ក្នុងអំឡុងពេលនីមួយៗ ខណៈដែលលទ្ធផលប្រតិបត្តិការធានារ៉ាប់រង (Underwriting Result) បង្ហាញពីលទ្ធផលនៃប្រតិបត្តិការធានារ៉ាប់រង មុនពេលគិតបញ្ចូលចំណូលពីការវិនិយោគ និងចំណូលផ្សេងៗ។ ប្រាក់ចំណេញ/(ខាត) សុទ្ធ (Net Profit/ Loss) តំណាងឱ្យលទ្ធផលហិរញ្ញវត្ថុសរុប បន្ទាប់ពីបានគិតបញ្ចូលចំណូល និងចំណាយទាំងអស់។

ទ្រព្យសកម្មសរុប បំណុលសរុប និងមូលធនសរុប បង្ហាញសង្ខេបអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅចុងឆ្នាំនីមួយៗ និងបង្ហាញពីទំហំប្រតិបត្តិការ កាតព្វកិច្ចហិរញ្ញវត្ថុ និងសមត្ថភាពមូលធនក្នុងរយៈពេលបីឆ្នាំ។

អនុបាតហិរញ្ញវត្ថុសំខាន់ៗ រួមមាន អនុបាតនៃការខាតបង់ (Loss Ratio) អនុបាតចំណាយ (Expense Ratio) អនុបាតចំណាយសរុប (Combined Ratio) និងអនុបាតសាធារណភាព (Solvency Ratio) ត្រូវបានបង្ហាញជាសូចនាករសម្រាប់វាស់វែងលទ្ធផលនៃការធានារ៉ាប់រង ប្រសិទ្ធភាពប្រតិបត្តិការ និងការអនុលោមតាមតម្រូវការមូលធន និងសាធារណភាពតម្រូវតាមបទប្បញ្ញត្តិតាមពេលវេលា ។



ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់រយៈពេលបីឆ្នាំត្រូវបានសង្ខេបដូចខាងក្រោម៖

របាយការណ៍ប្រាក់ចំណេញ ឬ ខាត (Statement of Profit or Loss) – សេចក្តីសង្ខេប (ការប្រៀបធៀបសម្រាប់រយៈពេល ៣ ឆ្នាំ)

ការពិពណ៌នា	២០២៥	២០២៤	២០២៣	អត្រាបម្រែបម្រួល % (ឆ្នាំ ២០២៥ ធៀបនឹងឆ្នាំ ២០២៤)
	ជាដុល្លារអាមេរិក	ជាដុល្លារអាមេរិក	ជាដុល្លារអាមេរិក	
បុព្វលាភធានារ៉ាប់រង ដុល	៥៦៩.៧៩៣	៥០៧.១៧៣	៤៩៣.៧១៤	១២,៣៥%
បុព្វលាភធានារ៉ាប់រង សុទ្ធដែលទទួលបាន	១៥.៣៤៩	១០៦.៨១១	១៣៤.៥៨២	(៨៥,៦៣%)
សំណងធានារ៉ាប់រង ដែលកើតឡើង	៦០.៨១៨	៥០.៩៩៩	៤៧.៨៦១	១៩,២៥% *
លទ្ធផលប្រតិបត្តិការ ធានារ៉ាប់រង	(៨៦៧.៦៦៥)	(៦៨៥.១៣៤)	(៦១២.៦២៥)	២៦,៦៤%
ប្រាក់ចំណេញ/(ខាត) សុទ្ធ	(៩៨១.១៩៧)	(៨៧២.៣៧៤)	(៨០៨.៧៧០)	១២,៤៧%

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (Statement of Financial Position) – សេចក្តីសង្ខេប (ការប្រៀបធៀបសម្រាប់រយៈពេល ៣ ឆ្នាំ)

ការពិពណ៌នា	២០២៥	២០២៤	២០២៣	អត្រាបម្រែបម្រួល % (ឆ្នាំ ២០២៥ ធៀបនឹងឆ្នាំ ២០២៤)
	ជាដុល្លារអាមេរិក	ជាដុល្លារអាមេរិក	ជាដុល្លារអាមេរិក	
ទ្រព្យសកម្មសរុប	៦.៧៧០.៦៥៦	៧.៤៣១.៤៨៨	៦.៩១៤.៨៧៦	(៨,៨៩%)
បំណុលសរុប	៦១១.៥០៦	២៩១.១៤១	៤០២.១៥៥	១១០,០៤%
មូលធនសរុប	៦.១៥៩.១៥០	៧.១៤០.៣៤៧	៦.៥១២.៧២១	(១៣,៧៤%)



អនុបាតហិរញ្ញវត្ថុសំខាន់ៗ (ការប្រៀបធៀបសម្រាប់រយៈពេល ៣ ឆ្នាំ)

អនុបាត	២០២៥	២០២៤	២០២៣	មតិយោបល់
អនុបាតនៃការខាតបង់	១០,៦៧%	១០,០៦%	៩,៦៩%	បង្ហាញអំពីបទពិសោធន៍នៃការទាមទារសំណង
អនុបាតចំណាយ	២០៨,០៤%	២៣១,៨០%	២៣៧,៨៥%	ប្រសិទ្ធភាពចំណាយ
អនុបាតចំណាយសរុប	២១៨,៧១%	២៤១,៨៦%	២៤៧,៥៤%	លទ្ធផលនៃការធានារ៉ាប់រង
អនុបាតសាធារណ	១៦៣%	១៩៣%	១៧១%	ការអនុលោមតាមបទប្បញ្ញត្តិ

និន្នាការទីផ្សារធានារ៉ាប់រង

ក. កំណើនបុព្វលាភធានារ៉ាប់រងមធ្យម ប៉ុន្តែមានភាពប្រែប្រួលខ្ពស់

- នៅឆ្នាំ ២០២៥ ទីផ្សារធានារ៉ាប់រងមានកំណើន ២,៥% ធៀបនឹងឆ្នាំមុន (Year-On-Year) ដែលយឺតជាងកំណើន ៣,៤% ដែលបានកត់ត្រានៅឆ្នាំ ២០២៤។
- កំណើនបានមកពីលទ្ធផលដ៏រឹងមាំនៃធានារ៉ាប់រងសុខភាព (Medical) ១៣,៥% ធានារ៉ាប់រងយានយន្ត (Auto Insurance) ៩,៥% ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល (PA) និងធានារ៉ាប់រងនារាយន្តហោះ-ដឹកជញ្ជូន (MAT) ១៦,៩%។

ខ. ធានារ៉ាប់រងលើទ្រព្យសម្បត្តិ គឺមានចំណែកទីផ្សារធំជាងគេ

- ធានារ៉ាប់រងទ្រព្យសម្បត្តិបានគ្របដណ្តប់ទីផ្សារធានារ៉ាប់រងទូទៅ។
- ចំណែកទីផ្សារប្រហាក់ប្រហែល៖ ទ្រព្យសម្បត្តិ ~៣២% យានយន្ត ~១៧% សុខភាព ~២៥% វិស្វកម្ម/ការដឹកជញ្ជូន/ផ្សេងៗ ~៥-៩%។

គ. ការកើនឡើងនៃចំនួនបណ្ណសន្យារ៉ាប់រងដែលបានលក់

- ទោះបីកំណើនបុព្វលាភធានារ៉ាប់រងយឺតក៏ដោយ ក៏ចំនួនបណ្ណសន្យារ៉ាប់រងកំពុងកើនឡើង។ ធានារ៉ាប់រង ទ្រព្យសម្បត្តិ ត្រូវបានកត់ត្រាកំណើនអវិជ្ជមានក្នុងឆ្នាំ ២០២៥ ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយបុព្វលាភធានារ៉ាប់រងដុលបានធ្លាក់ចុះ ៤,៤% បើធៀបនឹងកំណើន ៥,៣% ក្នុងឆ្នាំ ២០២៤។ ទោះយ៉ាងណា ចំនួនបណ្ណសន្យារ៉ាប់រងសរុបនៅកើនឡើង ៣,៤% ដែលបង្ហាញថាការធ្លាក់ចុះនេះមិនមែនបណ្តាលមកពីតម្រូវការចុះថយនោះទេ។ ការថយចុះនៃចំណូល



បុព្វលាភធានារ៉ាប់រង ទំនងជាពាក់ព័ន្ធនឹងការអនុវត្តវិធានទូទៅស្តីពីអត្រាបុព្វលាភធានារ៉ាប់រង អគ្គិភ័យថ្មី (Revised Fire Tariff - RFT) ដែលបានផ្តល់អត្រាបុព្វលាភធានារ៉ាប់រងទាបជាងមុន ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់សេវាធានារ៉ាប់រងកាន់តែទូលំទូលាយ។

ឃ. ការកើនឡើងនៃការទាមទារសំណង និងអនុបាតនៃការខាតបង់

- ការទាមទារសំណងកំពុងកើនឡើងគួរឱ្យកត់សម្គាល់ក្នុងវិស័យធានារ៉ាប់រងទូទៅ។ ក្នុងឆ្នាំ ២០២៥ អនុបាតនៃការខាតបង់លើធានារ៉ាប់រងយានយន្តបានកើនឡើងពី ៤៣,៣% ទៅ ៥១,៤% ខណៈដែលធានារ៉ាប់រងទ្រព្យសម្បត្តិ មានភាពប្រសើរឡើងពី ៣០,៧% ទៅ ២៤,៧%។ ធានារ៉ាប់រងនាវាយន្តហោះ-ដឹកជញ្ជូន (MAT) បានកើនឡើងខ្លាំងពី ៦,៤% ទៅ ២៨% ដោយសារការទាមទារសំណងពាក់ព័ន្ធនឹងការខូចខាតស្រទាប់ខាងក្រោមផ្នែកខាងមុខនៃតួយន្តហោះ ដែលបណ្តាលមកពីការប៉ះទង្គិចជាមួយរថយន្ត ដោយមានការប៉ាន់ស្មានការខាតបង់ប្រមាណ ១,៤ លានដុល្លារអាមេរិក។ ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលនៅតែមានស្ថិរភាព ដោយកើនឡើងបន្តិចពី ២៦,៦% ទៅ ២៧,៩%។ ខណៈ ធានារ៉ាប់រងសុខភាពដែលធ្លាប់មានកម្រិតខ្ពស់ បានបង្ហាញពីភាពប្រសើរឡើង ដោយធ្លាក់ចុះពី ៦៨,៣% ទៅ ៥៧,៥% ដែលបង្ហាញពីការគ្រប់គ្រងការខាតបង់បានល្អជាងមុន។ ធានារ៉ាប់រងលើហានិភ័យផ្សេងៗទៀត (Miscellaneous) បានកើនឡើងយ៉ាងខ្លាំងពី ៣,៨% ទៅ ៣០,២% ដោយសារតែមានការទាមទារសំណងចំនួន ៣,៤ លានដុល្លារអាមេរិក។ សរុបមកអនុបាតនៃការខាតបង់ដុល (Gross Loss Ratio) បានកើនឡើងជាមធ្យមពី ៣៥,៥% ក្នុងឆ្នាំ ២០២៤ ទៅ ៣៧,១% ក្នុងឆ្នាំ ២០២៥។

ង. ទីផ្សារប្រកួតប្រជែងខ្លាំង ដែលមានក្រុមហ៊ុនធានារ៉ាប់រងជាច្រើន

រចនាសម្ព័ន្ធទីផ្សារធានារ៉ាប់រងនៅកម្ពុជារួមមាន៖

- ក្រុមហ៊ុនធានារ៉ាប់រងទូទៅ (General Insurance) មានចំនួន ១៨
 - ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត (Life Insurance) មានចំនួន ១៤
 - ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច (Microinsurance) មានចំនួន ៧
 - ក្រុមហ៊ុនធានារ៉ាប់រងបន្ត (Reinsurance) មានចំនួន ១
-



II. ព័ត៌មានអំពីអាជីវកម្ម

១. ក្រុមហ៊ុន

ក្រុមហ៊ុន ប្រូសួរ អ៊ិនស្យូរ៉េន ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងដែលមានអាជ្ញាបណ្ណ និងបានចុះបញ្ជីប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងរបស់និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធា.ក)។ សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនរួមមាន ការផ្តល់សេវាធានារ៉ាប់រងទូទៅដល់អតិថិជនជាបុគ្គល និងនីតិបុគ្គលនៅក្នុងប្រទេសកម្ពុជា ដោយអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃអាជ្ញាបណ្ណដែលពាក់ព័ន្ធ។

ក្រុមហ៊ុនពីមុនមានឈ្មោះថា ហ្វូណន ម៉ាយក្រូ អ៊ិនស្យូរ៉េន ភីអិលស៊ី ត្រូវបានបង្កើតជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមលេខចុះបញ្ជី ០០០១៨៨៥៤ (អតីត ៤២៦០ KH/២០១៥) នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៥។ ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូច នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦។ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៧ ក្រុមហ៊ុនបានប្តូរឈ្មោះពីហ្វូណន ម៉ាយក្រូ អ៊ិនស្យូរ៉េន ភីអិលស៊ី ទៅជា ប្រូសួរ អ៊ិនស្យូរ៉េន ម.ក។ ក្រសួងពាណិជ្ជកម្មបានអនុម័តការកែប្រែលក្ខន្តិកៈរបស់ក្រុមហ៊ុន (Memorandum and Articles of Association) នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៨។ ក្រុមហ៊ុនបានជូនដំណឹងអំពីការផ្លាស់ប្តូរនេះទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៧ និងទទួលបានការអនុម័តនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៨។

នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៩ ក្រុមហ៊ុនបានទទួលការអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ដើម្បីដំណើរការជាភ្នាក់ងារធានារ៉ាប់រងទូទៅ។ សកម្មភាពអាជីវកម្មសំខាន់របស់ក្រុមហ៊ុន គឺការធ្វើអាជីវកម្មធានារ៉ាប់រងទូទៅ និងអាជីវកម្មពាក់ព័ន្ធផ្សេងៗទៀត ស្របតាមច្បាប់ដែលអនុវត្តជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖

- ធានារ៉ាប់រងយានយន្ត (Auto)
- ធានារ៉ាប់រងទ្រព្យសម្បត្តិ (Properties)
- ធានារ៉ាប់រងលើ នាវា-យន្តហោះ-ដឹកជញ្ជូន (Marine, Aviation and Transport)
- ធានារ៉ាប់រងវិស្វកម្ម (Engineering)
- ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល (Personal Accident)
- ធានារ៉ាប់រងសុខភាព (Medical)
- ធានារ៉ាប់រងលើហានិភ័យផ្សេងៗ (Miscellaneous)

ការិយាល័យចុះបញ្ជី និងការិយាល័យកណ្តាលរបស់ក្រុមហ៊ុន មានទីតាំងនៅអគារ កម្ពុជាតេលេលេខ ០១៦៨ ជាន់ទី ៣ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនមិនមានសាខាការិយាល័យណាមួយឡើយ។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមហ៊ុនមានបុគ្គលិកចំនួន ៣៤ នាក់ (ឆ្នាំ ២០២៤៖ ៣៦ នាក់)



យុទ្ធសាស្ត្រអាជីវកម្ម

យុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន គឺផ្ដោតលើការរីកចម្រើននៃផលបត្រអាជីវកម្មដែលមានប្រាក់ចំណេញ ដូចជា ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ ធានារ៉ាប់រងលើហានិភ័យផ្សេងៗ និងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ដោយផ្តល់ជូននូវអត្រា និងលក្ខខណ្ឌប្រកួតប្រជែង ផ្អែកលើគុណភាពហានិភ័យ និងការអនុវត្តការវាយតម្លៃហានិភ័យ (Underwriting) ប្រកបដោយ ភាពត្រឹមត្រូវ ព្រមទាំងផ្តល់សេវាទូទាត់សំណងឆាប់រហ័សដល់អតិថិជនរបស់យើង។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏អនុវត្តការវាយតម្លៃហានិភ័យដោយប្រុងប្រយ័ត្ន ចំពោះប្រភេទធានារ៉ាប់រងដែលមានអនុបាតនៃខាតបង់ខ្ពស់ ដូចជា ធានារ៉ាប់រងយានយន្ត និងធានារ៉ាប់រងសុខភាព។

បេសកកម្ម និង ចក្ខុវិស័យរបស់ក្រុមហ៊ុន

ចក្ខុវិស័យ

ជាក្រុមហ៊ុនធានារ៉ាប់រងដែលឈានមុខគេក្នុងភាពជាដៃគូតាមរយៈការបម្រើសេវាកម្មដោយគុណភាព ក្រមសីលធម៌វិជ្ជាជីវៈ និងមានទំនុកចិត្តខ្ពស់។

បេសកកម្ម

យើងតាំងចិត្តរួមគ្នាក្នុងការផ្តល់សេវាធានារ៉ាប់រងដែលមានភាពងាយស្រួល លឿន បត់បែន ទំនុកចិត្ត និងរក្សានូវតម្លាភាពបំផុតជូនអតិថិជនរបស់យើង។ ចូលរួមចំណែកកាត់បន្ថយការចំណាយខ្ពស់ បង្ការនូវហានិភ័យព្រមទាំងជួយទ្រទ្រង់ស្ថិរភាពហិរញ្ញវត្ថុឲ្យមានភាពប្រសើរឡើងទាំងអស់គ្នា។

តម្លៃស្នូល

តម្លៃស្នូលរបស់យើង គឺជាផ្នែកសំខាន់បំផុត នៃទស្សនវិស័យ បេសកកម្ម ផលិតផល និងសេវាកម្មរបស់យើង។ ក្រុមហ៊ុនធានារ៉ាប់រង **ប្រូសួរ** ដែលមានសមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងនិយោជិតទាំងអស់បានប្តេជ្ញាថានឹងប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ដែលបានបង្កើតជាពាក្យ **S-E-C-U-R-E** ក្នុងការបំពេញកាតព្វកិច្ចតាមតួនាទី បម្រើ និងផ្តល់សេវាកម្មស្របតាមពាក្យស្លោករបស់យើង**សុវត្ថិភាពជាអាទិភាព**។

- **ភាពពេញចិត្តរបស់អតិថិជន (Satisfaction) :** អតិថិជនគឺជាកម្លាំងចលករនៃអាជីវកម្មរបស់យើង និងជាដៃគូដ៏សំខាន់បំផុត ។ យើងខិតខំផ្តល់សេវាកម្មប្រកបដោយគុណភាពដល់អតិថិជនរបស់យើង និងធ្វើឱ្យអតិថិជនទទួលបានបទពិសោធន៍មួយដែលប្រសើរជាងការរំពឹងទុករបស់ពួកគេ។
- **ប្រសិទ្ធភាព (Efficiency) :** យើងខិតខំប្រឹងប្រែងធ្វើការងាររួមគ្នាដើម្បីផ្តល់នូវផលិតផល និងសេវាកម្មដែលមានភាពងាយស្រួលរហ័សទាន់ចិត្ត និងបត់បែន។ តាមរយៈការខិតខំពង្រឹងប្រតិបត្តិការ និងសកម្មភាពទាំងអស់ឱ្យមានភាពប្រសើរឡើង ទាំងគុណភាព និងបរិមាណ។



- **ការប្តេជ្ញាចិត្ត (Commitment):** យើងខិតខំអនុវត្តឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ អតិថិជនគឺជាដៃគូ សហការសំខាន់បំផុត ដើម្បីសម្រេចបាននូវគោលដៅរបស់យើង។ ទន្ទឹមនឹងនេះ យើងតែងតែខិតខំពង្រឹង សេវាកម្ម និងបុគ្គលិក តាមរយៈការលើកកម្ពស់ អាកប្បកិរិយា ចំណេះ និងជំនាញ ដើម្បីទទួលបាននូវឧត្តមភាព។
- **គុណប្រយោជន៍ (Uniqueness):** យើងប្តេជ្ញាចំពោះចក្ខុវិស័យរបស់យើង ដើម្បីក្លាយជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ ដោយផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដូចជាការឆ្លើយតប និងការទូទាត់សំណងរហ័ស ដើម្បីធានាបាននូវភាពវិជ្ជមានជូនដល់អតិថិជនរបស់យើងជារៀងរហូត។ យើងតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទួយវប្បធម៌ជាពិសេសការធ្វើការជាក្រុម និងការសហការគ្នា។
- **មានទំនុកចិត្ត (Reliability):** យើងអាចសម្រេចបាននូវអ្វីដែលយើងបានសន្យា នៅពេលដែលយើងយកចិត្តទុកដាក់ខ្ពស់ក្នុងការទំនាក់ទំនង ហើយយើងជឿជាក់ថាស្ថិរភាពគឺជាផ្លូវឆ្ពោះទៅកាន់ការកសាងទំនុកចិត្ត។
- **សន្សំសំចៃ (Economy):** យើងយកចិត្តទុកដាក់ស្វែងយល់ និងឆ្លើយតបចំពោះតម្រូវការរបស់អតិថិជនដោយការណែនាំអំពីសេវាកម្មធានារ៉ាប់រងដែលល្អបំផុត តាមរយៈការផ្តល់ជូននូវផលិតផលដែលមានតម្លៃសមរម្យ អាចបត់បែនបាន និងស្របតាមតម្រូវការរបស់អតិថិជន។

២. ផលិតផលធានារ៉ាប់រង

គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុនមានផលិតផលដែលបានអនុម័តចំនួន ២៥ ដូចមានលម្អិតខាងក្រោម៖

លេខរៀង	ប្រភេទនៃផលិតផល
១	ធានារ៉ាប់រងអគ្គិភ័យ (Fire)
២	ធានារ៉ាប់រងលើទ្រព្យសម្បត្តិគ្រប់ហានិភ័យ (Property All Risks)
៣	ធានារ៉ាប់រងលើការរំខានធុរកិច្ច(Fire Consequential Loss)
៤	ធានារ៉ាប់រងហានិភ័យលើការដ្ឋានសំណង់ (Contractor's All Risks)
៥	ធានារ៉ាប់រងលើអាងស្តុក (Storage Tanks Insurance)
៦	ធានារ៉ាប់រងចំពោះការដំឡើងឧបករណ៍ (Erection All Risks)
៧	ធានារ៉ាប់រងឡូចំហាយ និងម៉ាស៊ីនដែលប្រើសម្ពាធ (Boilers & Pressure Vessel)
៨	ធានារ៉ាប់រងយានយន្តឯកជន (Private Car Insurance)
៩	ធានារ៉ាប់រងទោចក្រយាន ឬត្រីចក្រយាន (Motor Cycle Insurance)



១០	ធានារ៉ាប់រងយានយន្តពាណិជ្ជកម្ម (Commercial Vehicle Insurance)
១១	ធានារ៉ាប់រងសុខភាព – បុគ្គល (Health – Individual)
១២	ធានារ៉ាប់រងសុខភាពជាក្រុម (Group Health)
១៣	ធានារ៉ាប់រងលើរបោរកម្ម (Burglary Insurance)
១៤	ធានារ៉ាប់រងរូបិយបណ្ណ (Money Insurance)
១៥	ធានារ៉ាប់រងលើភាពមិនស្មោះត្រង់របស់និយោជិត (Fidelity Insurance)
១៦	ធានារ៉ាប់រងលើគ្រឿងចក្រ និងគ្រឿងម៉ាស៊ីនក្នុងការដ្ឋានសំណង់ (Heavy Equipment Insurance)
១៧	ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល (Personal Accident)
១៨	ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលជាក្រុម (Group Personal Accident)
១៩	ធានារ៉ាប់រងលើការជីកជញ្ជូនទំនិញ (Marine Cargo)
២០	ធានារ៉ាប់រងការទទួលខុសត្រូវជាសាធារណៈ (Public Liability Insurance)
២១	ធានារ៉ាប់រងសំណងវិជ្ជាជីវៈ (Professional Indemnity)
២២	ធានារ៉ាប់រងការទទួលខុសត្រូវទូទៅលើតតិយជន (Comprehensive General Liability)
២៣	ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលលើការធ្វើដំណើរ (Individual Travel Insurance)
២៤	ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលលើការធ្វើដំណើរជាក្រុម (Group Travel Insurance)
២៥	ធានារ៉ាប់រងផ្ទាំងកញ្ចក់ (Plate Glass Insurance)

ផលិតផលទាំង ២៥ ខាងលើ គឺជាផលិតផលធានារ៉ាប់រងទូទៅ ដែលមាននៅលើទីផ្សារ។

៣. ការចាប់ផ្តើម និងប្រព័ន្ធចែកចាយ

ក្រុមហ៊ុនទទួលបានបុព្វលាភធានារ៉ាប់រង (Premiums) តាមរយៈបណ្តាញចែកចាយដែលមានភាពចម្រុះ រួមមាន បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុនធានារ៉ាប់រង (Direct Sales) ដើម្បីសាធានារ៉ាប់រង (Brokers) និងភ្នាក់ងារធានារ៉ាប់រង (Agents) បើកកាស៊ីរ៉េន (Bancassurance) សហធានារ៉ាប់រង (Co-insurance) និងភាពជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។ សមត្ថភាពលក់ត្រូវបានពង្រឹងតាមរយៈការជ្រើសរើសអ្នកជំនាញដែលមានបទពិសោធន៍ ការអភិវឌ្ឍន៍ស្វ័យប្រវត្តិបញ្ចប់ថ្មីៗ និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីបង្កើនចំណេះដឹងអំពីផលិតផល និងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការវាយតម្លៃហានិភ័យ (Underwriting Discipline) ។



កំណើនត្រូវបានជំរុញដោយផ្ដោតលើប្រភេទអាជីវកម្មដែលមានផលចំណេញ និងជាជម្រើសអាទិភាពជាពិសេស ធានារ៉ាប់រងទ្រព្យសម្បត្តិ (Property) ធានារ៉ាប់រងវិស្វកម្ម (Engineering) ធានារ៉ាប់រង នាវា-យន្តហោះ-ជីកជញ្ជូន (MAT) និង ធានារ៉ាប់រងលើហានិភ័យផ្សេងៗ (Miscellaneous Accident) ដោយផ្ដោតលើ វិស័យឧស្សាហកម្មដែលមិនមានហានិភ័យខ្ពស់។ ក្រុមហ៊ុនក៏ប្រើប្រាស់បេឌីងកាស្យូរ៉េន (Bancassurance) តាមរយៈបណ្តាញទូទាំងប្រទេសរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ (Mohanakor) ពង្រីកកិច្ចសហការជាមួយជើងសាធានារ៉ាប់រង (Brokers) និងភ្នាក់ងារធានារ៉ាប់រង (Agents) ព្រមទាំងទាញយកអតិថិជនខាងក្នុង និងអតិថិជនសាជីវកម្មធំៗ ដូចជា សម្ព័ន្ធរបស់តេលា (Tela Group) និងដៃគូរបស់ខ្លួន ដើម្បីពង្រីកទីផ្សារ និងប្រភពចំណូលឱ្យកាន់តែទូលំទូលាយ។

ការបែងចែកចំណូលបុព្វលាភធានារ៉ាប់រងតាមប្រព័ន្ធចែកចាយ៖

ពិពណ៌នា	២០២៥	២០២៤	២០២៣	អត្រាបម្រែបម្រួល % (ឆ្នាំ ២០២៥ ធៀប នឹងឆ្នាំ ២០២៤)
	ជាដុល្លារអាមេរិក	ជាដុល្លារអាមេរិក	ជាដុល្លារអាមេរិក	
ជើងសាធានារ៉ាប់រង	-	៥០០	១.០៦៣	(១០០%)
បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន	១៦៣.០២៥	១២០.៤០៥	១៤៩.៩០៥	៣៥,៤០%
ភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល	៤.៦៩៤	១.០២៩	-	៣៥៦,១៧%
បេឌីងកាស្យូរ៉េន - មហានគរ	៤៤.៣០៣	៦៨	-	៦៥០,៥១%
បណ្តាញលក់ផ្ទាល់ (Prosur Direct Business)	៣៥៥.៧៤៩	៣៨២.៣០៨	៣៤២.៧៤៦	(៦,៩៥%)
សហធានារ៉ាប់រង	២.០២២	២.៨៦៣	-	(២៩,៣៧%)
សរុប	៥៦៩.៧៩៣	៥០៧.១៧៣	៤៩៣.៧១៤	



៤. អតិថិជន

ក្រុមហ៊ុនកំណត់គោលដៅចំពោះអតិថិជនជារូបវន្តបុគ្គល សហគ្រាសធុនតូច និងមធ្យម (SME) និង នីតិបុគ្គល ដោយផ្ដោតយុទ្ធសាស្ត្រលើវិស័យដែលមានហានិភ័យទាប និងអាចផ្តល់ប្រាក់ចំណេញបាន ដូចជា សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ អាជីវកម្មលក់រាយ អាជីវកម្ម ការិយាល័យ ផ្ទះសម្បែង និង សហគ្រាសធុនតូច និងមធ្យម (SME)។ យុទ្ធសាស្ត្រលក់ផ្ដោតលើការលក់ដោយផ្អែកលើការកសាងទំនាក់ទំនង ការផ្តល់ដំណោះស្រាយធានារ៉ាប់រងដែលតម្រូវតាមតម្រូវការអតិថិជន និងការគ្រប់គ្រងគុណភាពអាជីវកម្មធានារ៉ាប់រង (Portfolio) ដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាព។

ក្រុមការងារឯកទេសផ្អែកលក់ផ្ដោតលើវិស័យអាទិភាព និងអតិថិជនផ្ទាល់ដែលមានសក្តានុពលក្នុងការរីកចម្រើន ខណៈដែលមានទំនាក់ទំនងរឹងមាំជាមួយដើមសាធានារ៉ាប់រង (Brokers) ភ្នាក់ងារធានារ៉ាប់រង (Agents) និងស្ថាប័នហិរញ្ញវត្ថុ ជួយបង្កើនប្រសិទ្ធភាពនៃការចែកចាយផលិតផល។ ការត្រួតពិនិត្យឡើងវិញលើការវាយតម្លៃហានិភ័យ (Re-underwriting) សម្រាប់អតិថិជនណាដែលមានអនុបាតខាតបង់ខ្ពស់ ការកែលម្អលំហូរដំណើរការប្រតិបត្តិការ និងការគ្រប់គ្រងសំណង ប្រកបដោយប្រសិទ្ធភាព ក៏បានជួយបង្កើនការជឿជាក់របស់អតិថិជន ការរក្សាអតិថិជន និងការអភិវឌ្ឍអាជីវកម្មធានារ៉ាប់រងឱ្យមានគុណភាព និងអាចផ្តល់ផលចំណេញបាន។

ដើម្បីផ្តល់សេវាកម្មឱ្យបានរហ័សដល់អតិថិជន ក្រុមហ៊ុនបានកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចេញប័ណ្ណសន្យារ៉ាប់រង ដំណើរការទាមទារសំណង និងការទូទាត់សំណង ព្រមទាំងការឆ្លើយតបជូនអតិថិជន។ អតិថិជនអាចរាយការណ៍ពីឧបទ្វីហេតុនៃការខាតបង់មកក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ (hotline) ២៤ ម៉ោង។

ក្រុមហ៊ុនបានបង្កើតអង្គភាពដោះស្រាយពាក្យបណ្តឹង (Complaint Handling Unit) ដើម្បីដោះស្រាយរាល់បណ្តឹងរបស់អតិថិជន។

ក្រុមហ៊ុនកាន់កាប់ និងរក្សាទុកព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនរបស់បុគ្គលឯកជន និយោជិត ដៃគូអាជីវកម្ម និងអ្នកផ្គត់ផ្គង់ ព្រមទាំងព័ត៌មានដែលពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ក្រុមហ៊ុនផងដែរ។ ស្របតាមការប្តេជ្ញាចិត្តក្នុងការការពារព័ត៌មានទាំងនេះ និងទប់ស្កាត់ការប្រើប្រាស់ខុស ក្រុមហ៊ុនកំពុងអនុវត្តគោលការណ៍ការពារឯកជនភាពទិន្នន័យអតិថិជន (Protection of Client's Data Privacy Policy) ដើម្បីផ្តល់ជាគោលការណ៍ការណែនាំដល់បុគ្គលិក នៅពេលចូលប្រើ និងដំណើរការព័ត៌មាន ក្នុងអំឡុងពេលបំពេញភារកិច្ចរបស់ខ្លួន។

សម្រាប់វិធានការការពារទិន្នន័យអតិថិជន រាល់ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនឹងអតិថិជន នឹងត្រូវរក្សាទុកជាការសម្ងាត់យ៉ាងតឹងរឹងដោយក្រុមហ៊ុនគ្រប់ពេលវេលា។ ក្រុមហ៊ុននឹងមិនបង្ហាញព័ត៌មានទាំងនេះទៅឱ្យភាគីទីបីណាមួយឡើយ ដោយគ្មានការយល់ព្រមជាមុនពីអតិថិជន លើកលែងតែករណីច្បាប់តម្រូវឱ្យបង្ហាញ។



III. ព័ត៌មានអំពីអភិបាលកិច្ចសាជីវកម្ម

១. រចនាសម្ព័ន្ធក្រុមហ៊ុន

ក្រុមហ៊ុនដំណើរការក្រោមរចនាសម្ព័ន្ធអភិបាលកិច្ចច្បាស់លាស់ និងមានប្រសិទ្ធភាព រួមមានម្ចាស់ភាគហ៊ុន ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងប្រតិបត្តិការ។ តួនាទី និងការទទួលខុសត្រូវត្រូវបានកំណត់យ៉ាងច្បាស់លាស់ ដើម្បីធានានូវការទទួលខុសត្រូវ ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមបទប្បញ្ញត្តិ។

ក. ក្រុមប្រឹក្សាភិបាល

តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានការទទួលខុសត្រូវក្នុងការផ្តល់ភាពជាអ្នកដឹកនាំទូទៅ ការកំណត់ទិសដៅយុទ្ធសាស្ត្រ និងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើក្រុមហ៊ុន ដើម្បីធានាអភិបាលកិច្ចល្អ ស្ថិរភាពហិរញ្ញវត្ថុ និងការអនុលោមតាមលក្ខខណ្ឌបទប្បញ្ញត្តិដែលពាក់ព័ន្ធ។

១. ទិសដៅយុទ្ធសាស្ត្រ និងការត្រួតពិនិត្យអាជីវកម្ម៖ ក្រុមប្រឹក្សាភិបាលអនុម័តទិសដៅយុទ្ធសាស្ត្រផែនការអាជីវកម្ម និងគោលការណ៍សំខាន់ៗរបស់ក្រុមហ៊ុន ហើយធានាថាគណៈគ្រប់គ្រងអនុវត្តយុទ្ធសាស្ត្រដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព និងការបង្កើតតម្លៃរយៈពេលវែង។
២. អភិបាលកិច្ចសាជីវកម្ម និងការអនុលោមភាព៖ ក្រុមប្រឹក្សាភិបាលបង្កើត និងថែរក្សាក្របខ័ណ្ឌអភិបាលកិច្ចសាជីវកម្មដ៏រឹងមាំស្របតាមតម្រូវការរបស់និយ័តករធានារ៉ាប់រងកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធផ្សេងទៀត។ ក្រុមប្រឹក្សាភិបាលក៏ធានាថា ក្រុមហ៊ុនប្រតិបត្តិការប្រកបដោយតម្លាភាព សីលធម៌ និងការទទួលខុសត្រូវ។
៣. ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង៖ ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន ដើម្បីធានាថាហានិភ័យសំខាន់ៗ រួមមាន ការវាយតម្លៃហានិភ័យធានារ៉ាប់រង ប្រតិបត្តិការ ហិរញ្ញវត្ថុ និងបទប្បញ្ញត្តិ ត្រូវបានកំណត់ អង្កេត និងគ្រប់គ្រងបានយ៉ាងត្រឹមត្រូវ។ ក្រុមប្រឹក្សាភិបាលក៏ធានាថា មានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលមានប្រសិទ្ធភាពត្រូវបានដាក់ឱ្យអនុវត្តផងដែរ។
៤. ការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ៖ ក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថវិកាប្រចាំឆ្នាំ និងសេចក្តីសម្រេចហិរញ្ញវត្ថុសំខាន់ៗ។ ក្រុមប្រឹក្សាភិបាលធានាភាពត្រឹមត្រូវ និងសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងតាមដានសមិទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពសាធារណរូបរបស់ក្រុមហ៊ុន។



៥. ការតែងតាំង និងការត្រួតពិនិត្យថ្នាក់ដឹកនាំជាន់ខ្ពស់៖ ក្រុមប្រឹក្សាភិបាលតែងតាំង និងវាយតម្លៃ ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំង អគ្គនាយក (Chief Executive Officer) និងធានាថា គណៈគ្រប់គ្រងមានគុណវុឌ្ឍិ សមត្ថភាព និងសុចរិតភាពដែលចាំបាច់ ដើម្បីគ្រប់គ្រងក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាព។
៦. ការអនុលោមតាមបទប្បញ្ញត្តិ និងការរាយការណ៍៖ ក្រុមប្រឹក្សាភិបាលធានាថាក្រុមហ៊ុនអនុលោម តាមតម្រូវការនៃបទប្បញ្ញត្តិទាំងអស់ដែលចេញដោយនិយ័តករធានារ៉ាប់រងកម្ពុជា រួមទាំង លក្ខខណ្ឌអាជ្ញាប័ណ្ណ តម្រូវការសាធារណៈ កាតព្វកិច្ចរាយការណ៍ និងស្តង់ដារអភិបាលកិច្ច សាជីវកម្ម។
៧. ការការពារផលប្រយោជន៍របស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង និងភាគីពាក់ព័ន្ធ៖ ក្រុមប្រឹក្សាភិបាល ធានាថា ក្រុមហ៊ុនអនុវត្តប្រតិបត្តិការរបស់ខ្លួនក្នុងរបៀបដែលការពារផលប្រយោជន៍ម្ចាស់ ប័ណ្ណសន្យារ៉ាប់រង ភាគទុនិក និយោជិត និងភាគីពាក់ព័ន្ធផ្សេងទៀត ខណៈរក្សាបាននូវស្ថិរភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
៨. ការត្រួតពិនិត្យមុខងារសវនកម្ម និងការត្រួតពិនិត្យផ្ទៃក្នុង៖ ក្រុមប្រឹក្សាភិបាលមានភារកិច្ចត្រួត ពិនិត្យប្រសិទ្ធភាពនៃមុខងារសវនកម្មផ្ទៃក្នុង និងអនុលោមភាព និងមុខងារគណនាបុព្វលាភ ធានារ៉ាប់រង (Actuarial functions) ដើម្បីធានាឯករាជ្យភាព និងការត្រួតពិនិត្យប្រតិបត្តិការ របស់ក្រុមហ៊ុនបានត្រឹមត្រូវ។

សមាជិកនៃក្រុមប្រឹក្សាភិបាល

• លោក ឈុន វណ្ណា – ប្រធានក្រុមប្រឹក្សាភិបាល

គុណវុឌ្ឍិ៖ បរិញ្ញាបត្រពាណិជ្ជកម្ម (ជំនាញហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ Massey ប្រទេសនូវវែល សេឡង់ សញ្ញាបត្រផ្នែកពាណិជ្ជកម្ម និងគ្រប់គ្រង ពីប្រទេសនូវវែលសេឡង់។

បទពិសោធន៍៖ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ នៅក្រុមហ៊ុន Felix Petroleum Pte Ltd ប្រទេសសិង្ហបុរី អតីតអ្នកគ្រប់គ្រងផ្នែកលក់រាយ នៅក្រុមហ៊ុន Kampuchea Tela Co., Ltd ជាអ្នកសហគ្រិន និង ប្រតិបត្តិករអាជីវកម្ម នៅប្រទេសនូវវែលសេឡង់។

ជំនាញកម្រិតក្រុមប្រឹក្សាភិបាល៖ ហិរញ្ញវត្ថុសាជីវកម្ម និងការគ្រប់គ្រងទុនភាគហ៊ុន ការរាយការណ៍ ហិរញ្ញវត្ថុ និងការតាមដានប្រសិទ្ធភាព ការគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍគម្រោង ការធ្វើ ផែនការយុទ្ធសាស្ត្រ និងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។



• **លោក ជឿម គឹមហួ – អភិបាលឯករាជ្យ**

គុណវុឌ្ឍិ៖ ជាសមាជិកជាន់ខ្ពស់ (Fellow) នៃ ACCA (ចក្រភពអង់គ្លេស) ជាគណនេយ្យករសាធារណៈដែលមានវិញ្ញាបនបត្រ (KICPAA & ACAR) បានប្រឡងជោគជ័យកម្រិតទី ៣ នៃកម្មវិធី CFA បរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម។

បទពិសោធន៍៖ ដៃគូ (Partner) នៅក្រុមហ៊ុន Quantum & Spectrum Co., Ltd អតីតប្រធានផ្នែកហិរញ្ញវត្ថុ (Chief Financial Officer) នៅ VTrust Group អតីតអ្នកជំនាញផ្នែកធានាគុណភាព (Assurance Professional) នៅក្រុមហ៊ុន Ernst & Young (សិង្ហបុរី និងកម្ពុជា) ។

ជំនាញកម្រិតក្រុមប្រឹក្សាភិបាល៖ ការរាយការណ៍ហិរញ្ញវត្ថុ និងការអនុវត្ត IFRS/CIFRS ហិរញ្ញវត្ថុសាជីវកម្ម ការវាយតម្លៃការវិនិយោគ និងការធ្វើគំរូ (ម៉ូឌែល) ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការធ្វើផែនការហិរញ្ញវត្ថុយុទ្ធសាស្ត្រ និងការអនុលោមតាមបទប្បញ្ញត្តិ។

• **លោក Francisco O. Perol – អភិបាលឯករាជ្យ**

គុណវុឌ្ឍិ៖ ជាគណនេយ្យករសាធារណៈមានវិញ្ញាបនបត្រ (CPA) ប្រទេសហ្វីលីពីន បរិញ្ញាបត្រវិទ្យាសាស្ត្រពាណិជ្ជកម្ម (ជំនាញគណនេយ្យ) បានបញ្ចប់វគ្គ MBA (MBA units completed) ។

បទពិសោធន៍៖ អគ្គនាយក (CEO) និងនាយកផ្នែកសវនកម្ម នៅ Yongan International Consulting អតីតនាយកផ្នែកសវនកម្ម នៅ Hongo Tsuji Tax & Accounting Cambodia ស្ថាបនិក និងដៃគូសវនកម្ម នៅក្រុមហ៊ុន APV Audit Firm Cambodia មានបទពិសោធន៍ជាអ្នកសវនករជាន់ខ្ពស់នៅក្រុមហ៊ុនអន្តរជាតិ។

ជំនាញកម្រិតក្រុមប្រឹក្សាភិបាល៖ អភិបាលកិច្ចសាជីវកម្ម និងការត្រួតពិនិត្យសវនកម្ម ការអនុលោមតាមហិរញ្ញវត្ថុ និងការរាយការណ៍តាមបទប្បញ្ញត្តិ ការគ្រប់គ្រងហិរញ្ញវត្ថុយុទ្ធសាស្ត្រ និងការអភិវឌ្ឍគោលការណ៍ ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

• **លោក លី សុវណ្ណ – អភិបាល**

គុណវុឌ្ឍិ៖ បរិញ្ញាបត្រជាន់ខ្ពស់ (MBA) ពីសាកលវិទ្យាល័យ Cambodian University for Specialties បរិញ្ញាបត្រគណនេយ្យ សញ្ញាបត្រដៃគូគណនេយ្យ (Associate Degree in Accounting) ពី International Correspondence School ប្រទេសហ្វីលីពីន សញ្ញាបត្រផ្នែក Cambodian IFRS for SMEs ពី CamEd Business School កម្មវិធី ACCA (បានបញ្ចប់មួយផ្នែក) ។

បទពិសោធន៍៖ ប្រធានផ្នែកហិរញ្ញវត្ថុ (Chief Financial Officer) នៅស្ថាប័ន Han Microfinance Institution អតីតនាយកផ្នែកហិរញ្ញវត្ថុ (Finance Director) នៅ Han Microfinance



សុវត្ថិភាពជាអាទិភាព

ប្រូស៊ួរ អ៊ីនស្យូរ៉េន ប.ក
PROSUR INSURANCE PLC.

Institution អ្នកប្រឹក្សាផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងបណ្តុំវិនិយោគ សម្រាប់ Gojo Investment Company ប្រទេសជប៉ុន អតីតសមាជិកក្រុមប្រឹក្សាភិបាល និងប្រធានគណៈកម្មាធិការហានិភ័យ និងសវនកម្មនៃស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ។

ជំនាញកម្រិតក្រុមប្រឹក្សាភិបាល៖ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការធ្វើផែនការយុទ្ធសាស្ត្រ គណនេយ្យ និងការរាយការណ៍ហិរញ្ញវត្ថុ (IFRS) ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យសវនកម្ម ការធ្វើផែនការ និងការវិភាគហិរញ្ញវត្ថុ។

• **លោក សយ មង្គល – អភិបាល**

គុណវុឌ្ឍិ៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម សញ្ញាបត្រដៃគូផ្នែកគណនេយ្យ គុណវុឌ្ឍិគ្រូបង្រៀនពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសជាតិ (NTTI) វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសវនកម្មផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ និងការវិភាគហិរញ្ញវត្ថុ។

បទពិសោធន៍៖ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រងមួយ អតីតប្រធានប្រតិបត្តិការ (Chief Operating Officer) នៅស្ថាប័នមីក្រូហិរញ្ញវត្ថុ Mahannokor អតីតប្រធានផ្នែកសវនកម្មផ្ទៃក្នុង នៅ Amret Microfinance Institution អតីតសាស្ត្រាចារ្យផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យ Human Resources University។

ជំនាញកម្រិតក្រុមប្រឹក្សាភិបាល៖ សវនកម្មផ្ទៃក្នុង និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យអភិបាលកិច្ច ប្រតិបត្តិការស្ថាប័នមីក្រូហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុ ការវិភាគហិរញ្ញវត្ថុ និងការគ្រប់គ្រងការអនុលោមតាមបទប្បញ្ញត្តិ។

• **លោក ស៊ឹម ឡាយស៊ឹម – អភិបាលឯករាជ្យ**

គុណវុឌ្ឍិ៖ ជាគណនេយ្យករគ្រប់គ្រងមានវិញ្ញាបនបត្រ (CMA) ពីប្រទេសអូស្ត្រាលី វិញ្ញាបនបត្រ Certified Accounting Technician (ACCA) បរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម ជំនាញគ្រប់គ្រង។

បទពិសោធន៍៖ ដៃគូ (Partner) នៅក្រុមហ៊ុន VDB Loi Cambodia អតីតអ្នកគ្រប់គ្រងពន្ធជាន់ខ្ពស់ និងប្រធានផ្នែកអនុវត្តពន្ធនៅកម្ពុជា នៅក្រុមហ៊ុន DF DL Mekong អតីតអ្នកប្រឹក្សាពន្ធនៅក្រុមហ៊ុន KPMG Cambodia សមាជិកក្រុមប្រឹក្សាភិបាល និងប្រធានគណៈកម្មាធិការហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ នៅ MVU Investment Plc សាស្ត្រាចារ្យបង្រៀនពន្ធកម្ពុជា (កម្មវិធី ACCA) នៅ CamEd Business School។

ជំនាញកម្រិតក្រុមប្រឹក្សាភិបាល៖ ការផ្តល់យោបល់ផ្នែកពន្ធ និងការអនុលោមតាមបទប្បញ្ញត្តិ គណនេយ្យ និងការរាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យការអនុលោមតាមបទប្បញ្ញត្តិ អភិបាលកិច្ចសាជីវកម្ម និងការផ្តល់យោបល់យុទ្ធសាស្ត្រ។



• **លោកស្រី អ៊ុំ សុខកញ្ញា – អភិបាលឯករាជ្យ**

គុណវុឌ្ឍិ៖ ជាគណនេយ្យករសាធារណៈមានវិញ្ញាបនបត្រ (ACCA) ចក្រភពអង់គ្លេស ជាអ្នកប្រឹក្សាពន្ធដែលបានចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ សញ្ញាបត្រផ្នែកពន្ធកម្ពុជា ពី CamEd Business School បរិញ្ញាបត្រគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិញ្ញាបនបត្រ Certified Information Systems Auditor (CISA) – កំពុងសិក្សា។

បទពិសោធន៍៖ នាយកគ្រប់គ្រង (Managing Director) ផ្នែកអនុវត្តការត្រួតពិនិត្យផ្ទៃក្នុង – PS Digitalization អតីតអ្នកជំនាញផ្នែកសវនកម្ម និងធានាគុណភាព នៅក្រុមហ៊ុន Big Four និងក្រុមហ៊ុនគណនេយ្យក្នុងស្រុក អ្នកសវនករតាមច្បាប់ (Statutory Auditor) សម្រាប់ក្រុមហ៊ុន និងអង្គការអន្តរជាតិដែលប្រតិបត្តិការនៅកម្ពុជា អ្នកប្រឹក្សាហិរញ្ញវត្ថុ និងអ្នកផ្តល់យោបល់លើប្រព័ន្ធគណនេយ្យ ការអនុវត្ត ERP និងការគ្រប់គ្រងហិរញ្ញវត្ថុ បានអនុវត្តការត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុ (Financial Due Diligence) សម្រាប់ប្រតិបត្តិការរួមបញ្ចូល និងទិញយកក្រុមហ៊ុន (Mergers and Acquisitions) ។

ជំនាញកម្រិតក្រុមប្រឹក្សាភិបាល៖ ស្តង់ដាររាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (IFRS) និងស្តង់ដារសវនកម្មអន្តរជាតិ (ISA) សវនកម្មផ្ទៃក្នុង ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការស៊ើបអង្កេតការក្លែងបន្លំការគ្រប់គ្រងហានិភ័យសហគ្រាស និងលក្ខខណ្ឌអភិបាលកិច្ច ការត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុ និងការត្រួតពិនិត្យហិរញ្ញវត្ថុសាជីវកម្ម។

ខ. គណៈគ្រប់គ្រង

តួនាទី និងភារកិច្ចរបស់គណៈគ្រប់គ្រង

១. ដឹកនាំប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រដែលក្រុមប្រឹក្សាភិបាលបានកំណត់។
២. ដឹកនាំការបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងក្រុមហ៊ុនឱ្យបានច្បាស់លាស់ដើម្បីធានាគម្លាភាពការទទួលខុសត្រូវ និងប្រសិទ្ធភាព។
៣. ដឹកនាំការអភិវឌ្ឍន៍ និងការអនុវត្តផែនការយុទ្ធសាស្ត្រ និងគោលការណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន។
៤. ដឹកនាំការរៀបចំ និងអនុវត្តផែនការអាជីវកម្មប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
៥. រាយការណ៍ជាប្រចាំទៅក្រុមប្រឹក្សាភិបាលអំពី៖
 - (ក) ស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន
 - (ខ) ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ និងស្នើសុំវិធានការកែតម្រូវ និង
 - (គ) ប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការអាជីវកម្ម និងគោលការណ៍ផ្ទៃក្នុង។
៦. បំពេញភារកិច្ចផ្សេងៗទៀត នូវកិច្ចការដែលក្រុមប្រឹក្សាភិបាលបានប្រគល់ជូន។



• **លោកស្រី ពិសិដ្ឋ ហេឡែន – អគ្គនាយិកា (CEO)**

គុណវុឌ្ឍិ៖ អនុបណ្ឌិតច្បាប់ (LL.M) ផ្នែកច្បាប់ពាណិជ្ជកម្មអន្តរជាតិ – សាកលវិទ្យាល័យ Birmingham City បរិញ្ញាបត្រសិល្បៈ ផ្នែកទីផ្សារអាជីវកម្ម – មហាវិទ្យាល័យ Raffles International សញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្ម – មហាវិទ្យាល័យ Raffles International។

បទពិសោធន៍៖ អគ្គនាយិកា នៃក្រុមហ៊ុន ប្រូសួរ អ៊ិនស្យូរ៉េន ម.ក អតីតជំនួយការនាយកប្រតិបត្តិនៃក្រុមហ៊ុន ប្រូសួរ អ៊ិនស្យូរ៉េន ម.ក មានបទពិសោធន៍ក្នុងការងារជាអ្នកដឹកនាំកម្រិតអគ្គនាយកការគ្រប់គ្រងប្រតិបត្តិការ និងការសម្របសម្រួលយុទ្ធសាស្ត្រជាមួយក្រុមប្រឹក្សាភិបាល បានដឹកនាំគំនិតផ្តួចផ្តើមអភិវឌ្ឍអាជីវកម្ម និងការគ្រប់គ្រងប្រតិបត្តិការនៅក្នុងវិស័យធានារ៉ាប់រង។

ជំនាញគ្រប់គ្រងកម្រិតអគ្គនាយក៖ ភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រ និងការគ្រប់គ្រងសាជីវកម្មប្រតិបត្តិការធានារ៉ាប់រង និងការអភិវឌ្ឍអាជីវកម្ម អភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងភាគីពាក់ព័ន្ធការរៀបចំផែនការក្រុមហ៊ុន និងការត្រួតពិនិត្យប្រតិបត្តិការ។

• **លោក Lau Chin Aun – អគ្គនាយករង (Deputy CEO)**

គុណវុឌ្ឍិ៖ សមាជិកកិត្តិយស (Fellow) នៃវិទ្យាស្ថានធានារ៉ាប់រងអូស្ត្រាលី សមាជិកសមាគម (Associate) នៃវិទ្យាស្ថានធានារ៉ាប់រង Chartered Insurance Institute, London សមាជិកសមាគម (Associate) នៃវិទ្យាស្ថានធានារ៉ាប់រងអូស្ត្រាលី វិញ្ញាបនបត្រផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍។

បទពិសោធន៍៖ អគ្គនាយករងនៃក្រុមហ៊ុន ប្រូសួរ អ៊ិនស្យូរ៉េន ម.ក អតីតអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃហានិភ័យធានារ៉ាប់រង (Underwriting) និងមន្ត្រីអនុលោមភាព AML នៃក្រុមហ៊ុន Dara Insurance Plc ប្រទេសកម្ពុជា អតីតអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃហានិភ័យធានារ៉ាប់រង (Underwriting) និងមន្ត្រីអនុលោមភាព AML នៃក្រុមហ៊ុន Campu Lonpac Insurance Plc ប្រទេសកម្ពុជា អតីតអ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកការគ្រប់គ្រងហានិភ័យសហគ្រាស និងអនុលោមភាពនៃក្រុមហ៊ុន Multi-Purpose Insurance Berhad ប្រទេសម៉ាឡេស៊ី អតីតអ្នកគ្រប់គ្រងបច្ចេកទេស / អគ្គនាយករងជំនួយ នៃក្រុមហ៊ុន Zurich Insurance Berhad ប្រទេសម៉ាឡេស៊ី មានបទពិសោធន៍ជាង ៥០ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង រួមទាំងការវាយតម្លៃហានិភ័យធានារ៉ាប់រង (Underwriting) ការគ្រប់គ្រងហានិភ័យ អនុលោមភាព និងប្រតិបត្តិការ។

ជំនាញគ្រប់គ្រងកម្រិតអគ្គនាយក៖ ការវាយតម្លៃហានិភ័យធានារ៉ាប់រង (Underwriting) និងការគ្រប់គ្រងសំណងធានារ៉ាប់រង ការគ្រប់គ្រងហានិភ័យសហគ្រាស និងអនុលោមភាព ការត្រួតពិនិត្យការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ការគ្រប់គ្រងការធានារ៉ាប់រងបន្ត (Reinsurance) និងប្រតិបត្តិការបច្ចេកទេសធានារ៉ាប់រង។



២. របាយការណ៍គណៈកម្មាធិការ

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការសំខាន់ៗ រួមមាន គណៈកម្មាធិការត្រួតពិនិត្យសវនកម្ម គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការវិនិយោគ ដើម្បីពង្រឹងការត្រួតពិនិត្យ បង្កើនវិន័យ ហិរញ្ញវត្ថុ និងធានាការគ្រប់គ្រងហានិភ័យ និងវិនិយោគដោយប្រុងប្រយ័ត្ន ស្របតាមតម្រូវការបទប្បញ្ញត្តិ។

ក. គណៈកម្មាធិការត្រួតពិនិត្យសវនកម្ម

គណៈកម្មាធិការត្រួតពិនិត្យសវនកម្ម (“AC”) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បី ត្រួតពិនិត្យភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃ ក្នុង និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ព្រមទាំងពិនិត្យការអនុវត្តរបស់សវនករផ្ទៃក្នុង និងសវនករ ឯករាជ្យ។ គណៈកម្មាធិការនេះត្រូវមានសមាជិកយ៉ាងហោចណាស់បីនាក់ ដោយភាគច្រើនជា អភិបាលឯករាជ្យ និងជ្រើសរើសប្រធានគណៈកម្មាធិការជាអភិបាលឯករាជ្យ មិនមានតួនាទី ប្រតិបត្តិ។ សមាជិកមិនត្រូវកាន់តំណែងប្រតិបត្តិនៅក្នុងក្រុមហ៊ុនដែលពាក់ព័ន្ធ ឬចូលរួមក្នុង មុខ ងារគ្រប់គ្រងដែលអាចប៉ះពាល់ដល់ភាពឯករាជ្យនៃការវិនិច្ឆ័យរបស់ពួកគេឡើយ ហើយអាណត្តិ របស់ពួកគេត្រូវបានក្រុមប្រឹក្សាភិបាលពិនិត្យឡើងវិញយ៉ាងហោចណាស់រៀងរាល់ពីរឆ្នាំម្តង។ គណៈកម្មាធិការប្រជុំយ៉ាងហោចណាស់ម្តងក្នុងមួយត្រីមាស (រៀងរាល់បីខែ) ដោយមានការជូន ដំណឹងជាមុនយ៉ាងហោចណាស់ប្រាំពីរថ្ងៃ និងអាចកោះប្រជុំបន្ថែមតាមការចាំបាច់។

ភារកិច្ចសំខាន់របស់គណៈកម្មាធិការនេះរួមមាន ការតាមដានគុណភាពសវនកម្ម ការរក្សាទំនាក់ទំនង បើកចំហររវាងក្រុមប្រឹក្សាភិបាល សវនករ និងគណៈគ្រប់គ្រង ការវាយតម្លៃភាពពេញលេញនៃព័ត៌មាន ហិរញ្ញវត្ថុ និងការពិនិត្យលិខិតរបស់សវនករឯករាជ្យផ្ញើទៅកាន់គណៈគ្រប់គ្រង។ គណៈកម្មាធិការ មានសិទ្ធិអនុម័ត ការតែងតាំង ប្រាក់បៀវត្ស និងការបញ្ចប់តួនាទីរបស់ប្រធាន សវនកម្មផ្ទៃក្នុង ព្រម ទាំងថវិកា និងផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ។ លើសពីនេះ គណៈកម្មាធិការផ្តល់អនុសាសន៍ស្តីពី ការតែងតាំង និងការជំនួសសវនករ ឯករាជ្យ ពិនិត្យភាពឯករាជ្យ និងអព្យាក្រឹតភាពរបស់ពួកគេ ពិភាក្សាបញ្ហាសវនកម្មជាមួយសវនករ (ដោយគ្មានវត្តមានគណៈគ្រប់គ្រងនៅពេលចាំបាច់) និង ធានាថាគណៈគ្រប់គ្រងរក្សាប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។ គណៈកម្មាធិការពិនិត្យ លក្ខខណ្ឌការងាររបស់ខ្លួនរៀងរាល់ឆ្នាំ និងអាចធ្វើការកែប្រែដោយមានការអនុម័តពីក្រុមប្រឹក្សាភិបាល។

ខ. គណៈកម្មាធិការវិនិយោគ

គណៈកម្មាធិការវិនិយោគធ្វើប្រតិបត្តិការតាមអំណាចដែលក្រុមប្រឹក្សាភិបាលបានប្រគល់ឱ្យ ដើម្បី គ្រប់គ្រងកិច្ចការវិនិយោគរបស់ក្រុមហ៊ុន ដោយអនុលោមតាមបទប្បញ្ញត្តិធានារ៉ាប់រងនៅកម្ពុជា។ ភារកិច្ចសំខាន់ៗរបស់គណៈកម្មាធិការនេះរួមមាន ការរៀបចំគោលការណ៍វិនិយោគ ដើម្បីធានា សុវត្ថិភាពសាច់ប្រាក់ ការរៀបចំផែនការវិនិយោគរយៈពេល ៣ ឆ្នាំបន្តបន្ទាប់ ការតាមដានសកម្មភាព វិនិយោគ ការវាយតម្លៃប្រសិទ្ធភាព ការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មឱ្យស្របតាមកាតព្វកិច្ច



សុវត្ថិភាពជាអាទិភាព

ប្រូស៊ួរ អ៊ីនស៊ុរ៉ង់ស៊ី ប.ក
PROSUR INSURANCE PLC.

របស់ក្រុមហ៊ុន និងការពិនិត្យឡើងវិញគោលការណ៍វិនិយោគប្រចាំឆ្នាំ។ គណៈកម្មាធិការត្រួតពិនិត្យសំព័ត្រវិនិយោគដែលមានការបែងចែកចម្រុះរួមមាន មូលបត្ររដ្ឋ មូលបត្របំណុលក្រុមហ៊ុន (យ៉ាងតិចចំណាត់ថ្នាក់ B) ភាគហ៊ុន អចលនទ្រព្យ (កំណត់មិនលើស ២០%) ប្រាក់បញ្ញើធនាគារ (មិនលើស ៣០% ក្នុងមួយធនាគារ) និងទ្រព្យសកម្មបរទេស ដោយមានដែនកំណត់ជាក់លាក់ដូចជាមិនលើស ៦០% ក្នុងមូលបត្រ និងមិនលើស ៦% ក្នុងភាគហ៊ុនផ្ទាល់នៃក្រុមហ៊ុនមិនមែនធានារ៉ាប់រង។ ក្រុមប្រឹក្សាភិបាលនៅតែរក្សាសិទ្ធិអនុម័ត និងត្រួតពិនិត្យលើឧបករណ៍វិនិយោគ និងការបែងចែកទ្រព្យសកម្ម។

គណៈកម្មាធិការវិនិយោគប្រជុំជាប្រចាំរៀងរាល់ត្រីមាស ដើម្បីពិនិត្យលទ្ធផល និងប្រសិទ្ធភាពនៃយុទ្ធសាស្ត្រវិនិយោគដែលបានអនុម័តមុន ធៀបនឹងគោលដៅដែលបានកំណត់។ ក្នុងការប្រជុំនីមួយៗ គណៈកម្មាធិការវាយតម្លៃស្ថានភាពទីផ្សារ ពិនិត្យហានិភ័យ និងផលចំណេញសំខាន់ៗ ព្រមទាំងធានាថា សកម្មភាពវិនិយោគស្របតាមគោលដៅហិរញ្ញវត្ថុសរុបរបស់ក្រុមហ៊ុន។ ផ្អែកលើការវិភាគទាំងនេះ គណៈកម្មាធិការក៏ពិភាក្សា និងរៀបចំផែនការវិនិយោគ និងយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីគាំទ្រកំណើនប្រកបដោយចីរភាព និងការគ្រប់គ្រងទ្រព្យសកម្មដោយប្រុងប្រយ័ត្ន។

៣. របាយការណ៍អភិបាលកិច្ចសាជីវកម្ម

ក្រុមហ៊ុនបានបង្ហាញពីអនុលោមភាពយ៉ាងខ្ជាប់ខ្ជួនចំពោះតម្រូវការអភិបាលកិច្ចសាជីវកម្ម ដែលបានកំណត់ក្នុងប្រកាស ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដែលឆ្លុះបញ្ចាំងពីលទ្ធផលគ្រប់គ្រងល្អ និងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាល។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមប្រឹក្សាភិបាលមានសមាជិកសរុប ៧ រូប ក្នុងនោះមានអភិបាលឯករាជ្យ ៤ រូប ដែលបំពេញតាមតម្រូវការបទប្បញ្ញត្តិស្តីពីរចនាសម្ព័ន្ធ និងឯករាជ្យភាព។ សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ត្រូវបានវាយតម្លៃយ៉ាងត្រឹមត្រូវតាមលក្ខណៈវិនិច្ឆ័យសមត្ថភាព និងភាពសមរម្យ (Fit and Proper) ដែលធានាថាមានសមត្ថភាព សុចរិតភាព និងឯករាជ្យភាពក្នុងអភិបាលកិច្ច។

ក្នុងឆ្នាំនេះ មិនមានការផ្លាស់ប្តូរនៅក្នុងរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល ឬតំណែងគ្រប់គ្រងសំខាន់ៗឡើយ ហើយការអនុម័តចាំបាច់ទាំងអស់ពីនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធា.ក) ត្រូវបានទទួលរួចរាល់ក្នុងរយៈពេលកន្លងមក។ ក្រុមហ៊ុនក៏បានបន្តរក្សាអនុលោមតាមចំណុចសំខាន់ៗនៃអភិបាលកិច្ចរួមមានការកម្រិតលើប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ការដាក់ជូនកំណត់ហេតុប្រជុំក្រុមប្រឹក្សាភិបាលទាន់ពេលវេលា និងការតែងតាំងតួនាទីសំខាន់ៗ ដូចជាអ្នកជំនាញផ្នែកគណនាបុព្វលាភធានារ៉ាប់រង (Actuarial Premium Specialist) ។

ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការរបស់ខ្លួនបានបន្តដំណើរការប្រកបដោយប្រសិទ្ធភាពតាមរយៈការប្រជុំជាប្រចាំ និងដំណើរការត្រួតពិនិត្យដែលមានរចនាសម្ព័ន្ធច្បាស់លាស់។ ការប្រជុំក្រុមប្រឹក្សាភិបាល



ត្រូវបានធ្វើឡើងរៀងរាល់ត្រីមាស ដោយបានដាក់ជូនកំណត់ហេតុប្រជុំទៅកាន់និយ័តករធានារ៉ាប់រង កម្ពុជា (ន.ធា.ក) ទាន់ពេលវេលា ខណៈដែលសមាជិកក្រុមប្រឹក្សាភិបាលបានរក្សាកម្រិតការចូលរួម តាមតម្រូវការ។ គណៈកម្មាធិការត្រួតពិនិត្យសវនកម្ម ដែលមានសមាជិកជាអភិបាលឯករាជ្យទាំងអស់ បានប្រជុំជាប្រចាំ ដើម្បីពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ សកម្មភាពសវនកម្មផ្ទៃក្នុង និងគុណភាពសវនកម្ម ព្រមទាំងផ្តល់អនុសាសន៍ទៅកាន់ក្រុមប្រឹក្សាភិបាល។ ក្រុមហ៊ុនបានបង្កើតដំណើរការអភិបាលកិច្ច ច្បាស់លាស់សម្រាប់ការជ្រើសរើស និងការតែងតាំងគណៈគ្រប់គ្រង ដោយតម្រូវឱ្យមានការអនុម័តជា មុនពីនិយ័តករ និងការអនុលោមតាមលក្ខខណ្ឌសមត្ថភាពយ៉ាងតឹងរ៉ឹង ដើម្បីធានាតម្លាភាព និងការ ទទួលខុសត្រូវ។ ក្របខណ្ឌអភិបាលកិច្ចសាជីវកម្មរបស់ក្រុមហ៊ុននៅតែមានភាពរឹងមាំ ដែលគាំទ្រការ សម្រេចប្រកបដោយការប្រុងប្រយ័ត្ន និងប្រតិបត្តិការអាជីវកម្មប្រកបដោយចីរភាព។

IV. ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម

១. មូលធន និងសមត្ថភាពសងបំណុល

គោលបំណងសំខាន់នៃការគ្រប់គ្រងមូលធនរបស់ក្រុមហ៊ុន គឺដើម្បីធានាថាក្រុមហ៊ុនអាចបន្តដំណើរ និរន្តរភាពអាជីវកម្ម (Going Concern) ដែលអាចបង្កើនផលចំណេញជូនម្ចាស់ភាគហ៊ុន។ យុទ្ធសាស្ត្រទូទៅ របស់ក្រុមហ៊ុននៅតែដដែលដូចឆ្នាំកន្លងមក។

ក្រុមហ៊ុនត្រូវបានតម្រូវឱ្យរក្សារកម្រិតសាធារណភាព (Solvency Margin) យ៉ាងហោចណាស់ ១២០% ដូចដែលបានកំណត់ដោយនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធា.ក)។ ក្រុមហ៊ុនបានរក្សារកម្រិតសាធារ ណភាពតាមការតម្រូវចំនួន ១៦៣% គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។ គោលការណ៍របស់ក្រុមហ៊ុន គឺរក្សា ទុនឱ្យគ្រប់គ្រាន់ និងបំពេញតាមតម្រូវការទុនអប្បបរមា ដោយអនុលោមតាមប្រកាសស្តីពីការកំណត់កម្រិត សាធារណភាពរបស់ក្រុមហ៊ុនធានារ៉ាប់រង ដែលបានចេញដោយ ន.ធា.ក នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

២. ការវិនិយោគ

ក្រុមហ៊ុនមានបំណងបន្តដាក់ប្រាក់បញ្ញើដែលមានស្រាប់របស់ខ្លួនជាចម្បង ក្នុងគណនីបញ្ញើមានកាល កំណត់នៅធនាគារដែលមានកេរ្តិ៍ឈ្មោះល្អ។ ក្រុមហ៊ុននឹងផ្តល់អាទិភាពដល់ធនាគារដែលមិនត្រឹមតែផ្តល់នូវ ការដាក់ប្រាក់ដែលមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែអាចគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុនតាមរយៈ ការណែនាំអតិថិជនសក្តានុពល (Client Referrals) ផងដែរ។

វិធីសាស្ត្រវិនិយោគនៅតែមានលក្ខណៈប្រុងប្រយ័ត្ន និងផ្តោតលើការរក្សាទុន ការគ្រប់គ្រងសាច់ប្រាក់ ងាយស្រួល និងការកាត់បន្ថយហានិភ័យដែលសមស្របទៅនឹងស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ក្រុមហ៊ុន និងតម្រូវការក្នុងការរក្សាទុកមូលនិធិគ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង។



ផែនការវិនិយោគរយៈពេល ៣ ឆ្នាំ (ឆ្នាំ ២០២៦ ២០២៧ និង ២០២៨)

លេខរៀង	ពិពណ៌នា	២០២៦	២០២៧	២០២៨
A	ទ្រព្យសកម្ម	ជាដុល្លារអាមេរិក	ជាដុល្លារអាមេរិក	ជាដុល្លារអាមេរិក
A.4.1	ប្រាក់បញ្ញើមានកាលកំណត់	១០.៩៦៩	៥១១.៣៥៣	៥១១.៧៥០
A.4.2	វិនិយោគអចលនទ្រព្យ	-	-	-
A.4.3	មូលបត្របំណុល	-	-	-
A.4.4	ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ	-	-	-
A 4.5	មូលបត្រកម្មសិទ្ធិ	-	-	-
A 4.6	ឥណទានផ្សេងៗ	-	-	-
A 4.7	ការវិនិយោគផ្សេងៗ	-	-	-

៣.ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង

ប្រាក់បម្រុងបច្ចេកទេសរួមមាន បុព្វលាភធានារ៉ាប់រងមិនទាន់ទទួលស្គាល់ (Unearned Premium Reserves) ថ្លៃដើមនៃការទិញដែលបានពន្យារ (Deferred Acquisition Costs – DAC) ទុនបម្រុងហានិភ័យមិនទាន់ផុតកំណត់ (Unexpired Risk Reserves) និងប្រាក់បម្រុងសំណងធានារ៉ាប់រង (Outstanding Claims Reserves) រួមទាំងការទូទាត់សំណងដែលបានកើតឡើង ប៉ុន្តែមិនត្រូវបានរាយការណ៍ (IBNR) ហើយត្រូវបានកំណត់ដោយអនុលោមតាមគោលការណ៍គណនាបុព្វលាភធានារ៉ាប់រង និងតម្រូវការតាមបទប្បញ្ញត្តិ។

បុព្វលាភធានារ៉ាប់រងមិនទាន់ទទួលស្គាល់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រ ១/៣៦៥ ដើម្បីបង្ហាញពីផ្នែកនៃបណ្ណសន្យារ៉ាប់រងដែលមិនទាន់ផុតកំណត់។ ទុនបម្រុងសំណងដែលមិនទាន់ទូទាត់ ត្រូវផ្អែកលើការប៉ាន់ប្រមាណនៃសំណងដែលបានរាយការណ៍ និងការទូទាត់សំណងដែលបានកើតឡើង ប៉ុន្តែមិនត្រូវបានរាយការណ៍ (IBNR) ដោយប្រើបទពិសោធន៍ការទាមទារសំណងបច្ចុប្បន្ន និងបច្ចេកទេសព្យាករណ៍គណនាបុព្វលាភធានារ៉ាប់រង ដែលមានភាពមិនប្រាកដប្រជាដោយសារប្រភេទនៃបំណុលធានារ៉ាប់រង។

ថ្លៃដើមនៃការទិញដែលបានពន្យារ (Deferred Acquisition Costs) ត្រូវបានដាក់បញ្ចូលជាទ្រព្យសកម្មក្នុងកម្រិតដែលអាចទទួលបានមកវិញ ហើយត្រូវបានរំលស់តាមរយៈពេលនៃបណ្ណសន្យារ៉ាប់រង ហើយក៏ត្រូវបានពិចារណាក្នុងការវាយតម្លៃពីភាពគ្រប់គ្រាន់នៃទុនបម្រុងផងដែរ។ ទុនបម្រុងហានិភ័យមិនទាន់ផុត



កំណត់ ត្រូវបានបង្កើតឡើងនៅពេលដែលសំណងអនាគតដែលរំពឹងទុក និងចំណាយពាក់ព័ន្ធលើសពី បុព្វលាភធានារ៉ាប់រងមិនទាន់ទទួលបាន ដកចេញថ្លៃដើមនៃការទិញដែលបានពន្យារ (DAC)។

ក្រុមហ៊ុនអនុវត្តការធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុល (Liability Adequacy Test – LAT) នៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ ដើម្បីធានាថាបំណុលតាមកិច្ចសន្យាធានារ៉ាប់រងមានកម្រិតគ្រប់គ្រាន់។ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២៥ ការធ្វើតេស្ត LAT បានបង្ហាញថាទុនបម្រុងមានភាពគ្រប់គ្រាន់។ ការវិភាគវេទយឺតភាព (Sensitivity Analysis) លើការសន្មតសំខាន់ៗ ដូចជា អនុបាតនៃការខាតបង់ដែលរំពឹងទុក (Expected Loss Ratios) បង្ហាញថា ការផ្លាស់ប្តូរនៃការសន្មតអាចមានឥទ្ធិពលកម្រិតមធ្យមទៅលើបំណុល និងប្រាក់ចំណេញ ឬខាត។

ការផ្លាស់ប្តូរនៃទុនបម្រុងបច្ចេកទេសក្នុងរយៈពេលពីរឆ្នាំកន្លងមក ត្រូវបានជំរុញជាចម្បងដោយការប្រែប្រួលនៃបរិមាណអាជីវកម្ម បទពិសោធន៍ការទាមទារសំណង និងការធ្វើបច្ចុប្បន្នភាពលើការសន្មតគណនាបុព្វលាភធានារ៉ាប់រង។ រាល់កង្វះខាតដែលត្រូវបានកំណត់តាមរយៈការធ្វើតេស្ត LAT នឹងត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងប្រាក់ចំណេញ ឬខាត។

ទុនបម្រុងទាំងនេះឆ្លុះបញ្ចាំងពីការព្យាករណ៍ត្រឹមត្រូវរបស់គណៈគ្រប់គ្រង ដោយប្រើវិធីសាស្ត្រគណនាបុព្វលាភធានារ៉ាប់រង ដោយមិនរកឃើញបញ្ហាអវិជ្ជមានសំខាន់ៗណាមួយឡើយ។

៤. លទ្ធផលអំពីប្រតិបត្តិការអាជីវកម្ម

លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០២៥ បង្ហាញពីការវិវឌ្ឍន៍នៃចំណូលពីការធានារ៉ាប់រង បទពិសោធន៍ការទាមទារសំណង និងការគ្រប់គ្រងចំណាយ ដោយមានការផ្លាស់ប្តូរមួយចំនួនដែលគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំមុនៗ។

ការគ្រប់គ្រងចំណូលពីការធានារ៉ាប់រង៖ បុព្វលាភធានារ៉ាប់រងដុល (Gross Written Premium) បានកើនឡើង ១២,៣៥% ដល់ ៥៦៩.៧៩៣ ដុល្លារអាមេរិក ដែលបង្ហាញពីការកើនឡើងនៃបរិមាណអាជីវកម្ម និងការកែលម្អក្នុងការចេញបណ្ណសន្យារ៉ាប់រង។ ទោះជាយ៉ាងណា បុព្វលាភធានារ៉ាប់រងសុទ្ធដែលទទួលបាន (Net Earned Premium) បានថយចុះគួរឱ្យកត់សម្គាល់ ៨៥,៦៣% ដល់ ១៥.៣៤៩ ដុល្លារអាមេរិក។ ការថយចុះនេះភាគច្រើនកើតឡើងដោយសារភាពខុសគ្នានៃពេលវេលាក្នុងការទទួលចំណូលពីបុព្វលាភធានារ៉ាប់រង និងការកើនឡើងនៃបុព្វលាភធានារ៉ាប់រងមិនទាន់ទទួលស្គាល់ (Unearned Premium Reserves) នៅចុងឆ្នាំ ដែលបានពន្យារការទទួលចំណូលទៅពេលបន្ទាប់ៗ។

ការគ្រប់គ្រងសំណង៖ សំណងដែលបានកើតឡើង (Claims Incurred) បានកើនឡើង ១៩,២៥% ដល់ ៦០.៨១៨ ដុល្លារអាមេរិក ដែលបណ្តាលឱ្យអនុបាតនៃការខាតបង់ (Loss Ratio) កើនឡើងដល់ ១០,៦៧% (ឆ្នាំ ២០២៤៖ ១០,០៦%)។ នេះបង្ហាញពីការធ្លាក់ចុះបន្តិចក្នុងបទពិសោធន៍ការទាមទារ



សំណង ដែលអាចបណ្តាលមកពីការកើនឡើងនៃចំនួនសំណង ឬកម្រិតសំណងក្នុងមួយករណី។ ទោះបីជាមានការកើនឡើងក៏ដោយ ក៏អនុបាតនៃការខាតបង់ (Loss Ratio) នៅតែស្ថិតនៅកម្រិតទាបសមរម្យ ដែលបង្ហាញថាសំណងនៅតែអាចគ្រប់គ្រងបាន។

ការគ្រប់គ្រងចំណាយ៖ ក្រុមហ៊ុនបានសម្រេចការកែលម្អប្រសិទ្ធភាពចំណាយ ដោយអនុបាតចំណាយ (Expense Ratio) បានថយចុះមកនៅ ២០៨.០៤% ពី ២៣១.៨០% ក្នុងឆ្នាំ ២០២៥។ នេះបង្ហាញពីការខិតខំរបស់គណៈគ្រប់គ្រងក្នុងការត្រួតពិនិត្យចំណាយប្រតិបត្តិការ និងចំណាយក្នុងការទទួលបានអតិថិជន ទោះបីយ៉ាងណា អត្រានេះនៅតែខ្ពស់ បើធៀបទៅនឹងបុព្វលាភធានារ៉ាប់រងដែលទទួលបាន ហើយបន្តប៉ះពាល់ដល់ប្រាក់ចំណេញសរុប។

សមត្ថភាពក្នុងការធានារ៉ាប់រង៖ អនុបាតចំណាយសរុប (Combined Ratio) បានកែលម្អមកនៅ ២១៨,៧១% (ឆ្នាំ ២០២៤៖ ២៤១,៨៦%) ដែលបង្ហាញពីការកែលម្អទូទៅក្នុងការគ្រប់គ្រងចំណាយ និងសំណង។ ទោះយ៉ាងណា វានៅតែលើស ១០០% ដែលបង្ហាញថាការធានារ៉ាប់រងនៅតែខាតបង់។ ដូច្នេះការខាតបង់ពីការធានារ៉ាប់រងបានកើនឡើងដល់ (៨៦៧.៦៦៥) ដុល្លារអាមេរិក ហើយការខាតបង់សុទ្ធបានកើនដល់ (៩៨១.១៩៧) ដុល្លារអាមេរិក។

ផលប៉ះពាល់លើស្ថានភាពហិរញ្ញវត្ថុ៖ ទ្រព្យសកម្មសរុបបានថយចុះ ៨,៨៩% និងមូលធនសរុបបានថយចុះ ១៣,៧៤% ដែលបណ្តាលមកពីការបន្តខាតបង់សុទ្ធ។ ទោះបីយ៉ាងណា អនុបាតសាធនភាព (Solvency Ratio) នៅតែរឹងមាំនៅ ១៦៣% ដែលបង្ហាញថាក្រុមហ៊ុននៅតែអាចបំពេញតាមតម្រូវការមូលធនតាមបទប្បញ្ញត្តិ។

គណៈគ្រប់គ្រងនឹងបន្តផ្តោតលើវិធីសាស្ត្ររកចំណូលបុព្វលាភធានារ៉ាប់រងឱ្យកាន់តែប្រសើរ ពង្រឹងការគ្រប់គ្រងសំណង និងការកែលម្អប្រសិទ្ធភាពចំណាយ ដើម្បីទទួលបានប្រាក់ចំណេញប្រកបដោយចីរភាពពីការធានារ៉ាប់រង។

៥. ការធានារ៉ាប់រងបន្ត (Reinsurance)

ក្រុមហ៊ុនអនុវត្តយុទ្ធសាស្ត្រការធានារ៉ាប់រងបន្តដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីគ្រប់គ្រងហានិភ័យពីការធានារ៉ាប់រង ការពារមូលធន និងធានាបាននូវការបន្តប្រតិបត្តិការអាជីវកម្ម។ វិធីសាស្ត្រនេះរួមបញ្ចូលទាំងការធានារ៉ាប់រងបន្តបែបសមាមាត្រ (Proportional) ធានារ៉ាប់រងបន្តមិនតាមសមាមាត្រ (Non-proportional) ការធានារ៉ាប់រងបន្តក្រៅកិច្ចព្រមព្រៀងគោល (Facultative) និងការរៀបចំការធានារ៉ាប់រងបន្តដែលអនុវត្តតាមតម្រូវការបទប្បញ្ញត្តិ។



យុទ្ធសាស្ត្រការធានារ៉ាប់រងបន្ត

កម្មវិធីនៃការធានារ៉ាប់រងបន្តរបស់ក្រុមហ៊ុនត្រូវបានរចនាឡើងដើម្បី៖

- កំណត់កម្រិតហានិភ័យសុទ្ធក្នុងមួយហានិភ័យ និងក្នុងមួយព្រឹត្តិការណ៍ តាមរយៈកម្រិតរក្សាទុកដែលបានកំណត់ (Retention Levels) ។
- ពង្រឹងលទ្ធភាពទទួលយកហានិភ័យធានារ៉ាប់រង ដោយប្រើប្រាស់ក្រុមហ៊ុនធានារ៉ាប់រងបន្តខាងក្រៅ។
- ការពារប្រឆាំងនឹងការខាតបង់ហានិភ័យលើគ្រោះមហន្តរាយ (Catastrophic Loss) តាមរយៈកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តការខាតបង់លើសកំណត់ (Excess of Loss Treaty) ។
- ធានាអនុលោមភាពតាមបទប្បញ្ញត្តិ ជាពិសេសតាមរយៈការចូលរួមជាមួយក្រុមហ៊ុនធានារ៉ាប់រងបន្តជាតិ។

កម្មវិធីនេះរួមមាន៖

- កិច្ចព្រមព្រៀងធានារ៉ាប់រងបន្តតាមការបែងចែកកូតា (Quota Share Treaty) ដើម្បីចែករំលែកបុព្វលាភធានារ៉ាប់រង និងការខាតបង់តាមសមាមាត្រគ្រប់ផលិតផលធានារ៉ាប់រង។
- កិច្ចព្រមព្រៀងធានារ៉ាប់រងបន្តការខាតបង់លើសកំណត់ (Excess of Loss Treaty) ដើម្បីកំណត់ដែនកំណត់លើការខាតបង់ដែលលើសពីកម្រិតរក្សាទុករបស់ក្រុមហ៊ុន (កម្រិតត្រឹម ១០០.០០០ ដុល្លារអាមេរិក ក្នុងមួយព្រឹត្តិការណ៍)។
- ការធានារ៉ាប់រងបន្តក្រៅកិច្ចព្រមព្រៀងគោល (Facultative) សម្រាប់ហានិភ័យធំៗ ស្មុគស្មាញ ឬមិនស្តង់ដារ ដែលលើសពីលទ្ធភាពរបស់កិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត (Treaty Capacity) ។
- ការផ្ទេរហានិភ័យដោយស្ម័គ្រចិត្ត (Voluntary Cession) ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងបន្តជាតិតាមតម្រូវការបទប្បញ្ញត្តិក្នុងស្រុក។

ការជ្រើសរើសដៃគូធានារ៉ាប់រងបន្ត

ការរៀបចំកិច្ចសន្យាធានារ៉ាប់រងបន្តត្រូវបានអនុវត្តតាមរយៈដើងសាធានារ៉ាប់រង (Brokers) អន្តរជាតិដែលមានបទពិសោធន៍ និងតាមរយៈការរៀបចំក្នុងស្រុកដែលបានកំណត់ជាមុន៖

- កម្មវិធីកិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត (Treaty Programs) ត្រូវបានរៀបចំតាមរយៈក្រុមហ៊ុន Guy Carpenter ដើម្បីធានាបាននូវលទ្ធភាពទទួលបានការគាំទ្រពីបណ្តាក្រុមហ៊ុនធានារ៉ាប់រងបន្តអន្តរជាតិ។
- ធានារ៉ាប់រងបន្តក្រៅកិច្ចព្រមព្រៀងគោល (Facultative) ត្រូវបានរៀបចំឡើងតាមរយៈក្រុមហ៊ុន JB Boda សម្រាប់ហានិភ័យជាក់លាក់ ដូចជាធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ (Marine) និងធានារ៉ាប់រងលើទ្រព្យសម្បត្តិដែលបានជ្រើសរើស។
- ការចូលរួមជាភាគពួកក្នុងការផ្ទេរហានិភ័យតាមរយៈក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រី” (Cambodia Re) ។



ការជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រងបន្តគឺផ្អែកលើ៖

- ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឥណទាន (Creditworthiness) ។
- កេរ្តិ៍ឈ្មោះ និងសមត្ថភាពក្នុងការទូទាត់សំណង។
- លទ្ធភាពក្នុងការគាំទ្រការរីកចម្រើនអាជីវកម្មរបស់ក្រុមហ៊ុន។
- ជំនាញឯកទេសក្នុងទីផ្សារ និងភាពឆាប់រហ័សក្នុងការឆ្លើយតប។

ការវាយតម្លៃលើក្រុមហ៊ុនធានារ៉ាប់រងបន្ត

ក្រុមហ៊ុនធ្វើការវាយតម្លៃលើក្រុមហ៊ុនធានារ៉ាប់រងបន្ត ជាបន្តបន្ទាប់ ដោយផ្ដោតសំខាន់លើ៖

- សុវត្ថិភាព (ចំណាត់ថ្នាក់ឥណទាន និងស្ថិរភាពហិរញ្ញវត្ថុ) ។
- ប្រសិទ្ធភាពក្នុងការទូទាត់សំណង ដើម្បីជៀសវាងភាពយឺតយ៉ាវក្នុងការទទួលប្រាក់សំណងត្រឡប់មកវិញ។
- ការមានទំនុកចិត្ត និងតម្លៃនៃភាពជាដៃគូរយៈពេលវែង។
- ភាពសមស្របជាមួយគោលដៅគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។

ជើងសាធានារ៉ាប់រងបន្ត (Brokers) ដូចជា Guy Carpenter និង JB Boda ក៏ដើរតួនាទីសំខាន់ក្នុងការវាយតម្លៃ និងផ្តល់អនុសាសន៍លើការជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រងបន្តដែលសមស្របផងដែរ។

ការផ្លាស់ប្តូរដែលគួរឱ្យកត់សម្គាល់ / ការអនុវត្តបច្ចុប្បន្ន

- ក្រុមហ៊ុនបន្តផ្ទេរហានិភ័យដោយស្ម័គ្រចិត្ត ២០% នៃអាជីវកម្មរបស់ខ្លួនទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រឺ” (Cambodia Re) ស្របតាមការកំណត់របស់បទប្បញ្ញត្តិ។
- កិច្ចព្រមព្រៀងធានារ៉ាប់រងបន្តតាមការបែងចែកភាគ (Quota Share Treaty) ចំនួន ៤០% នៅតែបន្តអនុវត្ត ដែលគាំទ្រតាមរយៈក្រុមហ៊ុន Guy Carpenter រួមជាមួយនឹងកិច្ចព្រមព្រៀងសន្យាធានារ៉ាប់រងបន្ត ការខាតបង់លើសកំណត់ (Excess of Loss Treaty) សម្រាប់ការពារហានិភ័យ។
- ធានារ៉ាប់រងបន្តក្រៅកិច្ចព្រមព្រៀងគោល (Facultative) ត្រូវបានប្រើប្រាស់ច្រើនសម្រាប់ ធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ (Marine) និង ធានារ៉ាប់រងលើទ្រព្យសម្បត្តិដែលបានជ្រើសរើស ដោយរៀបចំតាមរយៈក្រុមហ៊ុន JB Boda។
- រចនាសម្ព័ន្ធនេះបង្ហាញពីការលាយបញ្ចូលសមតុល្យរវាងការចែករំលែកហានិភ័យ ការការពារករណីគ្រោះមហន្តរាយ និងការអនុលោមតាមបទប្បញ្ញត្តិ ដោយគ្មានការផ្លាស់ប្តូរសំខាន់ពីយុទ្ធសាស្ត្រមុនៗប៉ុន្តែនៅតែពឹងផ្អែកលើការរៀបចំធានារ៉ាប់រងបន្តអន្តរជាតិតាមរយៈជើងសាធានារ៉ាប់រងបន្ត។

៦. ការគ្រប់គ្រងហានិភ័យ

ក្រុមហ៊ុនបានបង្កើតក្របខណ្ឌគ្រប់គ្រងហានិភ័យដ៏ទូលំទូលាយមួយ ក្នុងគោលបំណងបង្កើនតម្លៃភាគហ៊ុនិកឱ្យបានជាអតិបរមា ព្រមទាំងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានា ដែលអាចកើតមានឡើងពីភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ ក្រុមប្រឹក្សាភិបាលជាអ្នកកំណត់គោលដៅ



គ្រប់គ្រងហានិភ័យរួម ខណៈពេលដែលថ្នាក់គ្រប់គ្រងជាអ្នកអនុវត្តគោលនយោបាយ និងនីតិវិធីសម្រាប់
ការសម្គាល់ ការវាស់វែង ការតាមដាន និងការត្រួតពិនិត្យហានិភ័យ។

ក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យសំខាន់ៗមួយចំនួនដូចជា៖

- **ហានិភ័យឥណទាន (Credit Risk) ៖** កើតឡើងជាចម្បងពីគណនីធានារ៉ាប់រងត្រូវទទួល និងការ
ដាក់ប្រាក់បញ្ញើជាមួយស្ថាប័នហិរញ្ញវត្ថុ។ ក្រុមហ៊ុនកាត់បន្ថយហានិភ័យនេះ ដោយវាយតម្លៃ
សមត្ថភាពហិរញ្ញវត្ថុ និងភាពអាចទុកចិត្តបានចំណាត់ថ្នាក់ឥណទានរបស់អតិថិជន និងភាគីពាក់ព័ន្ធ
អនុវត្តការត្រួតពិនិត្យឥណទាន និងតាមដានសមតុល្យដែលនៅមិនទាន់ទូទាត់។ ទ្រព្យសកម្មហិរញ្ញវត្ថុ
នឹងត្រូវកាត់ចោល (Write Off) នៅពេលដែលមិនមានការរំពឹងថានឹងអាចទទួលបានសងត្រឡប់
វិញបានទៀត។
- **ហានិភ័យសាច់ប្រាក់ងាយស្រួល (Liquidity Risk) ៖** គឺជាហានិភ័យនៃការមានមូលនិធិមិនគ្រប់
គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចនៅពេលដល់កំណត់ទូទាត់។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះតាមរយៈ
ការតាមដានលំហូរសាច់ប្រាក់យ៉ាងសកម្ម និងការរក្សាទុកកម្រិតសាច់ប្រាក់ និងសមមូលសាច់ប្រាក់
ឱ្យបានគ្រប់គ្រាន់ ដើម្បីគាំទ្រសកម្មភាពប្រតិបត្តិការ វិនិយោគ និងហិរញ្ញប្បទាន។
- **ហានិភ័យប្រតិបត្តិការ (Operational Risk) ៖** ត្រូវបានគ្រប់គ្រងតាមរយៈប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
ដែលបានកំណត់យ៉ាងច្បាស់ កំណត់សិទ្ធិសម្រេច និងការត្រួតពិនិត្យជាបន្តបន្ទាប់ ដើម្បីធានាឱ្យ
ដំណើរការអាជីវកម្មមានប្រសិទ្ធភាព និងប្រសិទ្ធផលល្អ ព្រមទាំងអនុលោមតាមគោលការណ៍។
- **ហានិភ័យការវាយតម្លៃធានារ៉ាប់រង និងការទទួលធានារ៉ាប់រង (Underwriting and Insurance Risk) ៖** ហានិភ័យទាំងនេះកើតចេញពីភាពមិនច្បាស់លាស់នៃភាពញឹកញាប់នៃសំណង ទំហំ
សំណង និងការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ច ច្បាប់ ឬទីផ្សារ។ ក្រុមហ៊ុនកាត់បន្ថយហានិភ័យទាំងនេះ
តាមរយៈការអនុវត្តការវាយតម្លៃធានារ៉ាប់រងប្រកបដោយភាពប្រុងប្រយ័ត្ន ការធ្វើពិពិធកម្មលើប្រភេទ
អាជីវកម្ម ការអនុវត្តផែនការកំណត់នៃការទទួលធានារ៉ាប់រង និងការពិនិត្យឡើងវិញជាទៀងទាត់លើការ
បង្កើតទុនបម្រុងសំណង។
- **ហានិភ័យការធានារ៉ាប់រងបន្ត (Reinsurance Risk) ៖** ទាក់ទងនឹងហានិភ័យដែលក្រុមហ៊ុន
ធានារ៉ាប់រងបន្តមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនបាន។ ក្រុមហ៊ុនកាត់បន្ថយហានិភ័យនេះ តាម
រយៈការចាត់ចែងការធានារ៉ាប់រងបន្តជាមួយដៃគូដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ការធ្វើពិពិធកម្មលើ
ក្រុមហ៊ុនធានារ៉ាប់រងបន្តចម្រុះ និងការវាយតម្លៃលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុព្រមទាំងសន្ទស្សន៍
ចំណាត់ថ្នាក់ឥណទានរបស់ពួកគេជាប្រចាំ។



- **ហានិភ័យទីផ្សារ (Market Risk)**៖ ទោះបីនៅមានកម្រិត ក៏ក្រុមហ៊ុនគ្រប់គ្រង ហានិភ័យនេះតាមរយៈការវិនិយោគក្នុងឧបករណ៍ហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងត្រូវបានអនុម័ត ដើម្បីធានាការរក្សាទុកមូលធន និងផលចំណេញដែលមានស្ថិរភាព។

ក្រុមហ៊ុនអនុវត្តវិធីសាស្ត្រគណនាបុព្វលាភធានារ៉ាប់រង (Actuarial Methods) ដូចជា Chain Ladder និងបច្ចេកទេសតម្លៃប៉ាន់ស្មានអនុបាតនៃការខាតបង់ (Expected Loss Ratio) ដើម្បីប៉ាន់ប្រមាណបំណុលសំណង និងការទូទាត់សំណងដែលបានកើតឡើង ប៉ុន្តែមិនត្រូវបានរាយការណ៍ (IBNR) ដោយប្រើទិន្នន័យប្រវត្តិសាស្ត្រ និងការសន្មតបច្ចុប្បន្ន។ ការវិភាគវេទយិតភាព (Sensitivity analyses) ក៏ត្រូវបានអនុវត្ត ដើម្បីវាយតម្លៃផលប៉ះពាល់នៃការផ្លាស់ប្តូរការប៉ាន់ស្មានសំខាន់ៗ។

នីតិវិធីការយកចិត្តទុកដាក់ស្គាល់អតិថិជន ៖ ក្រុមហ៊ុនអនុវត្តជាបន្តបន្ទាប់លើការយកចិត្តទុកដាក់ស្គាល់អតិថិជន អន្តរការី និងដៃគូធានារ៉ាប់រងបន្ត ដោយពិនិត្យស្ថានភាពហិរញ្ញវត្ថុ ចំណាត់ថ្នាក់ឥណទាន និងប្រសិទ្ធភាពប្រតិបត្តិការ។ នីតិវិធីនេះធានាថា ក្រុមហ៊ុនចូលរួមធ្វើអាជីវកម្មតែជាមួយភាគីពាក់ព័ន្ធដែលមានភាពគួរឱ្យទុកចិត្ត និងមានស្ថិរភាពហិរញ្ញវត្ថុប៉ុណ្ណោះ។

មិនមានការផ្លាស់ប្តូរសំខាន់ៗណាមួយក្នុងគោលការណ៍ និងនីតិវិធីគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនក្នុងអំឡុងពេលនេះឡើយ។

៧.៧ តំបន់អំពីបរិភោគ

បរិភោគនៃអភិបាលកិច្ចសាជីវកម្ម៖ ក្រុមហ៊ុនបង្ហាញពីការអនុវត្តអភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ ស្របតាមតម្រូវការបទប្បញ្ញត្តិដែលចេញដោយនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធា.ក)។ ក្រុមប្រឹក្សាភិបាលមានសមាជិកសរុប ៧ រូប រួមមានអភិបាលឯករាជ្យ ៤ រូប ដែលធានាឱ្យមានឯករាជ្យភាព តម្លាភាព និងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព។ រាល់ការតែងតាំង និងការផ្លាស់ប្តូរទាំងអស់ត្រូវបានអនុម័តយ៉ាងត្រឹមត្រូវដោយនិយ័តករ។

ក្រុមហ៊ុនបានបង្កើតគណៈកម្មាធិការត្រួតពិនិត្យ (Audit Committee) ដែលមានសមាជិកទាំងអស់ជាអភិបាលឯករាជ្យ មានភារកិច្ចក្នុងការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ការត្រួតពិនិត្យផ្ទៃក្នុង និងធានាការអនុលោមតាមស្តង់ដារដែលពាក់ព័ន្ធ។ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រូវបានធ្វើឡើងជាប្រចាំ ហើយកំណត់ហេតុកិច្ចប្រជុំត្រូវបានដាក់ជូននិយ័តករតាមពេលវេលាដែលបានកំណត់។

លក្ខខណ្ឌវិនិច្ឆ័យយ៉ាងតឹងរ៉ឹងលើសិទ្ធិទទួលបាន ការមានឯករាជ្យភាព និងក្រមសីលធម៌ ត្រូវបានអនុវត្តក្នុងការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាល ដើម្បីធានានូវសុចរិតភាព សមត្ថភាព និងគណនេយ្យភាព។ គោលនយោបាយនានាក៏ត្រូវបានដាក់ឱ្យអនុវត្តផងដែរ ដើម្បីបង្ការទំនាស់ផលប្រយោជន៍ រួមទាំងការវិភាគលើប្រតិបត្តិការណាមួយជាមួយសមាជិកក្រុមប្រឹក្សាភិបាល។



ផលប៉ះពាល់សង្គម៖ ក្រុមហ៊ុនលើកកម្ពស់ការប្រព្រឹត្តអាជីវកម្មប្រកបដោយក្រមសីលធម៌ និងការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ តាមរយៈអភិបាលកិច្ចប្រកបដោយតម្លាភាព ការប្រកបដោយសមធម៌ចំពោះភាគីពាក់ព័ន្ធ និងការគោរពតាមស្តង់ដារបទប្បញ្ញត្តិ។ យន្តការត្រួតពិនិត្យដ៏រឹងមាំ បានជួយគាំទ្រដល់កិច្ចការពារម្ចាស់បណ្ណសន្យារ៉ាប់រង និងកសាងទំនុកចិត្តជាមួយអតិថិជន ដៃគូអាជីវកម្ម និងនិយ័តករ។

បន្ថែមពីនេះ ក្រុមហ៊ុនធានាថាបុគ្គលិកគន្លឹះ រួមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងគឺសុទ្ធតែបំពេញតាមតម្រូវការផ្នែកសមត្ថភាពវិជ្ជាជីវៈ និងសុចរិតភាព ដែលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព និងភាពជាដឹកនាំប្រកបដោយការទទួលខុសត្រូវ។

ផលប៉ះពាល់បរិស្ថាន៖ ទោះបីជាប្រតិបត្តិការស្នូលរបស់ក្រុមហ៊ុនមានផលប៉ះពាល់តិចតួចដោយផ្ទាល់ទៅលើបរិស្ថានក៏ដោយ ក៏ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងចីរភាព តាមរយៈអភិបាលកិច្ចល្អ ការគ្រប់គ្រងហានិភ័យ និងក្របខណ្ឌអនុលោមតាមបទប្បញ្ញត្តិ។ កត្តាបរិស្ថាន ត្រូវបានគាំទ្រដោយប្រយោល តាមរយៈការវាយតម្លៃធានារ៉ាប់រងដោយប្រុងប្រយ័ត្ន ការវាយតម្លៃហានិភ័យ និងចីរភាពរយៈពេលវែងនៃប្រតិបត្តិការ។

មិនមានការផ្លាស់ប្តូរសំខាន់ៗណាមួយក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចសាជីវកម្មក្នុងអំឡុងឆ្នាំនេះឡើយ ហើយក្រុមហ៊ុនបន្តពង្រឹងក្របខណ្ឌអភិបាលកិច្ចរបស់ខ្លួន ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ប្រតិបត្តិការអាជីវកម្មប្រកបដោយចីរភាព។

V. របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលត្រូវបានរងសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលត្រូវបានរងសវនកម្ម ក្នុងការិយបរិច្ឆេទត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ដូចមានភ្ជាប់មកជាមួយ៖



សុវត្ថិភាពជាអាទិភាព

ប្រុស្ករ អ៊ិនស្ក័រ៉ង ប.ក
PROSUR INSURANCE PLC.

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥

	២០២៥		២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម						
ប្រាក់តម្កល់អាជីវកម្ម	៧០៦.៩៦៥	២.៨៣៧.០៥០	៧០៤.៨៥៧	២.៨៣៧.០៥០	៦៩៤.៥០៥	២.៨៣៧.០៥០
សាច់ប្រាក់ និងសាច់ប្រាក់នៅធនាគារ	៣.៥៧២.៧១៦	១៤.៣៣៧.៣១០	៤.៨០៨.០១០	១៩.៣៥២.២៤០	៣.៥០៤.៦៩៥	១៤.៣១៦.៦៨០
ប្រាក់បញ្ញើនៅធនាគារ / ប្រាក់បញ្ញើមានកាលកំណត់	១.៧២២.៦២៥	៦.៩១២.៨៩០	១.៤០០.៣៧១	៥.៦៣៦.៤៩០	២.០៧២.៦៧៤	៨.៤៦៦.៨៧០
ទ្រព្យ និងបរិក្ខារ	៥.៣៦៩	២១.៥៥០	២០.៤៦៦	៨២.៣៨០	៣៨.៤៤៨	១៥៧.០៦០
ទ្រព្យសកម្មរយៈពេលវែងសម្រាប់លក់	-	-	-	-	-	-
ទ្រព្យសកម្មអរូបី	៣៨០.៧៨៨	១.៥២៨.១០០	៣២៦.៨៦១	១.៣១៥.៦២០	៣៤៤.៥១២	១.៤០៧.៣៧០
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៨០.៦៥៧	៧២៤.៩៨០	-	-	៤៥.១៦៥	១៨៤.៥០០
វិនិយោគលើអចលនទ្រព្យ	-	-	-	-	-	-
វិនិយោគលើសញ្ញាបណ្ណសាជីវកម្ម	-	-	-	-	-	-
វិនិយោគលើមូលបត្ររដ្ឋ	-	-	-	-	-	-
វិនិយោគលើក្រុមហ៊ុនសម្ព័ន្ធព្យាភិ	-	-	-	-	-	-
វិនិយោគលើមូលបត្រកម្មសិទ្ធិ	-	-	-	-	-	-
ការវិនិយោគផ្សេងៗ	-	-	-	-	-	-
គណនីធានារ៉ាប់រងត្រូវទទួលពីម្ចាស់បណ្ណសន្យារ៉ាប់រង	៣១.៨៩០	១២៧.៩៧០	២៤.១៤៧	៩៧.១៩០	៤៥.០៨៨	១៨៤.១៨០
គណនីធានារ៉ាប់រងត្រូវទទួលពីអន្តរការីធានារ៉ាប់រង	-	-	-	-	-	-
គណនីធានារ៉ាប់រងត្រូវទទួលពីក្រុមហ៊ុនធានារ៉ាប់រងបន្ត	-	-	-	-	២៤.៤៨០	១០០.០០០
គណនីត្រូវទទួលពីភាគីពាក់ព័ន្ធ	-	-	-	-	-	-
គណនីត្រូវទទួលផ្សេងៗ	២.៨១៨	១១.៣១០	៨.៥៥៤	៣៤.៤៣០	៦៦៧	២.៧២០
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	១៦០.៤៣៩	៦៤៣.៨៤០	១៣៣.៨៩៦	៥៣៨.៩៣០	១៣៧.១៧៥	៥៦០.៣៦០
ប្រាក់បុរេប្រទាន និងចំណាយបង់មុន	១.២០១	៤.៨២០	៤.៣២៦	១៧.៤១០	៧.៤៦៧	៣០.៥០០
ថ្លៃដើមទិញពន្យារ	៥.១៨៨	២០.៨២០	-	-	-	-
ពន្ធពន្យារជាទ្រព្យសកម្ម	-	-	-	-	-	-
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-
ទ្រព្យសកម្មសរុប	៦.៧៧០.៦៥៦	២៧.១៧០.៦៤០	៧.៤៣១.៤៨៨	២៩.៩១១.៧៤០	៦.៩១៤.៨៧៦	២៨.២៤៧.២៩០
មូលធន						
ដើមទុន	១០.៩៥០.០០០	៤៣.៩៤២.៣៥០	១០.៩៥០.០០០	៤៤.០៧៣.៧៥០	៩.៤៥០.០០០	៣៨.៦០៣.២៥០
បុព្វលាភភាគហ៊ុន	-	-	-	-	-	-
ដើមទុនបម្រុង	-	-	-	-	-	-
ទុនបម្រុងក្រោយការវាយតម្លៃឡើងវិញ	-	-	-	-	-	-
ភាគហ៊ុនផ្សេងៗ	-	-	-	-	-	-
ប្រាក់កក់សម្រាប់ការទិញភាគហ៊ុននាពេលអនាគត	-	-	-	-	-	-
ប្រាក់ចំណេញរក្សាទុក/ខាតបង់	(៤.៧៩០.៨៥០)	(១៩.២២៥.៦៨០)	(៣.៨០៩.៦៥៣)	(១៥.៣៣៣.៨៥០)	(២.៩៣៧.២៧៩)	(១១.៩៩៨.៧៨០)
សមាសធាតុផ្សេងៗទៀតនៃមូលធន	-	-	-	-	-	-
លម្អៀងបង្គរពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-
មូលធនផ្ទាល់សរុប	៦.១៥៩.១៥០	២៤.៧១៦.៦៧០	៧.១៤០.៣៤៧	២៨.៧៣៩.៩០០	៦.៥១២.៧២១	២៦.៦០៤.៤៧០



សុវត្ថិភាពជាអាទិភាព

ប្រុស្ករ អ៊ីនស្វ័រ៉ង ប.ក

PROSUR INSURANCE PLC.

បំណុល

ប្រាក់បម្រុងគណនីវិទ្យុ	៥៩.៩៦១	២៤០.៦២០	៤២.០២៩	១៦៩.១៧០	៤៥.៧៦៤	១៨៦.៩៥០
ប្រាក់បម្រុងបុព្វលាភធានារ៉ាប់រងមិនទាន់ចាត់ទុកជា						
បំណុល	១៧២.៥៣៩	៦៩២.៤០០	១៤២.៦៩០	៥៧៤.៣៣០	១៤១.៩៧៧	៥៧៩.៩៨០
ប្រាក់បម្រុងហានិភ័យដែលមិនទាន់ផុតសុពលភាព	៧.៤៧៧	៣០.០១០	៥.៤៨២	២២.០៧០	៤.៨៤៣	១៩.៧៨០
ប្រាក់បម្រុងលើសំណងធានារ៉ាប់រងដែលមិនទាន់ទូទាត់	៨៥៧	៣.៤៤០	៨.៩៧០	៣៦.១០០	២.០៩៧	៨.៥៧០
គណនីធានារ៉ាប់រងត្រូវទូទាត់ទៅម្ចាស់បណ្ណសន្យារ៉ាប់រង	-	-	-	-	-	-
គណនីធានារ៉ាប់រងត្រូវទូទាត់ទៅអន្តរការីធានារ៉ាប់រង	-	-	-	-	-	-
គណនីធានារ៉ាប់រងត្រូវទូទាត់ទៅក្រុមហ៊ុនធានារ៉ាប់រងបន្ត	៦៦.៨៤៣	២៦៨.២៤០	៥៤.៦០០	២១៩.៧៧០	៦៩.៨៨៩	២៨៥.៥០០
គណនីត្រូវទូទាត់ទៅកាតីពាក់ព័ន្ធ	-	-	-	-	-	-
សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក	៧៣០	២.៩៣០	៥៩៧	២.៤០០	៧៣០	២.៩៨០
បំណុលភតិសន្យា	១៨៨.៨១៥	៧៥៧.៧១០	-	-	៥៤.១៣៩	២២១.១៦០
ប្រាក់កម្ចី និងបំណុលរយៈពេលវែងផ្សេងៗ	៨.១៣២	៣២.៦៣០	១៨.៩៧២	៧៦.៣៦០	២៨.៣៥៣	១១៥.៨២០
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-
បំណុលពន្ធលើប្រាក់បំណុល	៩១៩	៣.៦៩០	១.១២៩	៤.៥៤០	១.៣០៤	៥.៣៣០
ពន្ធពន្យារជាបំណុល	-	-	-	-	-	-
បំណុលផ្សេងៗ	១០៥.២៣៣	៤២២.៣០០	១៦.៦៧២	៦៧.១០០	៥៣.០៥៩	២១៦.៧៥០
បំណុលសរុប	៦១១.៥០៦	២.៤៥៣.៩៧០	២៩១.១៤១	១.១៧១.៨៤០	៤០២.១៥៥	១.៦៤២.៨២០
បំណុល និងមូលធនផ្ទាល់សរុប	៦.៧៧០.៦៥៦	២៧.១៧០.៦៤០	៧.៤៣១.៤៨៨	២៩.៩១១.៧៤០	៦.៩១៤.៨៧៦	២៨.២៤៧.២៩០



PROSUR INSURANCE PLC.

របាយការណ៍លទ្ធផល និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥

	២០២៥		២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុព្វលាភធានារ៉ាប់រងដុល	៥៨៤.៥១១	២.៣៤៤.៤៧០	៥៣០.៦៥៧	២.១៦០.៣០០	៤៩៩.១០២	២.០៥១.៣១០
បុព្វលាភធានារ៉ាប់រងលុបបោល/បុព្វលាភធានារ៉ាប់រងសងត្រឡប់	(១៤.៧១៨)	(៥៩.០៣០)	(២៣.៤៨៤)	(៩៥.៦០០)	(៥.៣៨៨)	(២២.១៤០)
ចំណូលបុព្វលាភធានារ៉ាប់រងដុល	៥៦៩.៧៩៣	២.២៨៥.៤៤០	៥០៧.១៧៣	២.០៦៤.៧០០	៤៩៣.៧១៤	២.០២៩.១៧០
បុព្វលាភធានារ៉ាប់រងបន្ត	(៤៣០.៤៤៥)	(១.៧២៦.៥១០)	(៣៩៧.១៤៣)	(១.៦១៦.៧៧០)	(៤០៧.២៥៩)	(១.៦៧៣.៨៣០)
បម្រែបម្រួលនៃប្រាក់បម្រុងបុព្វលាភធានារ៉ាប់រងមិនទាន់ចាត់ទុកជាចំណូល	(៥៨១.៩៣៧)	(២.១៧៣.៧១០)	(៥.០៨៤)	(២០.៧០០)	(៣៩.៤០៦)	(១៦១.៩៦០)
បម្រែបម្រួលនៃប្រាក់បម្រុងបុព្វលាភធានារ៉ាប់រងមិនទាន់ចាត់ទុកជាចំណូលដែលផ្ទេរឱ្យក្រុមហ៊ុនធានារ៉ាប់រងបន្ត	៤១១.៤១៤	១.៦៥០.១៨០	២.៣២៩	៩.៤៨០	៩៩.៤៨៤	៤០៨.៨៨០
បម្រែបម្រួលនៃប្រាក់បម្រុងហានិភ័យដែលមិនទាន់ផុតសុពលភាព	១.៩៩៥	៨.០០០	(៦៤០)	(២.៦១០)	(២២.៩២០)	(៩៤.២០០)
បម្រែបម្រួលនៃប្រាក់បម្រុងហានិភ័យដែលមិនទាន់ផុតសុពលភាពដែលផ្ទេរឱ្យក្រុមហ៊ុនធានារ៉ាប់រងបន្ត	៤.៥២៩	១៨.១៧០	១៧៦	៧២០	១០.៩៧០	៤៥.០៩០
បុព្វលាភធានារ៉ាប់រងបន្តដែលទទួលបាន	១៥.៣៤៩	៦១.៥៧០	១០៦.៨១១	៤៣៤.៨២០	១៣៤.៥៨២	៥៥៣.១៥០
កម្រៃជើងសាលើការធានារ៉ាប់រងបន្ត	៧៣.៥១៣	២៩៤.៨៦០	៦៨.៨២២	២៨០.១៧០	៩៣.០៥៨	៣៨២.៤៧០
ចំណូលប្រតិបត្តិការសរុប	៨៨.៨៦២	៣៥៦.៤៣០	១៧៥.៦៣៣	៧១៤.៩៩០	២២៧.៦៤០	៩៣៥.៦២០
សំណង និងអត្ថប្រយោជន៍ធានារ៉ាប់រងដុលដែលបានបង់	(២៨.៨៨៤)	(១១៥.៨៥០)	(៣៩.៥៧៤)	(១៦១.១១០)	(៤៦.៦១៣)	(១៩១.៥៨០)
សំណង និងអត្ថប្រយោជន៍ធានារ៉ាប់រងទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងបន្ត	១៧.៣៣១	៦៩.៥១០	២៣.៥៨៣	៩៦.០១០	២២.៤០១	៩២.០៧០
បម្រែបម្រួលនៃប្រាក់បម្រុងគណនីឡា	(១៧.៩៣២)	(៧១.៩៣០)	(៨.៧៤៣)	(៣៥.៥៩០)	(៣.៧៩១)	(១៥.៥៨០)
បម្រែបម្រួលនៃប្រាក់បម្រុងគណនីឡាដែលផ្ទេរឱ្យក្រុមហ៊ុនធានារ៉ាប់រងបន្ត	១៣.៣៨៨	៥៣.៧០០	៣.៣២៣	១៣.៥៣០	(១៥.៦៣៣)	(៦៤.២៥០)
បម្រែបម្រួលនៃប្រាក់បម្រុងសម្រាប់សំណងធានារ៉ាប់រងមិនទាន់ទូទាត់	(៨.១១៣)	(៣២.៥៤០)	(៦.៨៧៣)	(២៧.៩៨០)	៣៨.៨៣៧	១៥៩.៦២០
បម្រែបម្រួលនៃប្រាក់បម្រុងសម្រាប់សំណងធានារ៉ាប់រងមិនទាន់ទូទាត់ដែលផ្ទេរឱ្យក្រុមហ៊ុនធានារ៉ាប់រងបន្ត	៤.៨៦៨	១៩.៥៣០	៤.១២៤	១៦.៧៩០	(១.៨២៩)	(៧.៥២០)
សំណង និងអត្ថប្រយោជន៍ធានារ៉ាប់រងសរុប	(១៩.៣៤២)	(៧៧.៥៨០)	(២៨.១៦០)	(៩៨.៣៥០)	(៦.៦២៨)	(២៧.២៤០)
ចំណាយទុរទៅ និងចំណាយរដ្ឋបាល	(១.១៨៥.៣៨៤)	(៤.៧៥៤.៥៨០)	(១.១៧៥.៦៣៤)	(៤.៧៨៦.០១០)	(១.១៧៤.៣០៤)	(៤.៨២៦.៣៩០)
ចំណាយលើកម្រៃជើងសា និងកម្រៃផ្សេងៗ	(១៤.៨៨២)	(៥៨.០៩០)	(២.៣២១)	(៩.៥៥០)	(៣.១៨១)	(១៣.០៧០)
ចំណាយថ្លៃដើម និងការវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង	-	-	-	-	-	-
បម្រែបម្រួលនៃថ្លៃដើមទិញឧស្សា	៤៩.៥៥៣	១៩៨.៧៦០	-	-	-	-
ចំណាយផ្សេងៗ	-	-	-	-	-	-
ចំណាយប្រតិបត្តិការសរុប	(១.១៩០.៣៣៣)	(៤.៦១៣.៩១០)	(១.១៧៧.៩៥៥)	(៤.៧៩៥.៤៦០)	(១.១៧៧.៨៨៥)	(៤.៨៣៩.៤៦០)
ចំណូលហិរញ្ញវត្ថុបានពីប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ	១២២.៨១១	៤៩២.៦០០	១៥០.៩៦៩	៦១៤.៦០០	១៧២.២២៣	៧០៧.៨៨០



របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥

	២០២៥		២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ព័សកម្មភាពប្រតិបត្តិការ						
ប្រាក់ចំណេញ/ខាតមុនគិតពន្ធ	(៩៧៤.២២៩)	(៣.៩០៩.៥៨១)	(៨៥៥.៦៤៦)	(៣.៤៤៣.៩៧៥)	(៧៨៤.០៨៤)	(៣.២០២.៩៨២)
និយ័តកម្មលើធាតុមិនមែនសាច់ប្រាក់រួមបញ្ចូលក្នុងប្រាក់ចំណេញ/ខាតមុនគិតពន្ធ៖						
លៃសំទ្រព្យសកម្មរូបិយ និងអរូបិយ	១០៥.៤១៣	៤២៣.០២០	១៦៦.៦៨០	៦៧០.៨៩០	១៥៧.៨៥៥	៦៤៤.៨៤០
ចំណេញ ឬ(ខាត)ពីការលក់ទ្រព្យសកម្មរយៈពេលវែង	-	-	-	-	-	-
ខាតលើការលុបចោលនៃទ្រព្យសកម្មរយៈពេលវែង	១៩.២៥០	៧៧.២៥០	៩៦	៣៩០	-	-
ចំណូលហិរញ្ញវត្ថុ	(១២២.៨១១)	(៤៩២.៨៤០)	(១៥០.៩៦៩)	(៦០៧.៦៥០)	(១៧២.២២៣)	(៧០៣.៥៣០)
ចំណាយហិរញ្ញវត្ថុ	២២.០០៧	៨៨.៣១០	៦.៣៣៧	២៥.៥១០	១២.៤៨៩	៥១.០២០
ចំណាយពន្ធលើប្រាក់ចំណូល	-	-	-	-	-	-
ធាតុផ្សេងទៀតដែលមិនមែនជាសាច់ប្រាក់ រួមបញ្ចូលនៅក្នុងប្រាក់ចំណេញ/ខាត មុនពេលបង់ពន្ធ	-	-	-	-	១២.៥៤៥	៥១.២៥០
ប្រាក់ចំណេញប្រតិបត្តិការ / ខាត មុនពេលបម្រែបម្រួលនៃទុនបង្វិល	(៩៥០.៣៧០)	(៣.៨១៣.៨៤១)	(៨៣៣.៥២២)	(៣.៣៥៤.៨៣៥)	(៧៧៣.៤១៨)	(៣.១៥៩.៤០២)
និយ័តកម្មលើបម្រែបម្រួលនៃទុនបង្វិល៖						
គណនីធានារ៉ាប់រងត្រូវទទួល	១.១១៨	៤.៤៩០	៤០.៦៧៥	១៦៣.៧២០	(៨.៦២៧)	(៣៥.២៤០)
គណនីត្រូវទទួលផ្សេងៗ	-	-	-	-	(២៦.១៩២)	(១០៦.៩៩០)
ថ្លៃដើមទិញពន្យារ	(៥.១៨៨)	(២០.៨២០)	-	-	-	-
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	(២៦.៥៤៣)	(១០៦.៥២០)	៣.២៧៩	១៣.២០០	(៦.៦២៦)	(២៧.០៧០)
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-
ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង	៤១.៦៦៣	១៦៧.១៩០	៤.៤៩៣	១៨.០៨០	(៦២.២៨៤)	(២៥៥.៤៣០)
គណនីធានារ៉ាប់រងត្រូវទូទាត់	-	-	-	-	-	-
គណនីត្រូវទូទាត់ផ្សេងៗ	១០០.៩៣៤	៤០៥.០៥០	(៥១.៨១០)	(២០៨.៥៤០)	១០១.០៤៨	៤១២.៧៨០
	-	-	-	-	-	-
និយ័តកម្មលើសាច់ប្រាក់ដែលទទួលបាន / ប្រើក្នុងប្រតិបត្តិការ៖	-	-	-	-	-	-
ពន្ធលើប្រាក់ចំណូលបានបង់	(៧.១៧៨)	(២៨.៨១០)	(១៦.៩០៣)	(៦៨.០៣០)	(៥៥.៤៥៩)	(២២៦.៥៥០)
ការប្រាក់បានបង់	(២២.០០៧)	(៨៨.៣១០)	(៦.៣៣៧)	(២៥.៥១០)	(៤.៧៣៤)	(១៩.៣៤០)
សាច់ប្រាក់ទទួលបាន ឬចំណាយផ្សេងៗក្នុងប្រតិបត្តិការ	-	-	-	-	-	-
សាច់ប្រាក់សុទ្ធបានមកពី (ប្រើក្នុង) សកម្មភាពប្រតិបត្តិការ	(៨៦៧.៥៧១)	(៣.៨៨១.៥៧១)	(៨៦០.១០៥)	(៣.៤៦១.៩១៥)	(៨៣៦.២៩២)	(៣.៤១៦.២៤២)
ព័សកម្មភាពវិនិយោគ						
ការទិញទ្រព្យ និងបរិក្ខារ	(២.៩៩០)	(១២.០០០)	(៤.៧៧៨)	(១៩.២៣០)	(១៣.៩៦៤)	(៥៧.០៤០)
ការទិញទ្រព្យសកម្មអរូបិយ	(១១៥.៣៣៨)	(៤៦២.៨៤០)	(៨១.២០០)	(៣២៦.៨៣០)	(២១១.២៥០)	(៨៦២.៩៦០)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ	-	-	-	-	-	-
ប្រាក់បញ្ញើនៅធនាគារ	(១.៦៦៣.៣៥៥)	(៦.៦៧៥.២០០)	(១.៣៥០.០០០)	(៥.៤៣៣.៧៥០)	(១.០០០.០០០)	(៤.០៨៥.០០០)
សាច់ប្រាក់ទទួលបានពីប្រាក់បញ្ញើនៅធនាគារដល់កាលកំណត់	១.៣៥០.០០០	៥.៤១៧.៥៥០	២.០០០.០០០	៨.០៥០.០០០	១.៧៥០.០០០	៧.១៤៨.៧៥០
ការវិនិយោគលើសញ្ញាបណ្ណសាជីវកម្ម	-	-	-	-	-	-
សាច់ប្រាក់ទទួលបានពីសញ្ញាបណ្ណសាជីវកម្ម	-	-	-	-	-	-
ការវិនិយោគលើមូលបត្របំណុលផ្សេងទៀត	-	-	-	-	-	-
សាច់ប្រាក់ទទួលបានពីមូលបត្របំណុលផ្សេងៗ	-	-	-	-	-	-



សុវត្ថិភាពជាអាទិភាព

ប្រុស្ករ អ៊ីនស្យូរ៉េន ប.ក

PROSUR INSURANCE PLC.

ការប្រាក់បានទទួល	១១៣.៩៥២	៤៥៧.២៩០	១៧៣.២៧២	៦៩៧.៤២០	១៥៦.៩៤៩	៦៤១.១៤០
ការវិនិយោគលើមូលបត្រកម្មសិទ្ធិ	-	-	-	-	-	-
ភាគលាភដែលទទួលបាន	-	-	-	-	-	-
ការវិនិយោគផ្សេងៗ	-	-	-	-	-	-
ចំណូលទទួលបានពីការវិនិយោគផ្សេងៗ	-	-	-	-	-	-
និយ័តកម្មលំហូរសាច់ប្រាក់ផ្សេងទៀត	(២.១០៨)	(៨.៤៦០)	(១០.៣៥២)	(៤១.៦៧០)	(៥.៣៩៨)	(២២.០៥០)
សាច់ប្រាក់សុទ្ធបានមកពី (ប្រើក្នុង) សកម្មភាពវិនិយោគ	(៣១៩.៨៧៩)	(១.២៨៣.៦៧០)	៧២៦.៩៤២	២.៩២៥.៩៤០	៦៧៦.៣៣៧	២.៧៦២.៨៤០
ពីសកម្មភាពហិរញ្ញប្បទាន						
សាច់ប្រាក់ទទួលបានពីការបោះផ្សាយភាគហ៊ុន	-	-	១.៥០០.០០០	៦.០៣៧.៥០០	២.៤០២.៥០០	៩.៨១៤.២១០
ប្រាក់កក់សម្រាប់ទិញភាគហ៊ុននាពេលអនាគត	-	-	-	-	-	-
ការទូទាត់ថ្លៃដើមនៃបំណុលកតិសន្យា	(៣៧.០០៦)	(១៤៨.៥១០)	(៥៤.១៣៩)	(២១៧.៩១០)	(៥៦.៩៨០)	(២៣២.៧៦០)
ភាគលាភបានបង់	-	-	-	-	-	-
និយ័តកម្មលំហូរសាច់ប្រាក់ផ្សេងទៀត	(១០.៨៣៨)	(៤៣.៤៩០)	(៩.៣៨៣)	(៣៧.៧៧០)	(៨.១៣៧)	(៣៣.២៤០)
សាច់ប្រាក់សុទ្ធបានមកពី (ប្រើក្នុង) សកម្មភាពហិរញ្ញប្បទាន	(៤៧.៨៤៤)	(១៩២.០០០)	១.៤៣៦.៨៧៨	៥.៧៨១.៨២០	២.៣៣៧.៣៨៣	៩.៥៤៨.២១០
ការកើនឡើង/(ចុះថយ) សុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	(១.២៣៥.២៩៤)	(៤.៩៥៧.២៤១)	១.៣០៣.៣១៥	៥.២៤៥.៨៤៥	២.១៧៧.៤២៨	៨.៨៩៤.៨០៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា	៤.៨០៨.០១០	១៩.២៩៤.៥៦០	៣.៥០៤.៦៩៥	១៤.១០៦.៤១០	១.៣២៧.២៦៧	៥.៤២១.៩០០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា	៣.៥៧២.៧១៦	១៤.៣៣៧.៣១៩	៤.៨០៨.០១០	១៩.៣៥២.២៥៥	៣.៥០៤.៦៩៥	១៤.៣១៦.៧០៨



ប្រូស៊ួរ អ៊ីនស្វ័រ៉ង ប.ក

PROSUR INSURANCE PLC.

សុវត្ថិភាពជាអាទិភាព

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥

	ដើមទុន		បុព្វលាភភាគហ៊ុន		ប្រាក់កក់សម្រាប់ទិញភាគហ៊ុននា		ប្រាក់បម្រុងដែលត្រូវបានវាយ		ចំណេញរក្សាទុក/ខាតបង្គុរ		សមាសធាតុផ្សេងទៀតនៃមូលធន		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
២០២៥														
មូលធនផ្ទាល់សរុបដើមគ្រា	១០.៩៥០.០០០	៤៣.៨០០.០០០	-	-	-	-	-	-	(៣.៨០៩.៦៥៣)	(១៥.៥៥១.១៣៥)	-	៤៩១.០៣២	៧.១៤០.៣៤៧	២៨.៧៣៩.៨៩៧
ការបោះផ្សាយភាគហ៊ុន	-	-	-	-	-	-	-	-	-	-	-	-	-	-
ប្រាក់កក់សម្រាប់ទិញភាគហ៊ុននាពេលអនាគត	-	-	-	-	-	-	-	-	-	-	-	-	-	-
ទុនបម្រុងក្រោយវាយតម្លៃឡើងវិញ	-	-	-	-	-	-	-	-	-	-	-	-	-	-
ចំណេញ/ខាតក្រោយបង់ពន្ធលើប្រាក់ចំណូល	-	-	-	-	-	-	-	-	(៩៨១.១៩៧)	(៣.៩៣៥.៥៨០)	-	-	(៩៨១.១៩៧)	(៣.៩៣៥.៥៨០)
ភាគលាភ	-	-	-	-	-	-	-	-	-	-	-	-	-	-
សមាសធាតុផ្សេងទៀតនៃមូលធន	-	-	-	-	-	-	-	-	-	-	-	(៨៧.៦៤៨)	-	(៨៧.៦៤៨)
មូលធនផ្ទាល់សរុបចុងគ្រា	១០.៩៥០.០០០	៤៣.៨០០.០០០	-	-	-	-	-	-	(៤.៧៩០.៨៥០)	(១៩.៤៨៦.៧១៥)	-	៤០៣.៣៨៤	៦.១៥៩.១៥០	២៨.៧១៦.៦៦៩
២០២៤														
មូលធនផ្ទាល់សរុបដើមគ្រា	៩.៤៥០.០០០	៣៧.៨០០.០០០	-	-	-	-	-	-	(២.៩៣៧.២៧៩)	(១១.៩៩៩.៦៩៩)	-	៨០៤.១៦៤	៦.៥១២.៧២១	២៦.៦០៤.៤៦៥
ការបោះផ្សាយភាគហ៊ុន	១.៥០០.០០០	៦.០០០.០០០	-	-	-	-	-	-	-	-	-	-	១.៥០០.០០០	៦.០០០.០០០
ប្រាក់កក់សម្រាប់ទិញភាគហ៊ុននាពេលអនាគត	-	-	-	-	-	-	-	-	-	-	-	-	-	-
ទុនបម្រុងក្រោយវាយតម្លៃឡើងវិញ	-	-	-	-	-	-	-	-	-	-	-	-	-	-
ចំណេញ/ខាតក្រោយបង់ពន្ធលើប្រាក់ចំណូល	-	-	-	-	-	-	-	-	(៨៧២.៣៧៤)	(៣.៥៥១.៤៣៤)	-	-	(៨៧២.៣៧៤)	(៣.៥៥១.៤៣៤)
ភាគលាភ	-	-	-	-	-	-	-	-	-	-	-	-	-	-
សមាសធាតុផ្សេងទៀតនៃមូលធន	-	-	-	-	-	-	-	-	-	-	-	(៣១៣.១៣២)	-	(៣១៣.១៣២)
មូលធនផ្ទាល់សរុបចុងគ្រា	១០.៩៥០.០០០	៤៣.៨០០.០០០	-	-	-	-	-	-	(៣.៨០៩.៦៥៣)	(១៥.៥៥១.១៣៥)	-	៤៩១.០៣២	៧.១៤០.៣៤៧	២៨.៧៣៩.៨៩៩
២០២៣														
មូលធនផ្ទាល់សរុបដើមគ្រា	៨.៥៥០.០០០	៣៤.២០០.០០០	-	-	-	-	-	-	(២.២៤៨.៨៧៦)	(៩.១៧០.៣៦៣)	-	៩០០.១២៧	៦.៣០១.១២៤	២៥.៩២៩.៧៦៤
ការបោះផ្សាយភាគហ៊ុន	៩០០.០០០	៣.៦០០.០០០	-	-	-	-	-	-	-	-	-	-	៩០០.០០០	៣.៦០០.០០០
ប្រាក់កក់សម្រាប់ទិញភាគហ៊ុននាពេលអនាគត	-	-	-	-	-	-	-	-	-	-	-	-	-	-
ទុនបម្រុងក្រោយវាយតម្លៃឡើងវិញ	-	-	-	-	-	-	-	-	-	-	-	-	-	-
ចំណេញ/ខាតក្រោយបង់ពន្ធលើប្រាក់ចំណូល	-	-	-	-	-	-	-	-	(៨០៨.៧៧០)	(៣.៣២៤.០៤៥)	-	-	(៨០៨.៧៧០)	(៣.៣២៤.០៤៥)
ភាគលាភ	-	-	-	-	-	-	-	-	-	-	-	-	-	-
សមាសធាតុផ្សេងទៀតនៃមូលធន	-	-	-	-	-	-	-	-	១២០.៣៦៧	៤៩៤.៧០៨	-	(៩៥.៩៦៣)	១២០.៣៦៧	៣៩៨.៧០៨
មូលធនផ្ទាល់សរុបចុងគ្រា	៩.៤៥០.០០០	៣៧.៨០០.០០០	-	-	-	-	-	-	(២.៩៣៧.២៧៩)	(១១.៩៩៩.៧០០)	-	៨០៤.១៦៤	៦.៥១២.៧២១	២៦.៦០៤.៤៦៥

ប្រសូរ អ៊ិនស្ត្រូល ម.ក

របាយការណ៍ក្រុមប្រឹក្សាភិបាល

និង

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ប្រៀបធៀប អ៊ីនស្ទ័រ៉ុន ម.ក

**របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

មាតិកា

ទំព័រ

របាយការណ៍ក្រុមប្រឹក្សាភិបាល

១ - ៦

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

៧

របាយការណ៍លទ្ធផលលម្អិត

៨

របាយការណ៍បម្រែបម្រួលមូលធន

៩

របាយការណ៍លំហូរសាច់ប្រាក់

១០ - ១១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១២ - ៤៨

របាយការណ៍សវនករឯករាជ្យ

៤៩ - ៥២



សុវត្ថិភាពជាអាទិភាព

ប្រូស្យួរ អ៊ីនស្យួរនេ ម.ក
PROSUR INSURANCE PLC.

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍របស់ខ្លួនដោយមានភ្ជាប់មកជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ក្រុមហ៊ុន ប្រូស្យួរ អ៊ីនស្យួរនេ ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពអាជីវកម្មបឋម

សកម្មភាពអាជីវកម្មបឋមរបស់ក្រុមហ៊ុន គឺផ្តល់សេវាធានារ៉ាប់រងទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តនៃសកម្មភាពអាជីវកម្មបឋមរបស់ក្រុមហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទនេះឡើយ។

លទ្ធផល

	ដុល្លារអាមេរិក	ពាន់រៀល
ខាតសម្រាប់ការិយបរិច្ឆេទ	៩៨១.១៩៧	៣.៩៣៥.៥៨០

ភាគលាភ

ពុំមានការប្រកាសភាគលាភ ហើយក្រុមប្រឹក្សាភិបាលពុំបានណែនាំឱ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នោះដែរ។

ទុនបម្រុង ឬសំវិធានធន

ពុំមានការផ្ទេរជាសារវន្តទៅ ឬមកពីទុនបម្រុង ឬសំវិធានធនក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

បំណុលពិបាកទារ និងបំណុលជាប់សង្ស័យ

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបចោលនៃបំណុលពិបាកទារ និងការធ្វើសំវិធានធនលើបំណុលជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថាពុំមានបំណុលពិបាកទារបន្ថែមដែលបានដឹង ហើយបានធ្វើសំវិធានធនគ្រប់គ្រាន់លើបំណុលដែលជាប់សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចនឹងបណ្តាលឱ្យតម្លៃនៃបំណុលពិបាកទារដែលបានលុបចោល ឬតម្លៃនៃសំវិធានធនលើបំណុលជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ ។

របាយការណ៍ក្រុមប្រឹក្សាភិបាល

ទ្រព្យសកម្មរយៈពេលខ្លី

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មរយៈពេលខ្លីដែលប្រហែលជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតារួមទាំងតម្លៃដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយមកត្រឹមតម្លៃដែលបានរំពឹងទុកនឹងអាចលក់បានលើទីផ្សារ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចនឹងបណ្តាលឱ្យតម្លៃទ្រព្យសកម្មរយៈពេលខ្លីនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រក្នុងការវាយតម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើត ដែលអាចនឹងបណ្តាលឱ្យការអនុវត្តវិធីសាស្ត្របច្ចុប្បន្នក្នុងការវាយតម្លៃទ្រព្យសកម្ម ឬបំណុលរបស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវ ឬមិនសមស្របឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (១) ការដាក់បន្ទុកលើទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទដើម្បីធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ និង
- (២) បំណុលយថាហេតុណាមួយចំពោះក្រុមហ៊ុន ដែលកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទឡើយ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុនដែលត្រូវទាមទារឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសងក្នុងរយៈពេលដប់ពីរខែ បន្ទាប់ពីចុងការិយបរិច្ឆេទដែលនឹង ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការទូទាត់បំណុលរបស់ខ្លួននៅថ្ងៃកំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ លុះត្រាតែបានបង្ហាញនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចនឹងបណ្តាលឱ្យតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវឡើយ។

របាយការណ៍ក្រុមប្រឹក្សាភិបាល

ប្រតិបត្តិការជាសាធារណៈ និងមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល៖

- (១) លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទមិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរដោយកត្តាផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសាធារណៈ និងមិនប្រក្រតីនោះឡើយ និង
- (២) ពុំមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសាធារណៈ និងមិនប្រក្រតីបានកើតឡើងនោះទេក្នុងចន្លោះ ពេលវេលាចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះដែលអាចនាំឱ្យប៉ះពាល់ជាសាធារណៈដល់លទ្ធផល ប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះត្រូវបានរៀបចំឡើងទេ។

ការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុល

ក្នុងអំឡុងការិយបរិច្ឆេទនេះ ពុំមានការបោះផ្សាយភាគហ៊ុន ឬប័ណ្ណបំណុលថ្មីដោយក្រុមហ៊ុននោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការងារក្នុងអំឡុងការិយបរិច្ឆេទ និងអំឡុងពេលចាប់ពីចុងការិយបរិច្ឆេទដល់កាលបរិច្ឆេទ នៃរបាយការណ៍នេះ រួមមាន៖

លោក ឈុន វណ្ណារ	ប្រធានក្រុមប្រឹក្សាភិបាល
លោក សយ មង្គល	អភិបាល
លោក លី សុវណ្ណ	អភិបាល
លោក Francisco Olarte Perol	អភិបាលឯករាជ្យ
លោក ជៀម គឹមហូ	អភិបាលឯករាជ្យ
លោក ស៊ីម ឡាយស៊ីម	អភិបាលឯករាជ្យ
លោកស្រី អ៊ុំ សុខកញ្ញា	អភិបាលឯករាជ្យ

របាយការណ៍ក្រុមប្រឹក្សាភិបាល

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល ក្នុងក្រុមហ៊ុននៅចុងការិយបរិច្ឆេទ ចំពោះភាគហ៊ុនក្នុងក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

ភាគកម្មក្នុងក្រុមហ៊ុន

	ចំនួនភាគហ៊ុនធម្មតា		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	បានទិញ បានលក់	នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
ភាគកម្មផ្ទាល់			
លោក ឈុន វណ្ណា	៤.៣៨០.០០០	-	៤.៣៨០.០០០

ក្រៅពីការចែងខាងលើ ពុំមានក្រុមប្រឹក្សាភិបាលដែលបានបម្រើការងារនៅចុងការិយបរិច្ឆេទ ដែលមានភាគកម្មចំពោះ ភាគហ៊ុនធម្មតា ឬប័ណ្ណបំណុលរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ចាប់តាំងពីចុងការិយបរិច្ឆេទមុន ពុំមានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ ណាមួយតាមរយៈ ការចុះកិច្ចសន្យាដែលធ្វើឡើងដោយក្រុមហ៊ុន ឬក្រុមហ៊ុនសាជីវកម្មដែលពាក់ព័ន្ធជាមួយ ក្រុមប្រឹក្សាភិបាលឬក្រុមហ៊ុនណាមួយដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬធ្វើឡើងជាមួយក្រុមហ៊ុនណាមួយ ដែល អភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ លើកលែងតែអត្ថប្រយោជន៍ដែលចាត់ទុកថាបានកើត ឡើងដោយគុណធម៌នៃប្រតិបត្តិការដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២៣ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ទាំងនៅក្នុងអំឡុងពេល ឬនៅចុងបញ្ចប់នៃការិយបរិច្ឆេទ គឺក្រុមហ៊ុនមិនដែលជាភាគីនៃការរៀបចំក្នុងគោលបំណងដើម្បី អនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍តាមរយៈនៃការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ក្រុមហ៊ុន ឬ ក្រុមហ៊ុនសាជីវកម្មផ្សេងទៀតទេ។

ព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីចុងការិយបរិច្ឆេទ

ពុំមានព្រឹត្តិការណ៍សំខាន់ៗបានកើតឡើងបន្ទាប់ពីចុងការិយបរិច្ឆេទនេះទេ។

របាយការណ៍ក្រុមប្រឹក្សាភិបាល

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មានភារៈទទួលខុសត្រូវលើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនចាំបាច់ត្រូវ៖

- (១) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”) ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តគោលការណ៍ទាំងនោះឱ្យមានសង្គតភាព។
- (២) អនុលោមតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានតាម ស.វ.ទ.ហ.អ.ក ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវភាពត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (៣) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ ដើម្បីក្រុមហ៊ុនអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនស្របតាមស.វ.ទ.ហ.អ.ក និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- (៤) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្ម លុះត្រាតែមានភាពមិនត្រឹមត្រូវក្នុងការសន្មតថាក្រុមហ៊ុននឹងបន្តប្រតិបត្តិការរបស់ខ្លួននាពេលអនាគត និង
- (៥) គ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព ហើយចូលរួមក្នុងការសម្រេចចិត្តជាសារវន្តទាំងអស់ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

របាយការណ៍ក្រុមប្រឹក្សាភិបាល

ការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុ

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍លទ្ធផលសេដ្ឋកិច្ច របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញត្រឹមត្រូវនូវទិដ្ឋភាពជាសារវន្ត ទាំងអស់ដោយអនុលោមទៅតាម ស.រ.ទ.ហ.អ.ក។

ចុះហត្ថលេខាតំណាងឱ្យក្រុមប្រឹក្សាភិបាល



ឈុន វណ្ណា
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៖ 30 MAR 2026

ប្រៀបធៀប អ៊ិនស៊ុរ៉ង់ ម.ក

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	៥	៧០៦.៩៦៥	២.៨៣៧.០៥០	៧០៤.៨៥៧	២.៨៣៧.០៤៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	៦	៥.៣៦៩	២១.៥៤៦	២០.៤៦៦	៨២.៣៧៦
ទ្រព្យសកម្មអរូបី	៧	៣៨០.៧៨៨	១.៥២៨.១០២	៣២៦.៨៦១	១.៣១៥.៦១៦
ទ្រព្យសកម្មលើសិទ្ធិប្រើប្រាស់	៨	១៨០.៦៥៧	៧២៤.៩៧៧	-	-
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	៩	១៦០.៤៣៩	៦៤៣.៨៤២	១៣៣.៨៩៦	៥៣៨.៩៣១
ចំណាយពន្យារ		៥.១៨៨	២០.៨១៩	-	-
គណនីធានារ៉ាប់រង និងគណនី					
ត្រូវទទួលផ្សេងៗ	១០	៣៥.៩០៩	១៤៤.១០៣	៣៧.០២៧	១៤៩.០៣៤
ការវិនិយោគផ្សេងៗ	១១	១.៧២២.៦២៥	៦.៩១២.៨៩៤	១.៤០០.៣៧១	៥.៦៣៦.៤៩៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១២	៣.៥៧២.៧១៦	១៤.៣៣៧.៣០៩	៤.៨០៨.០១០	១៩.៣៥២.២៤០
ទ្រព្យសកម្មសរុប		៦.៧៧០.៦៥៦	២៧.១៧០.៦៤២	៧.៤៣១.៤៨៨	២៩.៩១១.៧៣៩
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៣	១០.៩៥០.០០០	៤៣.៨០០.០០០	១០.៩៥០.០០០	៤៣.៨០០.០០០
ខាតបង់រដ្ឋ		(៤.៧៩០.៨៥០)	(១៩.៤៨៦.៧១៥)	(៣.៨០៩.៦៥៣)	(១៥.៥៥១.១៣៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៤០៣.៣៨៤	-	៤៩១.០៣២
មូលធនសរុប		៦.១៥៩.១៥០	២៤.៧១៦.៦៦៩	៧.១៤០.៣៤៧	២៨.៧៣៩.៨៩៧
បំណុល					
ប្រាក់កម្ចី	១៤	៨.១៣២	៣២.៦៣៤	១៨.៩៧០	៧៦.៣៥៤
បំណុលភតិសន្យា	៨	១៨៨.៨១៥	៧៥៧.៧១៥	-	-
បំណុលកិច្ចសន្យាធានារ៉ាប់រង	៩	២៤០.៨៣៦	៩៦៦.៤៧៥	១៩៩.១៧៣	៨០១.៦៧១
គណនីធានារ៉ាប់រង និងគណនី					
ត្រូវទូទាត់ផ្សេងៗ	១៥	១៧២.៨០៤	៦៩៣.៤៦១	៧១.៨៦៩	២៨៩.២៧៣
បំណុលពន្ធក្នុងគ្រា	២១	៩១៩	៣.៦៨៨	១.១២៩	៤.៥៤៤
បំណុលសរុប		៦១១.៥០៦	២.៤៥៣.៩៧៣	២៩១.១៤១	១.១៧១.៨៤២
មូលធន និងបំណុលសរុប		៦.៧៧០.៦៥៦	២៧.១៧០.៦៤២	៧.៤៣១.៤៨៨	២៩.៩១១.៧៣៩

កំណត់សម្គាល់ដែលមានភ្ជាប់ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លទ្ធផលសកម្មភាព

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុព្វលាភដុល		៥៨៤.៥១១	២.៣៤៤.៤៧៤	៥៣០.៦៥៧	២.១៦០.៣០៥
បុព្វលាភដែលបានទុកជាមោឃៈ និងបង្វិលសងវិញ		(១៤.៧១៨)	(៥៩.០៣៤)	(២៣.៤៨៤)	(៩៥.៦០៣)
ចំណូលបុព្វលាភសរុប		៥៦៩.៧៩៣	២.២៨៥.៤៤០	៥០៧.១៧៣	២.០៦៤.៧០២
បុព្វលាភធានារ៉ាប់រងបន្តដុល		(៤៣០.៤៤៥)	(១.៧២៦.៥១៥)	(៣៩៧.១៤៣)	(១.៦១៦.៧៦៩)
ចំណូលបុព្វលាភសុទ្ធ		១៣៩.៣៤៨	៥៥៨.៩២៥	១១០.០៣០	៤៤៧.៩៣៣
បម្រែបម្រួលនៃប្រាក់បម្រុងបុព្វលាភ ធានារ៉ាប់រង		(១២៣.៩៩៩)	(៤៩៧.៣៦០)	(៣.២១៩)	(១៣.១០៥)
ចំណូលបុព្វលាភធានារ៉ាប់រងសុទ្ធ		១៥.៣៤៩	៦១.៥៦៥	១០៦.៨១១	៤៣៤.៨២៨
កម្រៃជើងសារលើការធានារ៉ាប់រងបន្ត		៧៣.៥១៣	២៩៤.៨៦១	៦៨.៨២២	២៨០.១៧៤
ចំណូលធានារ៉ាប់រងផ្សេងៗ		៣.៧១៧	១៤.៩០៩	៣២៤	១.៣១៩
ចំណូលសរុប		៩២.៥៧៩	៣៧១.៣៣៥	១៧៥.៩៥៧	៧១៦.៣២១
សំណងដែលបានទូទាត់ដុល		(២៨.៨៨៤)	(១១៥.៨៥៤)	(៣៩.៥៧៤)	(១៦១.១០៦)
សំណងដែលទទួលបានមកវិញពី ក្រុមហ៊ុនធានារ៉ាប់រងបន្ត		១៧.៣៣១	៦៩.៥១៥	២៣.៥៨៣	៩៦.០០៦
បម្រែបម្រួលនៃចំណូលកិច្ចសន្យាដុល		៣៨.០៤៧	១៥២.៦០៧	(៨.១៦៩)	(៣៣.២៥៦)
កម្រៃជើងសារ និងឈ្នួលកណ្តាល	១៦	(១៤.៤៨២)	(៥៨.០៨៧)	(២.៣២១)	(៩.៤៤៩)
ចំណាយទូទៅ និងរដ្ឋបាល	១៧	(១.១៨៥.៣៨៤)	(៤.៧៥៤.៥៧៥)	(១.១៧៥.៦៣៤)	(៤.៧៨៦.០០៦)
ចំណូលការប្រាក់	១៨	១២២.៨១១	៤៩២.៥៩៥	១៥០.៩៦៩	៦១៤.៥៩៥
ចំណូលផ្សេងៗ	១៩	៥.៧៦០	២៣.១០៣	២៥.៨៨០	១០៥.៣៥៧
ចំណាយការប្រាក់	២០	(២២.០០៧)	(៨៨.២៧០)	(៦.៣៣៧)	(២៥.៧៩៨)
ខាតមុនបង់ពន្ធ		(៩៧៤.២២៩)	(៣.៩០៧.៦៣១)	(៨៥៥.៦៤៦)	(៣.៤៨៣.៣៣៦)
ចំណាយពន្ធលើប្រាក់ចំណូល	២១	(៦.៩៦៨)	(២៧.៩៤៩)	(១៦.៧២៨)	(៦៨.១០០)
ខាតសម្រាប់ការិយបរិច្ឆេទ		(៩៨១.១៩៧)	(៣.៩៣៥.៥៨០)	(៨៧២.៣៧៤)	(៣.៥៥១.៤៣៦)
លទ្ធផលខាតលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៨៧.៦៤៨)	-	(៣១៣.១៣២)
លទ្ធផលខាតលម្អិតសរុបសម្រាប់ ការិយបរិច្ឆេទ		(៩៨១.១៩៧)	(៤.០២៣.២២៨)	(៨៧២.៣៧៤)	(៣.៨៦៤.៥៦៨)

កំណត់សម្គាល់ដែលមានភ្ជាប់ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ប្រសូរ អ៊ិនស្ត្រូកុល ម.ក

**របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

	ទុនដើម		ខាតបង្គរ		លម្អៀងពីការប្តូរ រូបិយប័ណ្ណ	មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៩.៤៥០.០០០	៣៧.៨០០.០០០	(២.៩៣៧.២៧៩)	(១១.៩៩៩.៦៩៩)	៨០៤.១៦៤	៦.៥១២.៧២១	២៦.៦០៤.៤៦៥
ខាតសម្រាប់ការិយបរិច្ឆេទ	-	-	(៨៧២.៣៧៤)	(៣.៥៥១.៤៣៦)	-	(៨៧២.៣៧៤)	(៣.៥៥១.៤៣៦)
លទ្ធផលខាតលម្អិតផ្សេងៗ	-	-	-	-	(៣១៣.១៣២)	-	(៣១៣.១៣២)
លទ្ធផលខាតលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	(៨៧២.៣៧៤)	(៣.៥៥១.៤៣៦)	(៣១៣.១៣២)	(៨៧២.៣៧៤)	(៣.៨៦៤.៥៦៨)

ប្រតិបត្តិកាជាមួយម្ចាស់ក្រុមហ៊ុន

ការបោះផ្សាយភាគហ៊ុន ដែលតំណាងឱ្យប្រតិបត្តិការ

សរុបជាមួយម្ចាស់ក្រុមហ៊ុន	១.៥០០ ០០០	៦.០០០.០០០	-	-	-	១.៥០០ ០០០	៦.០០០.០០០
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១០.៩៥០.០០០	៤៣.៨០០.០០០	(៣.៨០៩.៦៥៣)	(១៥.៥៥១.១៣៥)	៤៩១.០៣២	៧.១៤០.៣៤៧	២៨.៧៣៩.៨៩៧

នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១០.៩៥០.០០០	៤៣.៨០០.០០០	(៣.៨០៩.៦៥៣)	(១៥.៥៥១.១៣៥)	៤៩១.០៣២	៧.១៤០.៣៤៧	២៨.៧៣៩.៨៩៧
ខាតសម្រាប់ការិយបរិច្ឆេទ	-	-	(៩៨១.១៩៧)	(៣.៩៣៥.៥៨០)	-	(៩៨១.១៩៧)	(៣.៩៣៥.៥៨០)
លទ្ធផលខាតលម្អិតផ្សេងៗ	-	-	-	-	(៨៧.៦៤៨)	-	(៨៧.៦៤៨)
លទ្ធផលខាតលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	(៩៨១.១៩៧)	(៣.៩៣៥.៥៨០)	(៨៧.៦៤៨)	(៩៨១.១៩៧)	(៤.០២៣.២២៨)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១០.៩៥០.០០០	៤៣.៨០០.០០០	(៤.៧៩០.៨៥០)	(១៩.៤៨៦.៧១៥)	៤០៣.៣៨៤	៦.១៥៩.១៥០	២៤.៧១៦.៦៦៩

កំណត់សម្គាល់ដែលមានភ្ជាប់ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ប្រសូរ អ៊ិនស្ទ័រេន ម.ក

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ដូចបានចាត់ថ្នាក់ឡើងវិញ - កំណត់សម្គាល់ ២៧)	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ខាតមុនបង់ពន្ធ		(៩៧៤.២២៩)	(៣.៩០៧.៦៣១)	(៨៥៥.៦៤៦)	(៣.៤៨៣.៣៣៦)
និយ័តកម្មលើ៖					
រំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ	៦	១៨.០៨៨	៧២.៥៥១	២២.៦៦៤	៩២.២៦៥
រំលស់លើទ្រព្យសកម្មអរូបី	៧	៤២.១៦១	១៦៩.១០៨	៩៨.៨៥១	៤០២.៤២២
រំលស់ទ្រព្យសកម្មលើសិទ្ធិប្រើប្រាស់	៨	៤៥.១៦៤	១៨១.១៥៣	៤៥.១៦៥	១៨៣.៨៦៧
ការលុបចោលទ្រព្យសកម្មអរូបី		១៩.២៥០	៧៧.២១២	-	-
ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		-	-	៩៦	៣៩១
ចំណូលការប្រាក់	១៨	(១២២.៨១១)	(៤៩២.៥៩៥)	(១៥០.៩៦៩)	(៦១៤.៥៩៥)
ចំណាយការប្រាក់	២០	២២.០០៧	៨៨.២៧០	៦.៣៣៧	២៥.៧៩៨
ខាតពីប្រតិបត្តិការមុនបម្រែបម្រួល ទុនបង្វិល		(៩៥០.៣៧០)	(៣.៨១១.៩៣២)	(៨៣៣.៥០២)	(៣.៣៩៣.១៨៨)
បម្រែបម្រួលទុនបង្វិល៖					
ទ្រព្យសកម្មធានារ៉ាប់រងបន្ត		(២៦.៥៤៣)	(១០៦.៤៦៤)	៣.២៧៩	១៣.៣៤៩
ចំណាយពន្យារ		(៥.១៨៨)	(២០.៨០៩)	-	-
គណនីធានារ៉ាប់រង និងគណនី ត្រូវទទួលផ្សេងៗ		១.១១៨	៤.៤៨៤	៤០.៦៧៥	១៦៥.៥៨៨
បំណុលកិច្ចសន្យាធានារ៉ាប់រង		៤១.៦៦៣	១៦៧.១១០	៤.៤៩៣	១៨.២៩១
គណនីធានារ៉ាប់រង និងគណនី ត្រូវទូទាត់ផ្សេងៗ		១០០.៩៣៤	៤០៤.៨៤៦	(៥១.៨១០)	(២១០.៩១៩)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(៨៣៨.៣៨៦)	(៣.៣៦២.៧៦៥)	(៨៣៦.៨៦៥)	(៣.៤០៦.៨៧៩)
ចំណូលការប្រាក់ដែលបានទទួល		១១៣.៩៥២	៤៥៧.០៦១	១៧៣.២៧២	៧០៥.៣៩០
ពន្ធលើប្រាក់ចំណូលបានបង់	២១	(៧.១៧៨)	(២៨.៧៩១)	(១៦.៩០៣)	(៦៨.៨១២)
ការប្រាក់ដែលបានបង់សម្រាប់					
បំណុលភតិសន្យា	៨	(១៩.៩៧៥)	(៨០.១២០)	(២.៨៤៧)	(១១.៥៩០)
ការប្រាក់ដែលបានបង់សម្រាប់ប្រាក់កម្ចី	១៤	(២.០៣២)	(៨.១៥០)	(៣.៤៩០)	(១៤.២០៨)
លំហូរសាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពប្រតិបត្តិការ		(៧៥៣.៦១៩)	(៣.០២២.៧៦៥)	(៦៨៦.៨៣៣)	(២.៧៩៦.០៩៩)

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
(ការដាក់)/ការដកប្រាក់បញ្ញើ					
មានកាលកំណត់		(៣១៣.៣៩៥)	(១.២៥៧.០២៧)	៦៥០.០០០	២.៦៤៦.១៥០
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៦	(២.៩៩០)	(១១.៩៩៣)	(៤.៧៧៨)	(១៩.៤៥១)
ការទិញទ្រព្យសកម្មអរូបី	៧	(១១៥.៣៣៨)	(៤៦២.៦២១)	(៨១.២០០)	(៣៣០.៥៦៥)
ការដាក់ប្រាក់តម្កល់តាមបទប្បញ្ញត្តិ		(២.១០៨)	(៨.៤៥៥)	(១០.៣៥២)	(៤២.១៤៣)
លំហូរសាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង)/					
បានពីសកម្មភាពវិនិយោគ		(៤៣៣.៨៣១)	(១.៧៤០.០៩៦)	៥៥៣.៦៧០	២.២៥៣.៩៩១
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ហិរញ្ញប្បទាន					
ការទូទាត់បំណុលភតិសន្យា - ប្រាក់ដើម	៨	(៣៧.០០៦)	(១៤៨.៤៣១)	(៥៤.១៣៩)	(២២០.៤០០)
សាច់ប្រាក់ទទួលបានពីការបោះផ្សាយ					
ភាគហ៊ុនធម្មតា	១៣	-	-	១.៥០០.០០០	៦.១០៦.៥០០
ការទូទាត់សងប្រាក់កម្ចីពីភាគីពាក់ព័ន្ធ	១៥	(១០.៨៣៨)	(៤៣.៤៧១)	(៩.៣៨៣)	(៣៨.១៩៨)
លំហូរសាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង)/					
ទទួលបានពីសកម្មភាពហិរញ្ញប្បទាន		(៤៧.៨៤៤)	(១៩១.៩០២)	១.៤៣៦.៤៧៨	៥.៨៤៧.៩០២
(តំហយ)/កំណើនសុទ្ធនៃសាច់ប្រាក់ និង					
សាច់ប្រាក់សមមូល		(១.២៣៥.២៩៤)	(៤.៩៥៤.៧៦៣)	១.៣០៣.៣១៥	៥.៣០៥.៧៩៤
សាច់ប្រាក់ និងសមមូលសាច់ប្រាក់					
នាដើមការិយបរិច្ឆេទ		៤.៨០៨.០១០	១៩.៣៥២.២៤០	៣.៥០៤.៦៩៥	១៤.៣១៦.៦៧៩
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៦០.១៦៨)	-	(២៧០.២៣៣)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នាចុងការិយបរិច្ឆេទ	១២	៣.៥៧២.៧១៦	១៨.៣៣៧.៣០៩	៤.៨០៨.០១០	១៩.៣៥២.២៤០

កំណត់សម្គាល់ដែលមានភ្ជាប់ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១. ព័ត៌មានអំពីក្រុមហ៊ុន

ប្រសូរ អ៊ិនស៊ូរ៉េន ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបង្កើតឡើងនៅ ព្រះរាជាណាចក្រកម្ពុជាក្រោមលេខចុះបញ្ជី ០០០១៨៨៥៤ (លេខចុះបញ្ជីចាស់ ៤២៦០KH/២០១៥) ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ និងទទួលបានអាជ្ញាប័ណ្ណធានារ៉ាប់រងខ្នាតតូចនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។ ការិយាល័យ ចុះបញ្ជីរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារកម្ពុជាតេលេ បន្ទាប់ ០១៦៨ ជាន់ទី៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនទទួល បានការអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនធានារ៉ាប់រងទូទៅ មានសុពលភាព ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនបានបន្តអាជ្ញាប័ណ្ណរបស់ខ្លួនជាមួយ និយ័តករធានារ៉ាប់រងកម្ពុជា (“ន.ធា.ក”) សម្រាប់រយៈពេលចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយបានបន្តអាជ្ញាប័ណ្ណសារជាថ្មី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដែលមានសុពលភាពបន្ថែមទៀត រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន រួមមានការធ្វើប្រតិបត្តិការសេវាធានារ៉ាប់រងទូទៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តនៃសកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទនេះឡើយ។

២. មូលដ្ឋាននៃការរៀបចំ

២.១ របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ដូចដែលបានអនុម័តដោយនិយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា។ ក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុនេះ មានភាពខុសគ្នាមួយ ចំនួនពីស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ដូចដែលបានពិពណ៌នាខាងក្រោម៖

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ន.គ.ស បានចេញសេចក្តីជូនដំណឹងលេខ ០៦៣/២៤ ន.គ.ស/ស.ជ.ណ ទាក់ទងនឹង ការពន្យារពេលបន្ថែមក្នុងការអនុវត្ត ស.វ.ហ.អ.ក ១៧ - កិច្ចសន្យាធានារ៉ាប់រង និង ស.វ.ហ.អ.ក ៩ - ឧបករណ៍ ហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង។ សេចក្តីជូនដំណឹងនេះបានចែងដូចខាងក្រោម៖

- ន.គ.ស បានសម្រេចចិត្តពន្យារពេលបន្ថែមក្នុងការអនុវត្ត ស.វ.ហ.អ.ក ១៧ - កិច្ចសន្យាធានារ៉ាប់រង និង ស.វ.ហ.អ.ក ៩ - ឧបករណ៍ហិរញ្ញវត្ថុ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៨។
- ក្រុមហ៊ុនធានារ៉ាប់រងដែលទទួលយកការពន្យារពេលនេះ ត្រូវដាក់របាយការណ៍វឌ្ឍនភាពប្រចាំឆមាសជូន ន.គ.ស ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ហើយត្រូវផ្ញើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសមក ន.គ.ស យ៉ាងយូរ ១៥ ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទបញ្ចប់ឆមាសនីមួយៗ។
- ក្នុងអំឡុងនៃការពន្យារពេលនេះ ក្រុមហ៊ុនធានារ៉ាប់រង ត្រូវតែបន្តអនុវត្ត ស.វ.ទ.ហ.អ.ក ដែលជាប់ពាក់ព័ន្ធ ជាធរមាន។

២.២ មូលដ្ឋាននៃការវាស់វែង

២.៣ ការអនុវត្តលើ ស.វ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម ឬការកែសម្រួល ស.វ.ទ.ហ.អ.ក

- កង្វះខាតនៃភាពដែលអាចផ្លាស់ប្តូរបាន - វិសោធនកម្មទៅលើ ស.គ.អ.ក ២១

ថ្ងៃចូលជាធរមាន
សម្រាប់ការិយបរិច្ឆេទ
ចាប់ផ្តើម ឬបន្ទាប់

ថ្ងៃទី១ ខែមករា ឆ្នាំ២០២៨

ថ្ងៃទី១ ខែមករា ឆ្នាំ២០២៨

ក្រុមហ៊ុននៅមិនទាន់បានអនុវត្តនូវស្តង់ដារ និងវិសោធនកម្មថ្មីនេះ មុនកាលកំណត់នៅឡើយទេ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងធ្វើការវាយតម្លៃពីផលប៉ះពាល់ ថាតើស្តង់ដារទាំងនេះនឹងមានឥទ្ធិពលលើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែរឬទេ។ ដោយផ្អែកលើវិសាលភាពនៃ ស.វ.ហ.អ.ក ១៨ វាត្រូវបានរំពឹងថា មានផលប៉ះពាល់ជាសារវន្តទៅលើការបង្ហាញ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ចំណេញ ឬខាតនាពេលអនាគត។

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺប្រាក់រៀល។ ប៉ុន្តែដោយសារតែក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្ម និង រក្សាកំណត់ត្រាបញ្ជីគណនេយ្យចម្បងរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ក្រុមប្រឹក្សាភិបាលបានកំណត់ដុល្លារអាមេរិក ជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន ក្នុងការវាស់វែង និងបង្ហាញដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងស្ថានភាពរបស់ក្រុមហ៊ុន។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. មូលដ្ឋាននៃការរៀបចំ (ត)

២.៤ រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ (ត)

ការប្តូរពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំដោយ
អនុលោមតាមបទប្បញ្ញត្តិស្តីពីគណនេយ្យនិងសវនកម្ម ហើយបានប្រើប្រាស់អត្រាប្តូរប្រាក់បិទប្រចាំឆ្នាំ និងអត្រាប្តូរ
ប្រាក់មធ្យមផ្លូវការដោយ ១ដុល្លារអាមេរិក ស្មើនឹង ៤.០១៣រៀល និង ១ដុល្លារអាមេរិកស្មើនឹង ៤.០១១រៀល រៀងគ្នា
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (២០២៤៖ ៤.០២៥រៀល និង ៤.០៧១រៀល) ដូចដែល
បានប្រកាសដោយធនាគារជាតិនៃកម្ពុជា។ លម្អៀងពីការប្តូររូបិយប័ណ្ណ ដែលកើតឡើងពីការប្តូរនេះ ត្រូវបានទទួល
ស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ការប្តូរប្រាក់នេះ មិនគួរត្រូវបានប្រើប្រាស់ជាតំណាងឱ្យចំនួនទឹកប្រាក់ដុល្លារអាមេរិកដែលត្រូវបាន ឬអាចត្រូវបាន ឬ
នឹងប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ដទៃទៀតឡើយ។

៣. ព័ត៌មានគោលការណ៍គណនេយ្យជានិរន្តរ៍

៣.១ ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ការចាត់ថ្នាក់

ក្រុមហ៊ុនចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមថ្លៃដើមរំលស់។ ការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺផ្អែកលើគំរូ
អាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគ្រប់គ្រង និងលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យារបស់វា។

(ខ) ការវាស់វែងដំបូង

នៅការទទួលស្គាល់ដំបូង ក្រុមហ៊ុនវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប ឬក៏តម្លៃប្រតិបត្តិការ ដែល
ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ។

(គ) ការវាស់វែងជាបន្តបន្ទាប់

សម្រាប់គោលបំណងនៃការវាស់វែងជាបន្តបន្ទាប់ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុតាម
ថ្លៃដើមរំលស់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលរក្សាទុកសម្រាប់ការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា ហើយលំហូរសាច់ប្រាក់ទាំង
នោះតំណាងឱ្យតែការសងប្រាក់ដើម និងការប្រាក់ប៉ុណ្ណោះ ត្រូវបានវាស់វែងតាមថ្លៃដើមរំលស់។ ទ្រព្យសកម្ម
ហិរញ្ញវត្ថុដែលបានរំលស់ថ្លៃដើម ត្រូវបានវាស់វែងជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ហើយអាច
ជាកម្មវត្ថុនៃឱនភាពតម្លៃ។ ចំណេញ និងខាតត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត នៅពេល
ដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ កែប្រែ ឬមានឱនភាពតម្លៃ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ព័ត៌មានគោលការណ៍គណនេយ្យជានានា (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ

ក្រុមហ៊ុន ចាត់ថ្នាក់បំណុលហិរញ្ញវត្ថុរបស់ខ្លួនតាមថ្លៃដើមរំលស់។

បន្ទាប់ពីការទទួលស្គាល់ដំបូង បំណុលហិរញ្ញវត្ថុផ្សេងទៀតត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ ចំណេញ និងខាតត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត នៅពេលដែលបំណុលហិរញ្ញវត្ថុត្រូវបានលប់ទទួលស្គាល់ និងតាមរយៈដំណើរការរំលស់។

៣.២ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារទាំងអស់ ត្រូវបានទទួលស្គាល់ដំបូងតាមថ្លៃដើម នឹងបន្ទាប់មកតាមថ្លៃដើម ដករំលស់បង្គរ និងឱនភាពនៃតម្លៃប្រសិនបើមាន។ ថ្លៃដើមរបស់ទ្រព្យសម្បត្តិ និងបរិក្ខារដែលត្រូវបានទទួលស្គាល់ដំបូងរួមបញ្ចូលទាំងតម្លៃទិញចូល និងថ្លៃដើមពាក់ព័ន្ធដោយផ្ទាល់ណាមួយក្នុងការនាំយកទ្រព្យសកម្មទៅកាន់ទីតាំង និងនៅក្នុងលក្ខខណ្ឌសមស្របសម្រាប់ដែលអាចប្រើប្រាស់បាននៅក្នុងប្រតិបត្តិការអាជីវកម្មតាមការកំណត់របស់គណៈគ្រប់គ្រង។

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានធ្វើការរំលស់តាមវិធីសាស្ត្រផ្អែកតាមមូលដ្ឋានរំលស់ថេរ ដោយធ្វើការបែងចែកតាមតម្លៃដែលអាចរំលស់បានលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានដែលនៅសល់ដូចខាងក្រោម៖

អាយុកាលប្រើប្រាស់

ការកែលម្អទ្រព្យជួល	៣ឆ្នាំ
គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់	៥ឆ្នាំ
គ្រឿងបរិក្ខារ	៣ឆ្នាំ
បរិក្ខារកុំព្យូទ័រ	៣ឆ្នាំ
យានយន្ត	៥ឆ្នាំ

តម្លៃសំណល់ អាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាន និងវិធីសាស្ត្ររំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានត្រួតពិនិត្យឡើងវិញ និងធ្វើនិយ័តកម្មតាមការសម្របនៅរៀងរាល់ចុងកាលបរិច្ឆេទរបាយការណ៍នីមួយៗ។ ផលប៉ះពាល់ពីការកែតម្រូវ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតនៅពេលដែលការផ្លាស់ប្តូរបានកើតមានឡើង។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ព័ត៌មានគោលការណ៍គណនេយ្យជានានា (ត)

៣.៣ ភតិសន្យា

ក្នុងនាមជាភតិកៈ

ទ្រព្យសកម្មលើសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងដំបូងតាមថ្លៃដើម ដែលរួមបញ្ចូលទាំងតម្លៃដំបូងនៃបំណុលភតិសន្យា ដែលបានធ្វើនិយ័តកម្ម សម្រាប់ការទូទាត់ភតិសន្យាណាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើម ឬក្នុងនឹង ចំណាយផ្ទាល់ដំបូងដែលបានកើតឡើង។

ទ្រព្យសកម្មលើសិទ្ធិប្រើប្រាស់ ត្រូវបានរំលស់ជាបន្តបន្ទាប់ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ចាប់ពីកាលបរិច្ឆេទចាប់ ផ្តើមរហូតដល់ចុងបញ្ចប់នៃរយៈពេលភតិសន្យា។

បំណុលភតិសន្យាត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់បំណុលភតិសន្យា ដែលនៅមិនទាន់បានបង់ នាកាលបរិច្ឆេទចាប់ផ្តើម និងធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬប្រសិនបើអត្រានេះ មិនអាចកំណត់បាន ក្រុមហ៊ុននឹងប្រើប្រាស់អត្រាប្រាក់កម្ចីបន្ថែមរបស់ខ្លួនជាអត្រាអប្បបរមា។ ជាទូទៅ ក្រុមហ៊ុន ប្រើប្រាស់អត្រាប្រាក់កម្ចីបន្ថែមរបស់ខ្លួនជាអត្រាអប្បបរមា។

ការទូទាត់ភតិសន្យារួមបញ្ចូលទាំងការវាស់វែងបំណុលភតិសន្យា ដែលរួមមានការទូទាត់ថេរ រួមទាំងការទូទាត់ជា រូបធាតុថេរ ដកការលើកទឹកចិត្តភតិសន្យាដែលត្រូវទទួល ប្រសិនបើមាន។

៣.៤ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលកាន់កាប់ដោយក្រុមហ៊ុនត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តាមថ្លៃដើមដក រំលស់បង្គរ (នៅពេលដែលអាយុកាលប្រើប្រាស់រំពឹងទុកមានកាលកំណត់) និងសំវិធានធនលើការខាតបង់។

ទ្រព្យសកម្មអរូបី ដែលមានអាយុកាលប្រើប្រាស់ជាក់លាក់ ត្រូវបានធ្វើរំលស់តាមមូលដ្ឋានរំលស់ថេរចាប់ពីថ្ងៃដែលវា អាចប្រើប្រាស់បាន ហើយអាយុកាលប្រើប្រាស់ប៉ាន់ស្មានមានដូចខាងក្រោម៖

អាយុកាលប្រើប្រាស់

- | | |
|---|--------|
| អាជ្ញាប័ណ្ណកម្មវិធីសូហ្វវែរ | ៥ឆ្នាំ |
| កម្មវិធីសូហ្វវែរ ដែលកំពុងអភិវឌ្ឍ គឺមិនត្រូវបានធ្វើរំលស់នោះទេ។ ការរំលស់លើកម្មវិធីសូហ្វវែរដែលកំពុងអភិវឌ្ឍ អាច ធ្វើទៅបាននៅពេលដែលទ្រព្យសកម្មនោះរួចរាល់សម្រាប់ការប្រើប្រាស់។ | |
| ទាំងរយៈពេល និងវិធីសាស្ត្ររំលស់ត្រូវបានត្រួតពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ។ | |

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ព័ត៌មានគោលការណ៍គណនេយ្យជានិមិត្ត (ត)

៣.៥ បុព្វលាភដែលត្រូវទទួល

បុព្វលាភដែលត្រូវទទួលបានគឺត្រូវទទួលស្គាល់នៅពេលដល់កាលកំណត់ និងវាស់វែងលើការទទួលស្គាល់ដំបូងតាមតម្លៃសមស្របនៃតម្លៃប្រកបដោយលទ្ធភាពដែលបានទទួល ឬទទួល។ បន្ទាប់ពីការទទួលស្គាល់ដំបូង បុព្វលាភត្រូវទទួលបានត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

បុព្វលាភដែលត្រូវទទួល ត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលលក្ខខណ្ឌនៃការឈប់ទទួលស្គាល់សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានបំពេញ។

៣.៦ គណនីធានារ៉ាប់រងបន្តដែលត្រូវទទួល

ក្រុមហ៊ុន បានកាត់បន្ថយហានិភ័យនៃធានារ៉ាប់រងនៅក្នុងដំណើរការអាជីវកម្មធម្មតា។ គណនីធានារ៉ាប់រងបន្តដែលត្រូវទទួលបាន គឺសំដៅលើចំនួនដែលអាចប្រមូលបានមកវិញពីក្រុមហ៊ុនធានារ៉ាប់រងបន្ត។ ចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញពីក្រុមហ៊ុនធានារ៉ាប់រងបន្ត ត្រូវបានប៉ាន់ស្មានតាមរបៀបដែលសំណងនៅមិនទាន់បានទូទាត់ ឬសំណងដែលបានដោះស្រាយ គឺស្របតាមបទប្បញ្ញត្តិ ដែលទាក់ទងគោលការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រងបន្ត និង អនុលោមតាមកិច្ចសន្យាធានារ៉ាប់រងបន្តដែលពាក់ព័ន្ធ។

ការរៀបចំកាត់បន្ថយហានិភ័យធានារ៉ាប់រងបន្ត មិនបានធ្វើឱ្យក្រុមហ៊ុនរួចផុតពីកាតព្វកិច្ចរបស់ខ្លួនចំពោះអ្នកកាន់ប័ណ្ណធានារ៉ាប់រងឡើយ។ បុព្វលាភធានារ៉ាប់រង និងសំណងបានបង្ហាញជាមូលដ្ឋានដុលសម្រាប់កាត់បន្ថយធានារ៉ាប់រង និងធានារ៉ាប់រងបន្ត។

គណនីធានារ៉ាប់រងបន្តដែលត្រូវទទួលបាន ត្រូវបានពិនិត្យឡើងវិញនូវឱនភាពនៃតម្លៃរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ឬញឹកញាប់ជាងនេះនៅពេលដែលការបង្ហាញពីឱនភាពនៃតម្លៃ កើតឡើងក្នុងអំឡុងពេលនៃរបាយការណ៍។ ឱនភាពនៃតម្លៃ កើតឡើងនៅពេលមានភស្តុតាងដែលជាលទ្ធផលពីព្រឹត្តិការណ៍ដែលបានកើតឡើងបន្ទាប់ពីការទទួលស្គាល់ដំបូង ការធានារ៉ាប់រងមួយដែលក្រុមហ៊ុនអាចនឹងមិនទទួលបាននូវចំនួនទឹកប្រាក់ដែលនៅសល់ ដោយសារតែលក្ខខណ្ឌនៃកិច្ចសន្យា ហើយព្រឹត្តិការណ៍នេះ មានផលប៉ះពាល់ដែលអាចវាស់វែងបានត្រូវឱ្យទុកចិត្តលើចំនួនទឹកប្រាក់ដែល ក្រុមហ៊ុននឹងទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងបន្ត។ ការខាតបង់នៃឱនភាពនៃតម្លៃត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត។

៣.៧ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃការបង្ហាញនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល ដែលរួមមានសាច់ប្រាក់នៅធនាគារ និងក្នុងដៃ ប្រាក់បញ្ញើនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត និងការវិនិយោគរយៈពេលខ្លីមានសន្ទនីយខ្ពស់ ដែលងាយបង្វែងទៅជាសាច់ប្រាក់ក្នុងបរិមាណជាក់លាក់មួយ ដែលអាចប្រឈមនឹងហានិភ័យតិចតួចនៃបម្រែបម្រួលតម្លៃ និងមានក្នុងរយៈពេលបីខែនៃកាលកំណត់នៅពេលទិញយក។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៨ ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ក្រុមហ៊ុន ធ្វើការវាយតម្លៃនៅចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ថា តើមានសូចនាករបង្ហាញថាទ្រព្យសកម្ម អាចខាតបង់បណ្តាលមកពីការថយចុះតម្លៃដែរឬទេ។ ទ្រព្យសកម្ម ដែលមានអាយុកាលមិនកំណត់ គឺមិនមានការធ្វើ រំលស់ទេ ហើយត្រូវធ្វើតេស្តជារៀងរាល់ឆ្នាំចំពោះឱនភាពតម្លៃ។ ទ្រព្យសកម្ម ដែលអាចរំលស់បាន ត្រូវបានត្រួត ពិនិត្យលើការថយចុះតម្លៃ ហើយបានបង្ហាញថាទឹកប្រាក់យោងអាចប្រមូលមកវិញបាន។ ការខាតបង់ឱនភាពតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនដែលតម្លៃយោងនៃទ្រព្យសកម្ម ដែលលើសពីតម្លៃដែលអាចប្រមូលវិញបាន។ តម្លៃ ដែលអាចប្រមូលមកវិញបាន គឺជាតម្លៃនៃទ្រព្យសកម្មដែលលើសពី តម្លៃសមស្រប ដកចំណាយក្នុងការលក់ និងតម្លៃ ប្រើប្រាស់។ សម្រាប់គោលបំណងនៃការវាយតម្លៃឱនភាពតម្លៃ ទ្រព្យសកម្មត្រូវបានបែងចែកជាក្រុមតូចៗបំផុត ដើម្បីកំណត់ពីលំហូរសាច់ប្រាក់របស់វានីមួយៗ (ឯកតាបង្កើតសាច់ប្រាក់)។

៣.៩ លទ្ធផលពីការធានារ៉ាប់រងទូទៅ

លទ្ធផលនៃធានារ៉ាប់រងទូទៅត្រូវបានកំណត់តាមចំណាត់ថ្នាក់នៃបុព្វលាភនីមួយៗបន្ទាប់ពីពិចារណា ក្នុងចំណោម បញ្ហាផ្សេងៗ ដូចជាធានារ៉ាប់រងបន្ត កម្រៃជើងសារ បុព្វលាភមិនទាន់ទទួលស្គាល់ និងសំណងដែលបានកើតឡើង។

(១) ចំណូលបុព្វលាភ

ចំណូលបុព្វលាភធានារ៉ាប់រង ត្រូវបានទទួលស្គាល់ជាទូទៅនៅថ្ងៃចាប់ផ្តើមនៃហានិភ័យ។ ក្នុងករណីដែលលក្ខខណ្ឌ ខ្លះមិនទាន់បានកំណត់ច្បាស់លាស់មុនពេលអាចចេញកិច្ចសន្យាធានារ៉ាប់រងបាន ចំណូលបុព្វលាភធានារ៉ាប់រងនឹង ត្រូវបានទទួលស្គាល់នៅថ្ងៃចេញកិច្ចសន្យាធានារ៉ាប់រង។ ការសងវិញ និងការកែសម្រួលបុព្វលាភ ត្រូវបានទទួល ស្គាល់នៅពេលដែលចំនួនទឹកប្រាក់ត្រូវបានយល់ព្រមជាមួយម្ចាស់បំណុលធានារ៉ាប់រង និងទទួលបានការអនុម័ត និង ការរៀងផ្ទាត់ពីក្រុមហ៊ុនធានារ៉ាប់រងបន្ត។ ជារៀងរាល់ឆ្នាំ គណៈគ្រប់គ្រងធ្វើការវាយតម្លៃលើតម្រូវការ និងប្រូបាប៊ីលី តេក្នុងការទទួលស្គាល់ទ្រព្យសកម្ម ឬបំណុលដែលពាក់ព័ន្ធនឹងការសងវិញ និងការកែសម្រួល ដោយផ្អែកលើ ស្ថានភាពនាការិយបរិច្ឆេទរាយការណ៍។

(២) បំណុលកិច្ចសន្យាធានារ៉ាប់រង

បំណុលកិច្ចសន្យាធានារ៉ាប់រង រួមមាន សំណងដែលនៅមិនទាន់ទូទាត់ ប្រាក់បម្រុងសំណងធានារ៉ាប់រងដែលបាន កើតឡើងប៉ុន្តែមិនទាន់ទទួលរបាយការណ៍ (“IBNR”) ប្រាក់បម្រុងបុព្វលាភធានារ៉ាប់រងមិនទាន់ចាត់ទុកជាចំណូល និងប្រាក់បម្រុងសម្រាប់ការខ្វះខាតបុព្វលាភ។

ក្រុមហ៊ុន វាស់វែងសំណងដែលនៅមិនទាន់ទូទាត់ ដោយផ្អែកទៅលើព័ត៌មានដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រង។ IBNR តំណាងឱ្យទុនបម្រុងសម្រាប់ករណីធានារ៉ាប់រងដែលបានកើតឡើងតែមិនទាន់បានរាយការណ៍ទៅក្រុមហ៊ុន។ ការពន្យារពេល អាចកើតមានទៅតាមការជូនដំណឹង និងការទូទាត់តាមប្រភេទនៃសំណង។ ដូច្នេះហើយ ទំហំ សំណងជាក់លាក់ក្នុងក្រោយ គឺមិនអាចដឹងច្បាស់លាស់នាការិយបរិច្ឆេទរាយការណ៍បានទេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៩ លទ្ធផលពីការធានារ៉ាប់រងទូទៅ (ត)

បំណុលនេះ ត្រូវបានគណនាភារិយបរិច្ឆេទរាយការណ៍ ដោយប្រើវិធីសាស្ត្រព្យាករណ៍សំណងតាមស្តង់ដារ គណនាបុព្វលាភដោយផ្អែកលើទិន្នន័យជាក់ស្តែង និងការសន្មតបច្ចុប្បន្នដែលអាចរាប់បញ្ចូលទាំងគម្លាតការប្រែប្រួល អវិជ្ជមាន។ បំណុលត្រូវបានលប់ទទួលស្គាល់នៅពេលដែលកាតព្វកិច្ចទូទាត់សំណង ត្រូវបានហួសកាលកំណត់ បដិសេធ ឬទុកជាមោឃៈ។

ប្រាក់បម្រុងបុព្វលាភធានារ៉ាប់រងមិនទាន់ចាត់ទុកជាចំណូល រួមមានចំណែកបុព្វលាភដែលបានទទួល ឬត្រូវទទួល ដែលពាក់ព័ន្ធនឹងហានិភ័យធានារ៉ាប់រង ដែលមិនទាន់ផុតកំណត់ភារិយបរិច្ឆេទរាយការណ៍។ សំវិធានធន ត្រូវបាន ទទួលស្គាល់នៅពេលដែលកិច្ចសន្យាធានារ៉ាប់រងបានចូលជាធរមាន និងត្រូវបានទូទាត់ និងចាត់ទុកថាជាចំណូល បុព្វលាភក្នុងរយៈពេលនៃកិច្ចសន្យា ស្របតាមលក្ខខណ្ឌនៃការធានារ៉ាប់រងដែលបានផ្តល់ជូនក្រោមកិច្ចសន្យាធានា រ៉ាប់រង។

ការសន្មតក្នុងការកំណត់បំណុលកិច្ចសន្យាធានារ៉ាប់រង

ការសន្មតចម្បងនៃការប៉ាន់ស្មានបំណុល គឺជាការអភិវឌ្ឍន៍ការទូទាត់សំណងនាពេលអនាគតរបស់ក្រុមហ៊ុន នឹងធ្វើ តាមគម្រោងស្រដៀងគ្នាទៅនឹងបទពិសោធន៍នៃការអភិវឌ្ឍន៍កាលពីគ្រាមុន។ ក្រុមហ៊ុនប្រើការរួមបញ្ចូលគ្នានៃវិធីសាស្ត្រ Bornhuetter-Ferguson methods និង Chain-Ladder methods ដើម្បីប៉ាន់ស្មានបំណុលកិច្ចសន្យាធានា រ៉ាប់រង។

អនុបាតការបាត់បង់រំពឹងទុក (“ELR”)

អនុបាតការបាត់បង់រំពឹងទុក ត្រូវបានប៉ាន់ស្មានដោយផ្អែកលើភាពជឿជាក់ជាមធ្យមនៃបទពិសោធន៍នៃអនុបាតការ បាត់បង់រំពឹងទុករបស់ក្រុមហ៊ុន និងឧស្សាហកម្ម។

ការធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុល (“LAT”)

ការធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុល ត្រូវបានអនុវត្តនាកាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីវាយតម្លៃពីភាព គ្រប់គ្រាន់នៃប្រាក់បម្រុងនៅក្នុងក្រុមហ៊ុន។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លទ្ធផលពីការធ្វើតេស្តភាពគ្រប់គ្រាន់ នៃបំណុល បានបង្ហាញថា បំណុលកិច្ចសន្យាធានារ៉ាប់រងដែលបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺមានភាព គ្រប់គ្រាន់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៩ លទ្ធផលពីការធានារ៉ាប់រងទូទៅ (ត)

ការវិភាគវេទយិកភាព

ក្រុមហ៊ុនបានរៀបចំការវិភាគលើភាពងាយរងផលប៉ះពាល់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅលើ ELR មានដូចខាងក្រោម៖

ការសន្មត	បម្រែបម្រួល	ផលប៉ះពាល់លើ		
		បំណុលកិច្ចសន្យា ធានារ៉ាប់រងដុល	បំណុលកិច្ចសន្យា ធានារ៉ាប់រងសុទ្ធ	ចំណេញ ឬខាត
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ELR	+0.៥%	(១៤.៨៧៨)	(១៦.៩៨១)	២.១០៣
ELR	-0.៥%	១៤.៨៧៨	១៦.៩៨១	(២.១០៣)

(៣) ទុនប្រាក់បម្រុងបុព្វលាភមិនទាន់ទទួលស្គាល់ជាចំណូល

ទុនប្រាក់បម្រុងបុព្វលាភមិនទាន់ទទួលស្គាល់ជាចំណូល គឺសំដៅលើចំណែកនៃបុព្វលាភសុទ្ធនៃកិច្ចសន្យាធានារ៉ាប់រងដែលបានបោះផ្សាយ ហើយទាក់ទងទៅនឹងរយៈពេលពុំទាន់ផុតកំណត់នៃកិច្ចសន្យាធានារ៉ាប់រង គិតត្រឹមចុងការិយបរិច្ឆេទហិរញ្ញវត្ថុ។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ វិធីសាស្ត្រខាងក្រោមត្រូវបានប្រើប្រាស់សម្រាប់គណនា UPR:

វិធីសាស្ត្រ ដែលប្រើប្រាស់ដើម្បីគណនាទុនបម្រុងសម្រាប់ទុនប្រាក់បម្រុងបុព្វលាភមិនទាន់ទទួលស្គាល់ជាចំណូលគឺ វិធីសាស្ត្រ ១/៣៦៥ថ្ងៃ។

(៤) ថ្លៃដើមនៃការទិញដែលបានពន្យារ (“DAC”)

ថ្លៃដើមផ្ទាល់ និងប្រយោលដែលកើតឡើងក្នុងអំឡុងកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលកើតចេញពីការទិញ ឬការបន្តកិច្ចសន្យាធានារ៉ាប់រងឡើងវិញ ត្រូវបានពន្យាររហូតដល់ថ្លៃដើមទាំងនោះ អាចប្រមូលមកវិញបាននៃបុព្វលាភនាពេលអនាគតពីកិច្ចសន្យាធានារ៉ាប់រង។ រាល់ថ្លៃដើមផ្សេងៗទាំងអស់ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលវាបានកើតឡើង។

បន្ទាប់ពីការទទួលស្គាល់លើកដំបូង ការចំណាយទាំងនេះត្រូវបានគេធ្វើរំលស់បែងចែកទៅតាមពេលវេលា យោងតាមបុព្វលាភដើមដែលបង្កើតប្រាក់ចំណូល។ រំលស់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

ថ្លៃដើមពន្យារនៃការទិញ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ត្រូវបានបង់រំលស់តាមរបៀបដូចគ្នាទៅនឹងការបង់រំលស់ទ្រព្យសកម្ម ហើយត្រូវបានកត់ត្រានៅក្នុងចំណេញ ឬខាត។

ឱនភាពនៃតម្លៃត្រូវបានពិនិត្យឡើងវិញ រៀងរាល់ការិយបរិច្ឆេទរបាយការណ៍នីមួយៗ ឬញឹកញាប់ជាងនេះនៅពេលដែលមានការបង្ហាញនូវឱនភាពកើតឡើង។ នៅពេលដែលចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញ តិចជាងតម្លៃយោង ការខាតបង់នៃឱនភាពតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ DAC ក៏ត្រូវបានពិចារណាក្នុងការធ្វើតេស្តនៃភាពគ្រប់គ្រាន់នៃបំណុលសម្រាប់គ្រប់ការិយបរិច្ឆេទផងដែរ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ព័ត៌មានគោលការណ៍គណនេយ្យជានានា (ត)

៣.៩ លទ្ធផលពីការធានារ៉ាប់រងទូទៅ (ត)

DAC ត្រូវបានឈប់ទទួលស្គាល់នៅពេលដែលកិច្ចសន្យាដែលពាក់ព័ន្ធត្រូវបានទូទាត់ ឬ លុបចោល។

(៥) ប្រាក់បម្រុងហានិភ័យមិនទាន់ផុតសុពលភាព

នាការិយបរិច្ឆេទនីមួយៗ ក្រុមហ៊ុនពិនិត្យមើលហានិភ័យមិនទាន់ផុតសុពលភាព ហើយធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុលត្រូវបានអនុវត្ត ដើម្បីកំណត់ថាតើមានការទាមទារសំណងលើសពីការរំពឹងទុក និងថ្លៃដើមពន្យារលើបុព្វលាភរ៉ាប់រងមិនទាន់ទទួលស្គាល់ជាចំណូល ដែរឬអត់។ ការគណនានេះប្រើការប៉ាន់ស្មានបច្ចុប្បន្ននៃលំហូរសាច់ប្រាក់កិច្ចសន្យានាពេលអនាគត (ធ្វើការពិចារណាលើអនុបាតនៃការខាតបង់នាពេលបច្ចុប្បន្ន) បន្ទាប់ពីបានពិចារណាពីផលចំណេញនៃការវិនិយោគ ដែលរំពឹងថានឹងកើតឡើងលើទ្រព្យសកម្មទាក់ទងនឹងបទប្បញ្ញត្តិបច្ចេកទេសធានារ៉ាប់រងទូទៅដែលពាក់ព័ន្ធ។ ប្រសិនបើការប៉ាន់ស្មានទាំងនេះបង្ហាញថា តម្លៃយោងនៃបុព្វលាភមិនទាន់ទទួលស្គាល់ជាចំណូល ដកថ្លៃដើមនៃការទិញដែលបានពន្យារ មានភាពមិនគ្រប់គ្រាន់ នោះកង្វះខាតត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតដោយត្រូវបង្កើតសំវិធានធនសម្រាប់ភាពគ្រប់គ្រាន់នៃបំណុល។

(៦) ទុនបម្រុងលើសំណងមិនទាន់ទូទាត់

ទុនបម្រុងលើសំណងមិនទាន់ទូទាត់ ត្រូវបានធ្វើឡើងសម្រាប់ចំណាយប៉ាន់ស្មានទៅលើសំណងដែលបានរាយការណ៍ប៉ុន្តែមិនបានទូទាត់ទាំងអស់ និងសម្រាប់សំណងដែលបានកើតឡើងតែមិនទាន់ទទួលបានរបាយការណ៍ គិតត្រឹមការិយបរិច្ឆេទនៃរបាយការណ៍ ដោយកាត់ចេញនូវទឹកប្រាក់ដែលរំពឹងថានឹងទាញបានមកវិញពីក្រុមហ៊ុនធានារ៉ាប់រងបន្តដោយប្រើប្រាស់ព័ត៌មានសុក្រិតបំផុតដែលមាន។ ការប៉ាន់ស្មានសំវិធានធនលើសំណងដែលមិនទាន់បានទូទាត់ទាក់ទងនឹងការព្យាករណ៍តាមរយៈបទពិសោធន៍ទាមទារសំណងនាពេលអនាគតរបស់ក្រុមហ៊ុន ដោយផ្អែកតាមបទពិសោធន៍ការទាមទារសំណងបច្ចុប្បន្ន។ តាមរយៈការព្យាករណ៍ទាំងនោះ អាចធ្វើឱ្យមានភាពមិនច្បាស់លាស់លើសមាសធាតុមួយចំនួន ហេតុដូច្នេះនេះ ការព្យាករណ៍សម្រាប់បទពិសោធន៍ទាមទារសំណងនាពេលអនាគត អាចខុសពីបទពិសោធន៍ទាមទារសំណងជាក់ស្តែង ដោយសារកម្រិតភាពមិនច្បាស់លាស់ក្នុងការព្យាករណ៍បទពិសោធន៍សំណងនាពេលអនាគត ផ្អែកលើបទពិសោធន៍សំណងដែលបានកើតឡើងពីមុន។

ភាពមិនប្រាកដប្រជានេះ កើតឡើងពីការផ្លាស់ប្តូរហានិភ័យមូលដ្ឋាន ការផ្លាស់ប្តូរការរីករាលដាលហានិភ័យ ពេលវេលានិងចំនួននៃការសងនូវសំណង ក៏ដូចជាភាពមិនប្រាកដប្រជាក្នុងការព្យាករណ៍ និងមូលដ្ឋាននៃការសន្មត។

(៧) បុព្វលាភធានារ៉ាប់រងបន្តដែលផ្ទេរចេញ

បុព្វលាភធានារ៉ាប់រងបន្តដែលផ្ទេរចេញ ត្រូវបានទទួលស្គាល់ដោយអនុលោមទៅតាមកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តផ្អែកទៅលើការទទួលបាននូវការបញ្ជាក់ពីក្រុមហ៊ុនធានារ៉ាប់រងបន្តដែលស្ម័គ្រចិត្ត និងតាមបែបបទមួយដែលស៊ីសង្វាក់គ្នាជាមួយការកត់ត្រាគណនេយ្យសម្រាប់ចំណូលបុព្វលាភ។ ការកាត់បន្ថយបុព្វលាភធានារ៉ាប់រងសម្រាប់ការធានារ៉ាប់រងបន្តមិនមានអនុភាពសមាមាត្រ ត្រូវបានចាត់ទុកជាចំណាយដោយអនុលោមទៅតាមគំរូនៃការធានារ៉ាប់រងបន្តដែលទទួលបាន។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ដើមទុន

ភាគហ៊ុនធម្មតា

ភាគហ៊ុនធម្មតា គឺជាឧបករណ៍មូលបត្រកម្មសិទ្ធិ។ ឧបករណ៍មូលបត្រកម្មសិទ្ធិ គឺជាកិច្ចសន្យាមួយដែលបង្ហាញពី ភស្តុតាងតម្លៃសេសសល់លើទ្រព្យសកម្មរបស់ក្រុមហ៊ុន បន្ទាប់ពីកាត់កងបំណុលទាំងអស់។ ភាគហ៊ុនធម្មតា ត្រូវបាន គេកត់ត្រានៅពេលដែលសាច់ប្រាក់បានទទួល ដកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់។ ភាគលាភលើ ភាគហ៊ុនធម្មតា ត្រូវបានទទួលស្គាល់នៅក្នុងមូលធនក្នុងគ្រាដែលបានប្រកាស។

៣.១១ ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

ប្រាក់តម្កល់តាមបទប្បញ្ញត្តិ តំណាងឱ្យទុនបម្រុងភាគពូកិច្ច និងសាច់ប្រាក់ដែលរក្សាជាមួយធនាគារជាតិនៃកម្ពុជា ដោយអនុលោមតាមច្បាប់ស្តីពីធានារ៉ាប់រង។ ប្រាក់បញ្ញើនេះមិនអាចប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានទេ ដូច្នេះហើយវាមិនត្រូវបានចាត់ទុកថាជាផ្នែកមួយនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល សម្រាប់គោលបំណងនៃ របាយការណ៍លំហូរសាច់ប្រាក់នោះទេ។

៣.១២ អត្ថប្រយោជន៍បុគ្គលិក

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

ភាគពូកិច្ចអត្ថប្រយោជន៍និយោជិតរយៈពេលខ្លីទាក់ទងនឹងប្រាក់ឈ្នួល ប្រាក់បៀវត្ស វិភាគទានសន្តិសុខសង្គម ប្រាក់រង្វាន់ប្រចាំឆ្នាំ ការឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួល ការឈប់សម្រាកឈឺ និងអត្ថប្រយោជន៍មិនមែន រូបិយវត្ថុត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលបុគ្គលិកបានផ្តល់សេវាកម្មរបស់ ពួកគេសម្រាប់ក្រុមហ៊ុន។

៤. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម ស.រ.ទ.ហ.អ.ក តម្រូវឱ្យប្រើប្រាស់ការប៉ាន់ប្រមាណ គណនេយ្យសំខាន់ៗ និងការសន្មតជាក់លាក់ដែលប៉ះពាល់ដល់បរិមាណដែលបានរាយការណ៍នៃទ្រព្យសកម្ម និង បំណុល និងការបង្ហាញទ្រព្យសកម្ម និងបំណុលដែលជាប់ពាក់ព័ន្ធនៅកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និង បរិមាណដែលបានរាយការណ៍នៃប្រាក់ចំណូល និងការចំណាយក្នុងអំឡុងពេលរបាយការណ៍។ ភាគីតម្រូវឱ្យ ក្រុមប្រឹក្សាភិបាលអនុវត្តការវិនិច្ឆ័យរបស់ពួកគេ ក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន ផងដែរ។ ទោះបីជាការប៉ាន់ស្មាន និងការវិនិច្ឆ័យទាំងនេះផ្អែកលើចំណេះដឹងដ៏ល្អបំផុតរបស់ក្រុមប្រឹក្សាភិបាលអំពី ព្រឹត្តិការណ៍ និងសកម្មភាពបច្ចុប្បន្នក៏ដោយលទ្ធផលជាក់ស្តែងអាចខុសគ្នា។

ផ្នែកសំខាន់ៗនៃការប៉ាន់ប្រមាណ ភាពមិនប្រាកដប្រជា និងការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលការណ៍ គណនេយ្យដែលមានឥទ្ធិពលជាសារវន្តក្នុងការកំណត់ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ក្នុងការិយបរិច្ឆេទរួម មានដូចខាងក្រោម៖

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៤. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ (ត)

៤.១ ការរំលស់ និងអាយុកាលប្រើប្រាស់នៃទ្រព្យសម្បត្តិ និងបរិក្ខារ

ដូចបានបង្ហាញក្នុងកំណត់សម្គាល់ ៣.២ នៃរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនបានពិនិត្យតម្លៃដែលនៅសល់ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់នៅក្នុងការិយបរិច្ឆេទរបាយការណ៍នីមួយៗ។ ការប៉ាន់ស្មានត្រូវបានប្រើប្រាស់ក្នុងការជ្រើសរើសវិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃនៅសល់។ ការប្រើប្រាស់ជាក់ស្តែងនៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៃទ្រព្យសម្បត្តិ និងបរិក្ខារ អាចខុសគ្នាពីការប៉ាន់ស្មានដែលបានប្រើប្រាស់ ដូចនេះរំលស់នាពេលអនាគតអាចនឹងត្រូវកែប្រែឡើងវិញ។

តម្លៃយោងរបស់ទ្រព្យសម្បត្តិ និងបរិក្ខាររបស់ក្រុមហ៊ុន ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៦ នៃរបាយការណ៍ហិរញ្ញវត្ថុ។

៤.២ ការវាស់វែងពន្ធលើប្រាក់ចំណូល

ការវិនិច្ឆ័យសំខាន់គឺត្រូវបានទាមទារក្នុងការកំណត់ការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនសម្រាប់ពន្ធបច្ចុប្បន្ន និងពន្ធពន្យារ ដោយសារតែការទទួលខុសត្រូវពន្ធចុងក្រោយសម្រាប់ក្រុមហ៊ុនទាំងមូលគឺមិនច្បាស់លាស់។ នៅពេលដែលលទ្ធផលចុងក្រោយនៃពន្ធដែលត្រូវបង់ត្រូវបានកំណត់ជាមួយអាជ្ញាធរពន្ធ បរិមាណអាចខុសពីការប៉ាន់ប្រមាណដំបូងនៃការបង់ពន្ធ។ ភាពខុសគ្នាបែបនេះអាចប៉ះពាល់ដល់ពន្ធបច្ចុប្បន្ន និងពន្យារក្នុងរយៈពេលដែលការកំណត់បែបនេះត្រូវបានធ្វើឡើង។ ក្រុមហ៊ុននឹងធ្វើការកែសម្រួលសម្រាប់ពន្ធបច្ចុប្បន្ន ឬពន្យារពេលទាក់ទងនឹងឆ្នាំមុនៗក្នុងរយៈពេលបច្ចុប្បន្នលើភាពខុសគ្នាទាំងនោះដែលកើតឡើង។

ការចំណាយលើពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុន ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២១ នៃរបាយការណ៍ហិរញ្ញវត្ថុ។

៤.៣ ការវាយតម្លៃលើបំណុលកិច្ចសន្យាធានារ៉ាប់រង

ចំពោះកិច្ចសន្យាធានារ៉ាប់រងមិនមែនអាយុជីវិតអាចចំណាយពេលជាក់លាក់មួយ មុនពេលការទូទាត់សំណងអាចតម្រូវឲ្យមានភាពប្រាកដប្រជា និងការវិនិច្ឆ័យសម្រាប់ប្រភេទនៃកិច្ចសន្យាធានារ៉ាប់រង ក្នុងការបង្កើតបានជា IBNR ដែលជាបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

ការចំណាយលើសំណងមិនទាន់ទូទាត់ ត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់វិធីសាស្ត្រព្យាករណ៍សំណងតាមរយៈការប៉ាន់ប្រមាណ។ វិធីសាស្ត្រទាំងនេះគឺប្រើនិន្នាការប្រវត្តិសាស្ត្រនៃការទូទាត់សំណងជាមូលដ្ឋានសម្រាប់ប៉ាន់ស្មានចំនួនទឹកប្រាក់សំណង ដែលនឹងត្រូវទូទាត់ នាពេលអនាគត។ ការបង្កើតនិន្នាការប្រវត្តិសាស្ត្រនៃការទូទាត់សំណងត្រូវបានធ្វើការវិភាគតាមឆ្នាំធានារ៉ាប់រង ប្រភេទអាជីវកម្មនិងភូមិសាស្ត្រ។ សំណងធំៗត្រូវបានដោះស្រាយដាច់ដោយឡែកពីគ្នា ដោយប្រើប្រាស់របាយការណ៍របស់ក្រុមហ៊ុនកែតម្រូវ ការខាតបង់ និងគំរូអភិវឌ្ឍន៍សំណងធំៗ។

ការវិនិច្ឆ័យបែបគុណភាពផ្សេងទៀតត្រូវការជាចាំបាច់ក្នុងការប៉ាន់ស្មាន ដោយសារតែភាពមិនទៀងទាត់មួយចំនួននៅតែមានដូចជា ផ្លាស់ប្តូរនូវអត្រាអតិផរណាស្ថានភាពសេដ្ឋកិច្ចការទាមទារសំណងអត្រាបិយប័ណ្ណបរទេសការប្រែប្រួលលក្ខខណ្ឌច្បាប់ និងដំណើរការនៃប្រតិបត្តិការ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៤. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ (ត)

៤.៣ ការវាយតម្លៃលើបំណុលកិច្ចសន្យាធានារ៉ាប់រង (ត)

ការវិនិច្ឆ័យស្រដៀងគ្នា ការប៉ាន់ប្រមាណនិងការសន្មតត្រូវបានប្រើនៅក្នុងការវាយតម្លៃនៃភាពគ្រប់គ្រាន់នៃបទប្បញ្ញត្តិសម្រាប់បុព្វលាភដែលមិនទទួលបាន។ ការវិនិច្ឆ័យក៏ត្រូវបានទាមទារក្នុងការកំណត់ថាតើលំនាំនៃសេវាធានារ៉ាប់រងដែលផ្តល់ដោយកិច្ចសន្យាតម្រូវឱ្យមានការបង់រំលស់បុព្វលាភដែលមិនទទួលបាននៅលើមូលដ្ឋានផ្សេងក្រៅពីការបែងចែកពេលវេលា។

៥. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់តម្កល់តាមបទប្បញ្ញត្តិនៅធនាគារជាតិនៃកម្ពុជា	៧០៦.៩៦៥	២.៨៣៧.០៥០	៧០៤.៨៥៧	២.៨៣៧.០៤៩

ប្រាក់តម្កល់តាមបទប្បញ្ញត្តិចំនួន ១០% នៃដើមទុនដែលបានចុះបញ្ជី ត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃកម្ពុជាដោយអនុលោមតាមមាត្រា ៥៣ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការធានារ៉ាប់រង ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ មាត្រា ១ នៃសារាចរលេខ ០០៩ សហវ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០២ និងមាត្រា ១៥ នៃប្រកាសលេខ ០៦១ ស្តីពីប្រាក់តម្កល់សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងរបស់អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ប្រាក់តម្កល់នេះមិនទទួលបានការប្រាក់ទេ ហើយនឹងត្រូវប្រគល់ត្រលប់មកវិញក្នុងករណីដែលក្រុមហ៊ុនបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រាក់តម្កល់តាមបទប្បញ្ញត្តិ ត្រូវបានធ្វើឡើងជាប្រាក់រៀល។

ប្រសូរ អ៊ិនស្ត្រូម៉ង់ ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៦. ប្រព័ន្ធសម្បត្តិ និងបរិក្ខារ

	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ ដុល្លារអាមេរិក	គ្រឿងបរិក្ខារ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០២៥						
ថ្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	២.៩៩៧	១៥.៦១០	៨.២០៤	៣៨.១២៣	៧៨.១៧០	១៤៣.១០៤
ការទិញបន្ថែម	-	-	៣៣៨	២.៦៥២	-	២.៩៩០
ការលុបចោល	(១.៥៨៣)	-	-	-	-	(១.៥៨៣)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១.៤១៤	១៥.៦១០	៨.៥៤២	៤០.៧៧៥	៧៨.១៧០	១៤៤.៥១១
រំលស់បង្គរ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	២.៨៨១	១៤.៦៨៩	៦.៧២០	៣២.២២៨	៦៦.១២០	១២២.៦៣៨
រំលស់	១១៧	៨២៧	៥៣៥	៤.៥៥៩	១២.០៥០	១៨.០៨៨
ការលក់ចេញ	(១.៥៨៤)	-	-	-	-	(១.៥៨៤)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១.៤១៤	១៥.៥១៦	៧.២៥៥	៣៦.៧៨៧	៧៨.១៧០	១៣៩.១៤២
តម្លៃយោងសុទ្ធ						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	-	៩៩	១.២៨៧	៣.៩៨៨	-	៥.៣៦៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ពាន់រៀល)	-	៣៧៧	៥.១៦៥	១៦.០០៤	-	២១.៥៤៦

ប្រសូរ អ៊ិនស្ត្រូម៉ង់ ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៦. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ ដុល្លារអាមេរិក	គ្រឿងបរិក្ខារ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០២៤						
ថ្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១.៥៨៣	១៦.០៦៣	៨.០៦៤	៣៧.៤០០	៧៨.១៧០	១៤១.២៨០
ការទិញបន្ថែម	១.៤១៤	-	៧៧៦	២.៥៨៨	-	៤.៧៧៨
ការលក់ចេញ	-	(៤៥៣)	(៦៣៦)	(១.៨៦៥)	-	(២.៩៥៤)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២.៩៩៧	១៥.៦១០	៨.២០៤	៣៨.១២៣	៧៨.១៧០	១៤៣.១០៤
រំលស់បង្គរ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១.៥៨៣	១៤.៤៤៨	៤.៧៦០	២៨.៩១៧	៥៣.១២៤	១០២.៨៣២
រំលស់	១.២៩៨	៦៩៤	២.៥០០	៥.១៧៦	១២.៩៩៦	២២.៦៦៤
ការលក់ចេញ	-	(៤៥៣)	(៥៤០)	(១.៨៦៥)	-	(២.៨៥៨)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២.៨៨១	១៤.៦៨៩	៦.៧២០	៣២.២២៨	៦៦.១២០	១២២.៦៣៨
តម្លៃយោងសុទ្ធ						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១១៦	៩៦១	១.៤៨៤	៥.៨៩៥	១២.០៥០	២០.៤៦៦
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ពាន់រៀល)	៤៦៧	៣.៧០៧	៥.៩៧៣	២៣.៧២៧	៤៨.៥០១	៨៦.៣៧៦

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៧. ទ្រព្យសកម្មអរូបី

	អាជ្ញាប័ណ្ណ កម្មវិធីសូហ្វ្វែរ ដុល្លារអាមេរិក	កម្មវិធីសូហ្វ្វែរ កំពុងអភិវឌ្ឍ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០២៥			
ថ្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៤៤៤.៥១៣	២៦៥.៤៥០	៧០៩.៩៦៣
ការទិញបន្ថែម	៧៦.០២៥	៣៩.៣១៣	១១៥.៣៣៨
ការផ្ទេរ	២៦៥.៤៥០	(២៦៥.៤៥០)	-
ការលុបចោល	(៣៧១.៨២៥)	-	(៣៧១.៨២៥)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៤១៤.១៦៣	៣៩.៣១៣	៤៥៣.៤៧៦
រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា	៣៨៣.១០២	-	៣៨៣.១០២
រំលស់	៤២.១៦១	-	៤២.១៦១
ការលុបចោល	(៣៥២.៥៧៥)	-	(៣៥២.៥៧៥)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៧២.៦៨៨	-	៧២.៦៨៨
តម្លៃយោង			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៣៤១.៤៧៥	៣៩.៣១៣	៣៨០.៧៨៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ពាន់រៀល)	១.៣៧០.៣៣៩	១៥៧.៧៦៣	១.៥២៨.១០២
	អាជ្ញាប័ណ្ណ កម្មវិធីសូហ្វ្វែរ ដុល្លារអាមេរិក	កម្មវិធីសូហ្វ្វែរ កំពុងអភិវឌ្ឍ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០២៤			
ថ្លៃដើម			
នាថ្ងៃទី១ ខែមករា	៤៤៤.៥១៣	១៨៤.២៥០	៦២៨.៧៦៣
ការទិញបន្ថែម	-	៨១.២០០	៨១.២០០
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤៤៤.៥១៣	២៦៥.៤៥០	៧០៩.៩៦៣
រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២៨៤.២៥១	-	២៨៤.២៥១
រំលស់	៩៨.៨៥១	-	៩៨.៨៥១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣៨៣.១០២	-	៣៨៣.១០២
តម្លៃយោង			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៦១.៤១១	២៦៥.៤៥០	៣២៦.៨៦១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ពាន់រៀល)	២៤៧.១៧៩	១.០៦៨.៤៣៧	១.៣១៥.៦១៦

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៨. ភតិសន្យា

ក្រុមហ៊ុនមានភតិសន្យា លើការជួលទីតាំងការិយាល័យជាមួយក្រុមហ៊ុន កម្ពុជា តេលា។ ការជួលការិយាល័យ ជាទូទៅមានរយៈពេលជួល ៥ឆ្នាំ ដោយមានជម្រើសបន្តការជួលឡើងវិញនៅពេលដល់ថ្ងៃកំណត់។ ការទូទាត់ភតិសន្យា ត្រូវបានចរចាឡើងវិញនៅចុងបញ្ចប់នៃរយៈពេលជួល ដើម្បីឆ្លុះបញ្ចាំងពីតម្លៃជួលទីផ្សារ។

កំណត់បង្ហាញខាងក្រោម គឺជាតម្លៃយោងនៃទ្រព្យសកម្មលើសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យាដែលបានទទួលស្គាល់ និងបម្រែបម្រួលក្នុងការិយបរិច្ឆេទ៖

ទ្រព្យសកម្មលើសិទ្ធិប្រើប្រាស់៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	-	-	២២៥.៨២១	៩២២.៤៧៩
បន្ថែម	២២៥.៨២១	៩០៥.៧៦៨	-	-
ផុតកាលកំណត់	-	-	(២២៥.៨២១)	(៩១៩.៣១៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤៥២	-	(៣.១៦២)
នាថ្ងៃទី៣១ ខែធ្នូ	២២៥.៨២១	៩០៦.២២០	-	-
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	-	-	១៨០.៦៥៦	៧៣៧.៩៨០
រំលស់	៤៥.១៦៤	១៨១.១៥៣	៤៥.១៦៥	១៨៣.៨៦៧
ផុតកាលកំណត់	-	-	(២២៥.៨២១)	(៩១៩.៣១៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៩០	-	(២.៥៣០)
នាថ្ងៃទី៣១ ខែធ្នូ	៤៥.១៦៤	១៨១.២៤៣	-	-
តម្លៃយោងសុទ្ធ				
នាថ្ងៃទី៣១ ខែធ្នូ	១៨០.៦៥៧	៧២៤.៩៧៧	-	-

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៨. ភតិសន្យា (ត)

បំណុលភតិសន្យា៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៤០.៧២៩	១៦៣.៤៤៥	-	-
រយៈពេលវែង	១៤៨.០៨៦	៥៩៤.២៧០	-	-
	<u>១៨៨.៨១៥</u>	<u>៧៥៧.៧១៥</u>	<u>-</u>	<u>-</u>

បម្រែបម្រួលបំណុលភតិសន្យា មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	-	-	៥៤.១៣៩	២២១.១៥៨
បន្ថែម	២២៥.៨២១	៩០៥.៧៦៨	-	-
ចំណាយការប្រាក់	១៩.៩៧៥	៨០.១២០	២.៨៤៧	១១.៥៩០
ការទូទាត់ភតិសន្យា				
- ប្រាក់ដើម	(៣៧.០០៦)	(១៤៨.៤៣១)	(៥៤.១៣៩)	(២២០.៤០០)
- ការប្រាក់	(១៩.៩៧៥)	(៨០.១២០)	(២.៨៤៧)	(១១.៥៩០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣៧៨	-	(៧៥៨)
នាថ្ងៃទី៣១ ខែធ្នូ	<u>១៨៨.៨១៥</u>	<u>៧៥៧.៧១៥</u>	<u>-</u>	<u>-</u>

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិត មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់លើទ្រព្យសកម្មលើសិទ្ធិប្រើប្រាស់				
(រួមបញ្ចូលក្នុងចំណាយទូទៅ				
និងរដ្ឋបាល)	៤៥.១៦៤	១៨១.១៥៣	៤៥.១៦៥	១៨៣.៨៦៧
ចំណាយការប្រាក់លើបំណុលភតិសន្យា	១៩.៩៧៥	៨០.១២០	២.៨៤៧	១១.៥៩០
	<u>៦៥.១៣៩</u>	<u>២៦១.២៧៣</u>	<u>៤៨.០១២</u>	<u>១៩៥.៤៥៧</u>

ប្រសូរ អ៊ិនស្ទ័រេន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៩. (ទ្រព្យសកម្មធានារ៉ាប់រងបន្ត)/បំណុលកិច្ចសន្យាធានារ៉ាប់រង

	២០២៥			២០២៤		
	ដុល ដុល្លារអាមេរិក	ធានារ៉ាប់រងបន្ត ដុល្លារអាមេរិក	សុទ្ធ ដុល្លារអាមេរិក	ដុល ដុល្លារអាមេរិក	ធានារ៉ាប់រងបន្ត ដុល្លារអាមេរិក	សុទ្ធ ដុល្លារអាមេរិក
ទ្រព្យសកម្មធានារ៉ាប់រងបន្តរយៈពេលខ្លី/បំណុលកិច្ចសន្យាធានារ៉ាប់រង						
ធានារ៉ាប់រងបន្តអាចប្រមូលមកវិញបានពីការខាតដែលបានបង់	-	-	-	-	(២.០១៦)	(២.០១៦)
សំណងបានកើតឡើងប៉ុន្តែមិនទាន់បានរាយការណ៍ (“IBNR”) (ក)	៥៩.៩៦១	(៣៩.២១១)	២០.៧៥០	៤២.០២៩	(២៥.៨២៣)	១៦.២០៦
សំណងដែលនៅមិនទាន់ទូទាត់ (ក)	៨៥៧	(៥១៤)	៣៤៣	៨.៩៧០	(៥.៣៨២)	៣.៥៨៨
ទុនបម្រុងបុព្វលាភដែលមិនទាន់ទទួលស្គាល់ជាចំណូល (ខ)	១៨០.០១៨	(១២០.៧១៤)	៥៩.៣០៤	១៤៨.១៧៤	(១០០.៦៧៥)	៤៧.៤៩៩
	២៤០.៨៣៦	(១៦០.៤៣៩)	៨០.៣៩៧	១៩៩.១៧៣	(១៣៣.៨៩៦)	៦៥.២៧៧
ទ្រព្យសកម្មធានារ៉ាប់រងបន្តរយៈពេលវែង/បំណុលកិច្ចសន្យាធានារ៉ាប់រង						
ទុនបម្រុងបុព្វលាភមិនទាន់ទទួលស្គាល់ជាចំណូល (ខ)	-	-	-	-	-	-
	២៤០.៨៣៦	(១៦០.៤៣៩)	៨០.៣៩៧	១៩៩.១៧៣	(១៣៣.៨៩៦)	៦៥.២៧៧
(សមមូលពាន់រៀល)	៩៦៦.៤៧៥	(៦៤៣.៨៤២)	៣២២.៦៣៣	៨០១.៦៧១	(៥៣៨.៩៣១)	២៦២.៧៤០

ប្រសូន អ៊ិនស្ទ័រេន ប.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៩. (ទ្រព្យសកម្មធានារ៉ាប់រងបន្ត)/បំណុលកិច្ចសន្យាធានារ៉ាប់រង (ត)

(ក) បម្រែបម្រួលសំវិធានធនលើសំណងដែលនៅមិនទាន់ទូទាត់ មានដូចខាងក្រោម៖

	២០២៥			២០២៤		
	ដុល	ធានារ៉ាប់រងបន្ត	សុទ្ធ	ដុល	ធានារ៉ាប់រងបន្ត	សុទ្ធ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា	៥០.៩៩៩	(៣១.២០៥)	១៩.៧៩៤	៤៧.៨៦១	(៣៤.១៤០)	១៣.៧២១
សំណងបានកើតឡើងក្នុងការិយបរិច្ឆេទ	៤៧.៦៧២	(៩.៦២៥)	៣៨.០៤៧	៥.២៣៤	២.៩៣៥	៨.១៦៩
សំណងបានបង់ក្នុងការិយបរិច្ឆេទ	(៣៧.៨៥៣)	១.១០៥	(៣៦.៧៤៨)	(២.០៩៦)	-	(២.០៩៦)
នាថ្ងៃទី៣១ ខែធ្នូ	៦០.៨១៨	(៣៩.៧២៥)	២១.០៩៣	៥០.៩៩៩	(៣១.២០៥)	១៩.៧៩៤
(សមមូលពាន់រៀល)	២៤៤.០៦៣	(១៥៩.៤១៦)	៨៤.៦៤៦	២០៥.២៧១	(១២៥.៦០០)	៧៩.៦៧១

ចំណាយលើសំណង រួមបញ្ចូលសំណងដែលបានបង់ក្នុងអំឡុងឆ្នាំ និងសំវិធានធនសម្រាប់ការចំណាយលើសំណងទាំងអស់ដែលបានប៉ាន់ស្មាន ដែលបានជូនដំណឹងប៉ុន្តែមិនទាន់បានទូទាត់នៅឡើយ ព្រមទាំងសំណងដែលបានកើតឡើងប៉ុន្តែមិនទាន់ទទួលបានរបាយការណ៍ នាការិយបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

(ខ) បម្រែបម្រួលនៃសំវិធានធនសម្រាប់បុព្វលាភមិនទាន់ទទួលស្គាល់ មានដូចខាងក្រោម៖

	២០២៥			២០២៤		
	ដុល	ធានារ៉ាប់រងបន្ត	សុទ្ធ	ដុល	ធានារ៉ាប់រងបន្ត	សុទ្ធ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា	១៤៨.១៧៤	(១០០.៦៧៥)	៤៧.៤៩៩	១៤៦.៨១៩	(១០២.៥៣៩)	៤៤.២៨០
បន្ទុកចំណាយក្នុងការិយបរិច្ឆេទ	៣១.៨៤៤	(២០.០៣៩)	១១.៨០៥	១.៣៥៥	១.៨៦៤	៣.២១៩
នាថ្ងៃទី៣១ ខែធ្នូ	១៨០.០១៨	(១២០.៧១៤)	៥៩.៣០៤	១៤៨.១៧៤	(១០០.៦៧៥)	៤៧.៤៩៩
(សមមូលពាន់រៀល)	៧២២.៤១២	(៤៨៤.៤២៥)	២៣៧.៩៨៧	៥៩៦.៤០០	(៤០៥.២១៧)	១៩១.១៨៣

ប្រសូន អ៊ិនស្ត្រូកុល ប.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៩. (ទ្រព្យសកម្មធានារ៉ាប់រងបន្ត)/បំណុលកិច្ចសន្យាធានារ៉ាប់រង (ត)

(គ) បម្រែបម្រួលនៃប្រាក់បម្រុងបុព្វលាភធានារ៉ាប់រង៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បម្រែបម្រួលទុនបម្រុងបុព្វលាភដែលមិនទាន់ទទួលស្គាល់ជាចំណូលសុទ្ធ	១១.៨០៥	៤៧.៣៥០	៣.២១៩	១៣.១០៥
ការកែតម្រូវបុព្វលាភដែលទទួលបាន	១១២.១៩៤	៤៥០.០១០	-	-
បម្រែបម្រួលនៃប្រាក់បម្រុងបុព្វលាភធានារ៉ាប់រងទទួលស្គាល់ ក្នុងចំណេញ ឬខាត	១២៣.៩៩៩	៤៩៧.៣៦០	៣.២១៩	១៣.១០៥

ការកែតម្រូវបុព្វលាភដែលទទួលបាន តំណាងឱ្យភាពខុសគ្នារវាងបម្រែបម្រួលនៃទុនបម្រុងបុព្វលាភដែលមិនទាន់ទទួលស្គាល់ជាចំណូលសុទ្ធ ដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំនួនដែលបានទទួលស្គាល់ក្នុងចំណេញ ឬខាតជាបម្រែបម្រួលទុនបម្រុងបុព្វលាភធានារ៉ាប់រង។

ការកែតម្រូវនេះ ភាគច្រើនពាក់ព័ន្ធនឹងភាពខុសគ្នានៃពេលវេលាក្នុងការទទួលស្គាល់បុព្វលាភ ការបែងចែកធានារ៉ាប់រងបន្ត ការប្តូរប្រភេទទុនបម្រុង និងប្រតិបត្តិការ ឬការកត់ត្រាដែលបង្កើតដោយប្រព័ន្ធ ដែលមិនត្រូវបានបង្ហាញដោយផ្ទាល់ក្នុងបម្រែបម្រួលនៃទុនបម្រុងបុព្វលាភដែលមិនទាន់ទទួលបានសុទ្ធ ដែលបានបង្ហាញក្នុងតារាងទុនបម្រុងបច្ចេកទេស។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១០. គណនីធានារ៉ាប់រង និងគណនីត្រូវទទួលផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីធានារ៉ាប់រងត្រូវទទួល				
គណនីធានារ៉ាប់រងត្រូវទទួលដុល	៣២.៣៥៩	១២៩.៨៥៧	២៧.១៥០	១០៩.២៧៩
គណនីត្រូវទទួលផ្សេងៗ				
បុរេប្រទាន និងចំណាយបង់មុន	១១.២៥៩	៤៥.១៨២	១២.២១៤	៤៩.១៦១
គណនីត្រូវទទួលផ្សេងៗ	២.៨១៨	១១.៣០៩	៨.៥៥៤	៣៤.៤៣០
	១៤.០៧៧	៥៦.៤៩១	២០.៧៦៨	៨៣.៥៩១
សរុប	៤៦.៤៣៦	១៨៦.៣៤៨	៤៧.៩១៨	១៩២.៨៧០
ដក៖ ការខាតបង់ឱនភាពនៃតម្លៃ				
គណនីធានារ៉ាប់រងត្រូវទទួលដុល	(៤៦៩)	(១.៨៨២)	(៣.០០៣)	(១២.០៨៧)
គណនីត្រូវទទួលផ្សេងៗ	(១០.០៥៨)	(៤០.៣៦៣)	(៧.៨៨៨)	(៣១.៧៤៩)
	(១០.៥២៧)	(៤២.២៤៥)	(១០.៨៩១)	(៤៣.៨៣៦)
គណនីត្រូវទទួលសរុប	៣៥.៩០៩	១៤៤.១០៣	៣៧.០២៧	១៤៩.០៣៤

បម្រែបម្រួលនៃការខាតបង់ឱនភាពនៃតម្លៃលើគណនីត្រូវទទួលផ្សេងៗ មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	១០.៨៩១	៤៣.៨៣៦	១០.៨៩១	៤៤.៤៩០
បន្ទុកចំណាយសម្រាប់ការិយបរិច្ឆេទ	២.១៧០	៨.៨៣៤	-	-
ការលុបចោល	(២.៥៣៤)	(១០.៥៣៤)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១០៩	-	(៦៥៤)
នាថ្ងៃទី៣១ ខែធ្នូ	១០.៥២៧	៤២.២៤៥	១០.៨៩១	៤៣.៨៣៦

១១. ការវិនិយោគផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើនៅធនាគារក្នុងស្រុក	១.៦៦៣.៣៩៥	៦.៦៧៥.២០៤	១.៣៥០.០០០	៥.៤៣៣.៧៥០
ការប្រាក់បង្គរដែលត្រូវទទួល	៥៩.២៣០	២៣៧.៦៩០	៥០.៣៧១	២០២.៧៤៣
	១.៧២២.៦២៥	៦.៩១២.៨៩៤	១.៤០០.៣៧១	៥.៦៣៦.៤៩៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១១. ការវិនិយោគផ្សេងៗ (ត)

ប្រាក់បញ្ញើនៅធនាគារក្នុងស្រុក តំណាងឱ្យប្រាក់បញ្ញើមានកាលកំណត់ដែលមានរយៈពេលកំណត់ ១២ខែ ហើយទទួលបានការប្រាក់តាមអត្រាចន្លោះពី ៣,៥០% ដល់ ៧,២៥% (២០២៤៖ ៤,៥០% ដល់ ៧,២៥%) ក្នុងមួយឆ្នាំ។

១២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងធនាគារ	៣.៥៦៨.៣៩៦	១៤.៣១៩.៩៧២	៤.៨០៤.៣៨០	១៩.៣៣៧.៦២៩
សាច់ប្រាក់ក្នុងដៃ	៤.៣២០	១៧.៣៣៧	៣.៦៣០	១៤.៦១១
	<u>៣.៥៧២.៧១៦</u>	<u>១៤.៣៣៧.៣០៩</u>	<u>៤.៨០៨.០១០</u>	<u>១៩.៣៥២.២៤០</u>

សាច់ប្រាក់ក្នុងធនាគារ រួមមានគណនីចរន្ត និងគណនីសន្សំ។ គណនីចរន្តនៅធនាគារក្នុងស្រុកទទួលបានការប្រាក់ក្នុងអត្រាចន្លោះពី ០,២៥% ទៅ ៤,៧៥% ក្នុងមួយឆ្នាំ (២០២៤៖ ០,២៥% ទៅ ៤,៧៥% ក្នុងមួយឆ្នាំ) ខណៈដែលគណនីសន្សំទទួលបានអត្រាប្រាក់ចន្លោះពី ០,២០% ដល់ ៣,២៥% (ឆ្នាំ ២០២៤៖ ០,២០% – ៣,២៥%) ក្នុងមួយឆ្នាំ។

១៣. ដើមទុន

ព័ត៌មានលម្អិតស្តីពីដើមទុនដោយផ្អែកលើអនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ចំនួនភាគហ៊ុននៅតម្លៃ		ចំនួនភាគហ៊ុននៅតម្លៃ	
	១៥ដុល្លារអាមេរិកក្នុងមួយហ៊ុន	ដុល្លារអាមេរិក	១៥ដុល្លារអាមេរិកក្នុងមួយហ៊ុន	ដុល្លារអាមេរិក
ភាគហ៊ុនធម្មតា បានចុះបញ្ជី				
បានបោះផ្សាយ និងបានបង់គ្រប់ចំនួន៖				
នាថ្ងៃទី១ ខែមករា	៧៣០.០០០	១០.៩៥០.០០០	៦៣០.០០០	៩.៤៥០.០០០
បោះផ្សាយក្នុងអំឡុងការិយបរិច្ឆេទ	-	-	១០០.០០០	១.៥០០.០០០
នាថ្ងៃទី៣១ ខែធ្នូ	<u>៧៣០.០០០</u>	<u>១០.៩៥០.០០០</u>	<u>៧៣០.០០០</u>	<u>១០.៩៥០.០០០</u>
សមមូលនឹងពាន់រៀល		<u>៤៣.៨០០.០០០</u>		<u>៤៣.៨០០.០០០</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៤. ប្រាក់កម្ចី

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	៨.១៣២	៣២.៦៣៤	១៨.៩៧០	៧៦.៣៥៤

ប្រាក់កម្ចីពីភាគីពាក់ព័ន្ធ គឺមិនមានទ្រព្យធានា និងមានអត្រាការប្រាក់ ១៤,៤% ក្នុងមួយឆ្នាំ ហើយត្រូវសងតាមការបង់រំលស់ប្រចាំខែ ក្នុងរយៈពេល ៤ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

បម្រែបម្រួលប្រាក់កម្ចីក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	១៨.៩៧០	៧៦.៣៥៤	២៨.៣៥៣	១១៥.៨២២
ចំណាយការប្រាក់	២.០៣២	៨.១៥០	៣.៤៩០	១៤.២០៨
ការប្រាក់ដែលបានបង់	(២.០៣២)	(៨.១៥០)	(៣.៤៩០)	(១៤.២០៨)
ការទូទាត់សងប្រាក់ដើម	(១០.៨៣៨)	(៤៣.៤៧១)	(៩.៣៨៣)	(៣៨.១៩៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២៤៩)	-	(១.២៧០)
នាថ្ងៃទី៣១ ខែធ្នូ	៨.១៣២	៣២.៦៣៤	១៨.៩៧០	៧៦.៣៥៤

១៥. គណនីធានារ៉ាប់រង និងគណនីត្រូវទូទាត់ផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីធានារ៉ាប់រងត្រូវទូទាត់				
បុព្វលាភធានារ៉ាប់រងបន្តត្រូវទូទាត់	៦៦.៨៤៣	២៦៨.២៤១	៥៤.៦០០	២១៩.៧៦៥
ចំណូលពន្យារ	៨៥.៩០៣	៣៤៤.៧២៩	-	-
កម្រៃជើងសារត្រូវទូទាត់	-	-	៧០	២៨២
	១៥២.៧៤៦	៦១២.៩៧០	៥៤.៦៧០	២២០.០៤៧
គណនីត្រូវទូទាត់ផ្សេងៗ				
គណនីត្រូវទូទាត់	៩.៨៦៣	៣៩.៥៨០	៩.៦៩២	៣៩.០១០
ពន្ធត្រូវទូទាត់ផ្សេងៗ	៨.១២១	៣២.៥៩០	៦.៦២៣	២៦.៦៥៨
ចំណាយបង្ក	១.៩៤២	៧.៧៩៣	៥៣០	២.១៣៣
គណនីត្រូវទូទាត់ផ្សេងៗ	១៣២	៥២៨	៣៥៤	១.៤២៥
	២០.០៥៨	៨០.៤៩១	១៧.១៩៩	៦៩.២២៦
	១៧២.៨០៤	៦៩៣.៤៦១	៧១.៨៦៩	២៨៩.២៧៣

ប្រធាន អ៊ិនស្ទ័រេន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៦. កម្រៃជើងសារ និងឈ្នួលកណ្តាល

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃជើងសារ និងឈ្នួលកណ្តាល	១១.៧៤៩	៤៧.១២៥	៣៩	១៥៩
ចំណាយលើធានារ៉ាប់រងផ្សេងៗ	២.៧៣៣	១០.៩៦២	២.២៨២	៩.២៩០
	១៤.៤៨២	៥៨.០៨៧	២.៣២១	៩.៤៤៩

១៧. ចំណាយទូទៅ និងរដ្ឋបាល

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និងចំណាយពាក់ព័ន្ធផ្សេងៗ	៨០៩.០៥៧	៣.២៤៥.១២៨	៦៩៦.៥៦៨	២.៨៣៥.៧២៨
ចំណាយរំលស់	១០៥.៤១៣	៤២២.៨១២	១៦៦.៦៨០	៦៧៨.៥៥៤
ចំណាយធានារ៉ាប់រង	៩១.៥០៩	៣៦៧.០៤៣	៨៧.៣២២	៣៥៥.៤៨៨
កម្រៃសេវាវិជ្ជាជីវៈ និងផ្នែកច្បាប់	៤៣.៨៣០	១៧៥.៨០២	៩១.៤៩៨	៣៧២.៤៨៨
ខាតពីការលុបចោលទ្រព្យសកម្មអរូបី	១៩.២៥០	៧៧.២១២	-	-
កម្រៃអច្ឆាបណ្ណ	១៨.៣៨៦	៧៣.៧៤៦	-	-
ចំណាយទំនាក់ទំនង	១៧.៣៨០	៦៩.៧១១	១៨.០៦២	៧៣.៥៣០
ចំណាយទីផ្សារ និងការផ្សព្វផ្សាយ	៩.៧០៤	៣៨.៩២៣	១២.០៣៣	៤៨.៩៨៦
ចំណាយទឹកភ្លើង	៧.៩១៧	៣១.៧៥៥	៧.៩៣៩	៣២.៣២០
កម្រៃសមាជិកភាព	៦.០០៨	២៤.០៩៨	៥.២២៨	២១.២៨៣
ចំណាយបំណុលត្រូវលុបចោល	៣.៦៧០	១៤.៧២០	-	-
ចំណាយធ្វើដំណើរ	៣.៤៩៨	១៤.០៣០	៣.០៨៦	១២.៥៦៣
ចំណាយលើវិភាគទានទៅកាន់				
និយ័តករធានារ៉ាប់រងកម្ពុជា	២.៨៤៩	១១.៤២៧	២.៥៣៦	១០.៣២៤
ចំណាយលើការជួសជុល និងថែទាំ	២.៨៤៧	១១.៤១៩	២.៧០៣	១១.០០៤
ចំណាយសម្ភារៈការិយាល័យ	២.៨០២	១១.២៣៩	៥.៣០៣	២១.៥៨៩
ចំណាយលើការបោះពុម្ព	២.១៩១	៨.៧៨៨	៨.៧៨១	៣៥.៧៤៧
ចំណាយលើការកម្សាន្ត	១.០៦៦	៤.២៧៦	៣.១៣៤	១២.៧៥៩
ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	-	-	៩៦	៣៩១
ចំណាយលើការផាកពិន័យ	-	-	៤៩៤	២.០១១
ចំណាយពន្ធផ្សេងៗ	២៣.៨២១	៩៥.៥៤៦	២៧.៥០១	១១១.៩៥៧
ចំណាយផ្សេងៗ	១៤.១៨៦	៥៦.៩០០	៣៦.៦៧០	១៤៩.២៨៤
	១.១៨៥.៣៨៤	៤.៧៥៤.៥៧៥	១.១៧៥.៦៣៤	៤.៧៨៦.០០៦

ប្រៀបធៀប អ៊ិនស៊ុរ៉ង់ ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៨. ចំណូលការប្រាក់

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការវិនិយោគផ្សេងៗ	៨៥.៦០១	៣៤៣.៣៤៦	១២២.៣៤៤	៤៩៨.០៦៣
សាច់ប្រាក់ក្នុងធនាគារ	៣៧.២១០	១៤៩.២៤៩	២៨.៦២៥	១១៦.៥៣២
	១២២.៨១១	៤៩២.៥៩៥	១៥០.៩៦៩	៦១៤.៥៩៥

១៩. ចំណូលផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីធានារ៉ាប់រងផ្សេងៗ	៥.៧៦០	២៣.១០៣	២៥.៨៨០	១០៥.៣៥៧

២០. ចំណាយការប្រាក់

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចី (កំណត់សម្គាល់ ១៥)	២.០៣២	៨.១៥០	៣.៤៩០	១៤.២០៨
ភតិសន្យា (កំណត់សម្គាល់ ៨)	១៩.៩៧៥	៨០.១២០	២.៨៤៧	១១.៥៩០
	២២.០០៧	៨៨.២៧០	៦.៣៣៧	២៥.៧៩៨

២១. ចំណាយពន្ធលើប្រាក់ចំណូល

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុព្វលាភដុល	៥៦៩.៧៩៣	២.២៨៥.៤៤០	៥០៧.១៧៣	២.០៦៤.៧០២
ពន្ធដែលបានគណនាតាមអត្រាពន្ធផ្លូវការ នៅកម្ពុជា ៥% (២០២៤៖ ៥%)	២៨.៤៩០	១១៤.២៧៣	២៥.៣៥៩	១០៣.២៣៦
ពន្ធដែលប្រមូលបានមកវិញពី ក្រុមហ៊ុនធានារ៉ាប់រងបន្ត	(២១.៥២២)	(៨៦.៣២៤)	(៨.៦៣១)	(៣៥.១៣៦)
ចំណាយពន្ធសរុប	៦៦.៧៦១	២៧.៩៨៩	១៦.៧០១	៦៨.១០០

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២១. ចំណាយពន្ធលើប្រាក់ចំណូល (ត)

យោងតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចត្រូវបង់ពន្ធដូចខាងក្រោម៖

- ពន្ធលើប្រាក់ចំណេញ ៥% នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបានក្នុងឆ្នាំសារពើពន្ធនោះ ទាក់ទិនទៅនឹងធានារ៉ាប់រង ឬធានារ៉ាប់រងបន្តនៃហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ពន្ធលើប្រាក់ចំណេញ ២០% នៃប្រាក់ចំណេញជាប់ពន្ធដែលមិនមែនជាសកម្មភាពធានារ៉ាប់រង ឬការធានារ៉ាប់រងបន្ត។

ពន្ធដែលបានមកពីក្រុមហ៊ុនធានារ៉ាប់រងបន្តបានបង្ហាញពន្ធនូវអត្រា ៥% លើបុព្វលាភដុលដែលស្នើពីក្រុមហ៊ុនធានារ៉ាប់រងបន្តដើម្បីផ្ទេរចេញនូវហានិភ័យធានារ៉ាប់រងបន្ត។

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុន គឺជាកម្មវត្ថុនៃការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ (“អ.ព.ជ”)។ ដោយសារតែការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការជាច្រើនប្រភេទ ត្រូវបានគេបកស្រាយផ្សេងៗគ្នា តួលេខដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចប្រែប្រួលនាកាលបរិច្ឆេទបន្ទាប់ ដោយអនុលោមទៅតាមការកំណត់ពន្ធចុងក្រោយរបស់ អ.ព.ជ។

បម្រែបម្រួលបំណុលពន្ធក្នុងគ្រា មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	១.១២៩	៤.៥៤៤	១.៣០៤	៥.៣២៧
ការបន្ថែម	៦.៩៦៨	២៧.៩៤៩	១៦.៧២៨	៦៨.១០០
ការទូទាត់	(៧.១៧៨)	(២៨.៧៩១)	(១៦.៩០៣)	(៦៨.៨១២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៤)	-	(៧១)
នាថ្ងៃទី៣១ ខែធ្នូ	៩១៩	៣.៦៨៨	១.១២៩	៤.៥៤៤

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២២. ចំណូលសរុបពីលើវិវត្តន៍ធានារ៉ាប់រង

លទ្ធផលពីការធានារ៉ាប់រងដោយផ្អែក

	ធានារ៉ាប់រង										
	ធានារ៉ាប់រង សុខភាព	ធានារ៉ាប់រង គ្រោះថ្នាក់ បុគ្គល	ធានារ៉ាប់រង ទោចក្រ យានយន្ត ផ្ទាល់ខ្លួន	ធានារ៉ាប់រង យានយន្ត ផ្ទាល់ខ្លួន	ធានារ៉ាប់រង យានយន្ត អាជីវកម្ម	ធានារ៉ាប់រង អគ្គីភ័យ	ចំណូល សាធារណៈ	ធានារ៉ាប់រង ផ្សេងៗ	ធានារ៉ាប់ រងវិស្វកម្ម	ធានារ៉ាប់រង តាមផ្លូវសមុទ្រ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២៥											
ចំណូលធានារ៉ាប់រង											
ចំណូលបុព្វលាភ	១៥.៦៥៤	១០៧.៨៨៤	២.៦៩៣	៤៩.៨៤១	១៩.៤១០	១៧៤.៣៤៣	២.២៣៥	៣.៣៨៩	២៥០	១៩៤.០៩៤	៥៦៩.៧៩៣
បុព្វលាភធានារ៉ាប់រងបន្តដុល	(៩.៣៩៣)	(៦៤.៧៣១)	(១.៦១៦)	(២៩.៩០៥)	(១១.៦៤៦)	(១២៣.០៨៨)	(១.៣៤១)	(២.០៣៣)	(១៤៩)	(១៨៦.៥៤៣)	(៤៣០.៤៤៥)
ចំណូលបុព្វលាភសុទ្ធ	៦.២៦១	៤៣.១៥៣	១.០៧៧	១៩.៩៣៦	៧.៧៦៤	៥១.២៥៥	៨៩៤	១.៣៥៦	១០១	៧.៥៥១	១៣៩.៣៤៨
បម្រែបម្រួលនៃប្រាក់បម្រុង បុព្វលាភធានារ៉ាប់រង	(៣.៣៦៦)	(៣៤.៣២០)	(១.០១៥)	(១៦.៥៣៨)	(៨.១៧៤)	(៤៨.៧៨៨)	(៥២៣)	(១.៧៣២)	(៨៨៩)	(៨.៦៥៤)	(១២៣.៩៩៩)
ចំណូលបុព្វលាភធានារ៉ាប់រងសុទ្ធ	២.៨៩៥	៨.៨៣៣	៦២	៣.៣៩៨	(៤១០)	២.៤៦៧	៣៧១	(៣៧៦)	(៧៨៨)	(១.១០៣)	១៥.៣៤៩
កម្រៃជើងសារពីការធានារ៉ាប់រងបន្ត	២.២៥៤	១៥.៥៣៣	៣៨៨	៧.១៧៧	២.៧៩៥	២២.០៧៥	៣២២	៤៨៨	(៥១)	២២.៥៣២	៧៣.៥១៣
ចំណូលធានារ៉ាប់រងផ្សេងៗ	៣	៣.៣៩៣	១៣	១០៨	១៨	១០៦	៨	៧	១	៦០	៣.៧១៧
ចំណូលពីអាជីវកម្មធានារ៉ាប់រងសរុប	៥.១៥២	២៧.៧៥៩	៤៦៣	១០.៦៨៣	២.៤០៣	២៤.៦៤៨	៧០១	១១៩	(៨៣៨)	២១.៤៨៩	៩២.៥៧៩
(សមមូលនឹងពាន់រៀល)	២០.៦៦៣	១១១.៣៤២	១.៨៥៧	៤២.៨៥០	៩.៦៣៨	៩៨.៨៦៣	២.៨១២	៤៧៧	(៣.៣៦១)	៨៦.១៩៤	៣៧១.៣៣៥

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២២. ចំណូលសរុបពីលើវិវត្តន៍ធានារ៉ាប់រង (ត)

លទ្ធផលពីការធានារ៉ាប់រងដោយផ្អែក (ត)

	ធានារ៉ាប់រង										
	ធានារ៉ាប់រង សុខភាព	ធានារ៉ាប់រង គ្រោះថ្នាក់ បុគ្គល	ទោចក្រ យានយន្ត ផ្ទាល់ខ្លួន	ធានារ៉ាប់រង យានយន្ត ផ្ទាល់ខ្លួន	ធានារ៉ាប់រង យានយន្ត អាជីវកម្ម	ធានារ៉ាប់រង អគ្គិភ័យ	ចំណូល សាធារណៈ	ធានារ៉ាប់រង ផ្សេងៗ	ធានារ៉ាប់ រងវិស្វកម្ម	ធានារ៉ាប់រង តាមផ្លូវសមុទ្រ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២៤											
ចំណូលធានារ៉ាប់រង											
ចំណូលបុព្វលាភ	១២.៦២៣	៧០.១៦៣	១.២៧៥	៣៥.៤២៩	២០.៦៧៤	១៤៨.៧៣៩	១.៥៧៤	៥.៩៤៩	១.៩៥១	២០៨.៧៩៦	៥០៧.១៧៣
បុព្វលាភធានារ៉ាប់រងបន្តដុល	(៧.៥៧៣)	(៤២.០៩៧)	(៧០៧)	(២១.២៥៨)	(១២.៤០៤)	(១០៧.៦៦២)	(៩៤៤)	(៤.១០៩)	(១.០០០)	(១៩៩.៣៨៩)	(៣៩៧.១៤៣)
ចំណូលបុព្វលាភសុទ្ធ	៥.០៥០	២៨.០៦៦	៥៦៨	១៤.១៧១	៨.២៧០	៤១.០៧៧	៦៣០	១.៨៤០	៩៥១	៩.៤០៧	១១០.០៣០
បម្រែបម្រួលនៃប្រាក់បម្រុង បុព្វលាភធានារ៉ាប់រង	(៦.០៨១)	១២.១២៣	(១.១១៦)	(៥.៤១៧)	(៣.០៤២)	១៥០	៧.២៣២	(២.៩២៤)	(៤.៨៤០)	៦៩៦	(៣.២១៩)
ចំណូលបុព្វលាភធានារ៉ាប់រងសុទ្ធ	(១.០៣១)	៤០.១៨៩	(៥៤៨)	៨.៧៥៤	៥.២២៨	៤១.២២៧	៧.៨៦២	(១.០៨៤)	(៣.៨៨៩)	១០.១០៣	១០៦.៨១១
កម្រៃជើងសារពីការធានារ៉ាប់រងបន្ត	១.៧៦៨	១០.០៩៦	១៧០	៥.០៩២	២.៩៧៧	២៣.៣៩៤	២២៧	៩២៧	២២៣	២៣.៩៤៨	៦៨.៨២២
ចំណូលធានារ៉ាប់រងផ្សេងៗ	-	៣៧	៧	៦៧	១៥	៩៥	៧	៣៨	-	៥៨	៣២៤
ចំណូលពីអាជីវកម្មធានារ៉ាប់រងសរុប	៧៣៧	៥០.៣២២	(៣៧១)	១៣.៩១៣	៨.២២០	៦៤.៧១៦	៨.០៩៦	(១១៩)	(៣.៦៦៦)	៣៤.១០៩	១៧៥.៩៥៧
(សមមូលនឹងពាន់រៀល)	៣.០០០	២០៤.៨៦១	(១.៥១០)	៥៦.៦៤០	៣៣.៤៦៤	២៦៣.៤៥៩	៣២.៩៥៩	(៤៨៤)	(១៤.៩២៤)	១៣៨.៨៥៦	៧១៦.៣២១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៣. ភាគីពាក់ព័ន្ធ

(ក) ប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធ

បន្ថែមពីលើការបង្ហាញទាក់ទងនឹងភាគីពាក់ព័ន្ធ ដែលបានលាតត្រដាងនៅកន្លែងផ្សេងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ត្រូវបានបង្ហាញដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក				
លោក ឈុន វណ្ណារ៉ា				
ដើមទុនបន្ថែម	-	-	៦០០.០០០	២.៤៦៦.០០០
លោក ឈុន សុភារក្ស				
ដើមទុនបន្ថែម	-	-	៤៥០.០០០	១.៨៤៩.៥០០
លោក ឈុន សុភារីត្ន				
ដើមទុនបន្ថែម	-	-	៤៥០.០០០	១.៨៤៩.៥០០
	-	-	១.៥០០.០០០	៦.១៦៥.០០០

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រងរួម				
មហានគរ ម.ក				
ចំណូលបុព្វលាភដុល	១០.៥១៤	៤២.១៧១	១០.២៤៥	៤២.១០៧
ចំណាយការប្រាក់	២.០៣២	៨.១៥០	៣.៤៩០	១៤.២០៨
ការទូទាត់សងការប្រាក់	២.០៣២	៨.១៥០	៣.៤៩០	១៤.២០៨
ការទូទាត់សងប្រាក់កម្ចី	១០.៨៣៨	៤៣.៤៧១	៩.៣៨៣	៣៨.១៩៨
ចំណូលការប្រាក់	-	-	២៥.១៩៣	១០៣.៥៤៣
គណនីត្រូវទទួល	-	-	១៨.១១៩	៧៤.៤៦៩
គណនីត្រូវទូទាត់	១.៥៣៦	៦.១៦២	-	-
	២៦.៩៥២	១០៨.១០៤	៦៩.៩២០	២៨៦.៧៣៣

(ខ) សមតុល្យជាមួយភាគីពាក់ព័ន្ធ

សមតុល្យជាមួយភាគីពាក់ព័ន្ធនៅក្នុងការិយបរិច្ឆេទនៃការរាយការណ៍ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១០ និង ១៥ នៃរបាយការណ៍ហិរញ្ញវត្ថុ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៣. តារាងព័ន្ធទ្រន់ (ត)

(គ) លាភការរបស់គណៈគ្រប់គ្រងសំខាន់ៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល និង អត្ថប្រយោជន៍ផ្សេងៗ	៥៤.៩៥៥	២២០.៤២៣	២៧.២៧៣	១១២.០៩២

គណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន សំដៅទៅលើក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់មួយចំនួនដែល
មានសិទ្ធិអំណាច និងការទទួលខុសត្រូវសម្រាប់ការធ្វើផែនការ ដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ក្រុមហ៊ុនដោយ
ផ្ទាល់ ឬដោយប្រយោល។

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលបំណងនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគទុនិក
ហើយទន្ទឹមគ្នានេះ ក៏ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដែលអាចកើតមានឡើងដោយសារការប្រែប្រួលនៃ
ទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល មានភារៈទទួលខុសត្រូវលើការកំណត់គោលបំណងនេះ និងគោលការណ៍ជាមូលដ្ឋាននៃការ
គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ហេតុនេះ គណៈគ្រប់គ្រងបង្កើតគោលការណ៍លម្អិត ដូចជាការកម្រិត
សិទ្ធិអំណាច ទំនួលខុសត្រូវលើការត្រួតពិនិត្យ ការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងដែនកំណត់នៃការ
ប្រឈមដោយអនុលោមតាមគោលបំណង និងគោលការណ៍ជាមូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ក្រុមហ៊ុនប្រឈមជាចម្បងនឹងហានិភ័យឥណទាន ហានិភ័យសន្ទនីយភាព និងលំហូរសាច់ប្រាក់ ហានិភ័យធានា
រ៉ាប់រង និងហានិភ័យធានារ៉ាប់រងបន្ត។ ព័ត៌មានស្តីពីការគ្រប់គ្រងហានិភ័យដែលពាក់ព័ន្ធ មានដូចខាងក្រោម៖

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើសមភាគីនៃឧបករណ៍ហិរញ្ញវត្ថុមិនបាន
បំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ ក្រុមហ៊ុនប្រឈមជាចម្បងនឹងហានិភ័យឥណទានពីគណនីត្រូវទទួល
នៃការលក់ដោយជំពាក់។ តាមគោលការណ៍របស់ក្រុមហ៊ុន គឺត្រូវឃ្លាំមើលជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់
សមភាគីទាំងនោះ ដើម្បីប្រាកដថាក្រុមហ៊ុនប្រឈមនឹងហានិភ័យឥណទានក្នុងកម្រិតតិចតួចបំផុត។

ការប្រឈមចម្បងរបស់ក្រុមហ៊ុនចំពោះហានិភ័យឥណទាន គឺកើតឡើងតាមរយៈគណនីធានារ៉ាប់រងត្រូវទទួលពី
អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យឥណទានលើការលក់ ដោយធានាថាអតិថិជនមានស្ថានភាព
ហិរញ្ញវត្ថុជ័រជឿ និងមានប្រវត្តិឥណទានល្អ។ ក្រុមហ៊ុនក៏ស្វែងរកការវិនិយោគទ្រព្យសកម្មសាច់ប្រាក់ប្រកបដោយ
សុវត្ថិភាព ហើយដែលអាចរកបានផលចំណេញពីស្ថាប័នហិរញ្ញវត្ថុដែលមានការទទួលស្គាល់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ក្រុមហ៊ុនកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនអាចទូទាត់បាន នៅពេលដែលការទូទាត់តាមកិច្ចសន្យាហួសកាលកំណត់ ហើយនៅពេលដែលព័ត៌មានផ្ទៃក្នុង ឬខាងក្រៅ បង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុមិនអាចប្រមូលបានមកវិញ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានលុបចោលនៅពេលដែលវាមិនរំពឹងថានឹងអាចទទួលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យា។

ការប្រឈមនឹងហានិភ័យឥណទាន និងទម្រង់នៃការប្រមូលផ្តុំហានិភ័យឥណទាន

ការប្រឈមនឹងហានិភ័យឥណទានអតិបរមារបស់ក្រុមហ៊ុន គឺត្រូវបានបង្ហាញដោយតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ។

ក្រុមហ៊ុន មិនបានរំពឹងទុកថា តម្លៃយោងដែលបានកត់ត្រានាចុងការិយបរិច្ឆេទរាយការណ៍នីមួយៗ នឹងខុសគ្នាពីតម្លៃដែលនឹងត្រូវបានទទួលស្គាល់ជាសារវន្តនោះទេ។

(ខ) ហានិភ័យសន្ទនីយភាព និងលំហូរសាច់ប្រាក់

ហានិភ័យសន្ទនីយភាព និងលំហូរសាច់ប្រាក់ គឺកើតឡើងពីការគ្រប់គ្រងរបស់ក្រុមហ៊ុនទៅលើដើមទុនបង្វិល។ វាគឺជាហានិភ័យមួយដែលក្រុមហ៊ុននឹងជួបប្រទះផលលំបាកក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដែលដល់កាលកំណត់ត្រូវសង

ក្រុមហ៊ុនគ្រប់គ្រងលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងការផ្តល់មូលនិធិដែលអាចប្រើប្រាស់បានយ៉ាងសកម្ម ដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសន្ទនីយភាព ក្រុមហ៊ុនរក្សាកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលឱ្យបានគ្រប់គ្រាន់ ដើម្បីគាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុន

(គ) ហានិភ័យនៃការធានា

ហានិភ័យការធានា រួមបញ្ចូលហានិភ័យនៃការចំណាយលើសំណងច្រើនជាងការរំពឹងទុក ដោយសារសំណងដោយចៃដន្យ និងភាពញឹកញាប់ ព្រមទាំងភាពធ្ងន់ធ្ងរ និងហានិភ័យនៃការផ្លាស់ប្តូរច្បាប់ ឬលក្ខខណ្ឌសេដ្ឋកិច្ច ឬឥរិយាបថដែលប៉ះពាល់ដល់ការកំណត់តម្លៃ និងលក្ខខណ្ឌនៃការធានារ៉ាប់រង និងធានារ៉ាប់រងបន្ត។ ក្រុមហ៊ុនព្យាយាមកាត់បន្ថយហានិភ័យការធានា ដោយរក្សាសមតុល្យភាព និងការបែងចែកអាជីវកម្មរវាងប្រភេទនៃជំនួញ និងដោយគោរពតាមគោលការណ៍ការធានា និងកំណត់ការប៉ាន់ស្មានដោយប្រុងប្រយ័ត្នចំពោះសំវិធានធនលើសំណង និងស្តង់ដារកម្រិតខ្ពស់ដែលត្រូវបានប្រើប្រាស់ដើម្បីធានាដល់ក្រុមហ៊ុនធានារ៉ាប់រងបន្ត។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យធានារ៉ាប់រង

ហានិភ័យធានារ៉ាប់រង រួមមានហានិភ័យដែលកើតឡើងពីការទាមទារសំណង ដែលខ្ពស់ជាងបរិមាណធម្មតា និង ហានិភ័យដែលកើតឡើងពីបម្រែបម្រួលលក្ខន្តិកៈនៃច្បាប់ ឬសេដ្ឋកិច្ច ឬផ្នែកណាមួយដែលប៉ះពាល់ដល់តម្លៃធានារ៉ាប់រង និងលក្ខខណ្ឌនៃការទទួលយកការធានារ៉ាប់រង ឬការធានារ៉ាប់រងបន្ត។

ក្រុមហ៊ុនព្យាយាមកាត់បន្ថយហានិភ័យធានារ៉ាប់រងតាមរយៈ ការលក់ផលិតផលធានារ៉ាប់រងច្រើនប្រភេទ និងអនុវត្ត គោលការណ៍ធានារ៉ាប់រងលើដែនកំណត់នៃការធានារ៉ាប់រងការគណនាដោយប្រុងប្រយ័ត្ននូវសំវិធានធនលើការទាមទារ សំណង និងវិធីដែលធានាដល់ក្រុមហ៊ុនធានារ៉ាប់រងបន្ត។

ហានិភ័យធានារ៉ាប់រងបន្ត កើតមានឡើងនៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងបន្ត មានស្ថានភាពហិរញ្ញវត្ថុផុយស្រួយ។ ហេតុដូច្នេះ វាមានផលវិបាកក្នុងការទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រងបន្តទាំងនេះ។ ដើម្បីកាត់បន្ថយហានិភ័យ ទាំងនេះ ក្រុមហ៊ុនវិភាគពីស្ថានភាពហិរញ្ញវត្ថុ និងពិនិត្យមើលកម្រិតឥណទានរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តនីមួយៗ ក្នុងកិច្ចសហការគ្នា និងពិនិត្យមើលប្រតិបត្តិការរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តនីមួយៗ ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងបន្តដទៃទៀត។

(១) ការសន្មត និងបម្រែបម្រួលនៃការសន្មត

ដំណើរការដែលត្រូវបានប្រើដើម្បីកំណត់ការសន្មត ក្នុងគោលបំណងធ្វើឱ្យការប៉ាន់ស្មាននៃលទ្ធផលមានភាព សុក្រឹតបំផុត។ ប្រភពទិន្នន័យដែលបានប្រើប្រាស់ជាព័ត៌មានសម្រាប់ការសន្មត គឺបានពីផ្នែកនៃក្រុមហ៊ុន ដោយផ្អែកលើការសិក្សាលម្អិតដែលត្រូវបានអនុវត្តជាទៀងទាត់។ ការសន្មតត្រូវបានត្រួតពិនិត្យដើម្បីធានាថា វាស្របនឹងព័ត៌មានដែលអាចអង្កេតបានផ្សេងៗទៀត។ ការសង្កត់ធ្ងន់បន្ថែមទៀតទៅលើនិន្នាការបច្ចុប្បន្ន នៅ ពេលដែលព័ត៌មានប្រវត្តិសាស្ត្រ មានមិនគ្រប់គ្រាន់សម្រាប់ការសន្មតជាក់លាក់ ត្រូវបានប្រើប្រាស់។

ប្រភេទនៃអាជីវកម្មធ្វើឱ្យមានការលំបាកយ៉ាងខ្លាំង ក្នុងការទស្សន៍ទាយជាមួយនឹងលទ្ធផលនៃការទាមទារ សំណងជាក់លាក់ណាមួយ និងការចំណាយចុងក្រោយ។ បណ្តឹងនៃការទាមទារសំណងដែលបានជូនដំណឹង នីមួយៗ ត្រូវបានវាយតម្លៃដោយផ្អែកលើករណីផ្សេងៗគ្នា ដោយយោងតាមកាលៈទេសៈ ព័ត៌មានដែលអាច រកបានពីអ្នកវាយតម្លៃលើការខាតបង់ និងភស្តុតាងប្រវត្តិសាស្ត្រនៃការអះអាងស្រដៀងគ្នា។ ការប៉ាន់ស្មានលើ ប្រភេទករណី ត្រូវបានត្រួតពិនិត្យឡើងវិញជាទៀងទាត់ ហើយក៏ត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលព័ត៌មានថ្មី កើតមានឡើង។ ផលប៉ះពាល់នៃធាតុជាច្រើនដែលទទួលរងនូវផលប៉ះពាល់ នៅពេលចំណាយចុងក្រោយនៃ ការខាតបង់ គឺពិបាកក្នុងការប៉ាន់ស្មាន។ បទប្បញ្ញត្តិ គឺផ្អែកលើព័ត៌មានដែលមាននៅក្នុងពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ បំណុលចុងក្រោយអាចខុសគ្នា ដោយសារលទ្ធផលនៃការវិវត្តជាបន្តបន្ទាប់។

ចំណាយលើសំណងដែលមិនទាន់សង និង IBNR ត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់វិធីសាស្ត្រស្ថិតិបន្ថែម លើតារាងវិវត្តនៃការទាមទារសំណងដែលបានបង់ និងកើតឡើងសម្រាប់ការិយបរិច្ឆេទគ្រោះថ្នាក់នីមួយៗ ដោយផ្អែកលើការវិវត្តនាការិយបរិច្ឆេទពីមុន និងសមាមាត្រនៃការខាតបង់ដែលបានរំពឹងទុក។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យធានារ៉ាប់រង (ត)

វិធីសាស្ត្រសំខាន់ៗ រួមមាន៖

- វិធីសាស្ត្រខ្សែរសង្វាក់លេខបន្តៗគ្នា ដែលប្រើស្ថិតិនៃការខាតបង់ និងការខាតបង់ដែលកើតឡើងជាច្រើនឆ្នាំកន្លងមក ដើម្បីប៉ាន់ប្រមាណការទាមទារសំណងចុងក្រោយ។
- វិធីសាស្ត្រសមាមាត្រដែលបានរំពឹងទុកពីការខាតបង់ ដែលប្រើប្រាស់ពីការរំពឹងទុករបស់ក្រុមហ៊ុនអំពីអនុបាតពីការខាតបង់ និងគំរូបទពិសោធន៍ពីទីផ្សារកំពុងរីកចម្រើនផ្សេងៗទៀតនៅអាស៊ី។

វិធីសាស្ត្របន្ថែមលើការប្រើប្រាស់ព័ត៌មានការទាមទារសំណង បានអភិវឌ្ឍន៍ក្នុងឆ្នាំកន្លងមកសន្មតថា លំនាំនៃការអភិវឌ្ឍការអះអាង ព័ត៌មានអភិវឌ្ឍន៍ ការទាមទារក្នុងឆ្នាំកន្លងមក នឹងកើតឡើងម្តងទៀតនាពេលអនាគត។ មូលហេតុនៃបញ្ហានេះ អាចមិនមែនជាករណីដែលអាចកំណត់អត្តសញ្ញាណ ត្រូវបានអនុញ្ញាតដោយការកែប្រែវិធីសាស្ត្រដោយហេតុផលរួមមាន៖

- បម្រែបម្រួលនៅក្នុងដំណើរការ ដែលអាចជះឥទ្ធិពលដល់ការអភិវឌ្ឍ ការកត់ត្រានៃសំណងដែលបានបង់ និងកើតឡើង (ដូចជាបម្រែបម្រួលនីតិវិធីនៃការទាមទារសំណង)
- និន្នាការសេដ្ឋកិច្ច ច្បាប់ នយោបាយ និងសង្គម (ជាលទ្ធផលមានភាពខុសគ្នាពីកម្រិតអតិផរណាដែលបានរំពឹងទុក) និង
- បម្រែបម្រួលអាជីវកម្មចម្រុះ (បម្រែបម្រួលលទ្ធផល រួមទាំងផលប៉ះពាល់នៃការខាតបង់ធ្ងន់ធ្ងរ)។

ការសន្មត

ការសន្មតដែលមានឥទ្ធិពលធំបំផុតលើការវាស់វែងនៃបទប្បញ្ញត្តិកិច្ចសន្យាធានារ៉ាប់រង គឺលំនាំនៃការទាមទារសំណង ដែលត្រូវបង់សំណងទម្រង់នៃការទាមទារសំណងដែលមានការកើតឡើង និងសមាមាត្រនៃការខាតបង់ដែលបានរំពឹងទុកក្នុងការិយបរិច្ឆេទគ្រោះថ្នាក់ថ្មីៗ នេះ។ ទាំងនេះត្រូវបានប្រើប្រាស់សម្រាប់វាយតម្លៃការប៉ាន់ស្មានដ៏ល្អបំផុតរបស់ IBNR ដោយការិយបរិច្ឆេទគ្រោះថ្នាក់ និងសម្រាប់បទប្បញ្ញត្តិហានិភ័យដែលមិនទាន់មាន ទាំងផលចំណេញសុទ្ធ និងមូលដ្ឋាននៃការធានារ៉ាប់រង។ ការទាមទារសំណងលើអាជីវកម្មគ្រប់ប្រភេទ មិនត្រូវបានគេបញ្ចុះតម្លៃនោះឡើយ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យធានារ៉ាប់រង (ត)

(២) ភាពងាយរងផលប៉ះពាល់

ការទូទាត់សំណងលើបំណុលធានារ៉ាប់រងទូទៅ មានវេទយឹកភាពចំពោះការសន្មតសំខាន់ៗ នៅក្នុងតារាងខាងក្រោម។ វាមិនមានលទ្ធភាពក្នុងការកំណត់នូវបម្រែបម្រួលបរិមាណវេទយឹកភាព ចំពោះការសន្មតជាក់លាក់ ដូចជាបម្រែបម្រួលផ្នែកច្បាប់ ឬភាពមិនច្បាស់លាស់នៅក្នុងដំណើរការប៉ាន់ស្មាន។

ការវិភាគខាងក្រោម ត្រូវបានអនុវត្តសម្រាប់ចលនាផ្លាស់ប្តូរ ដែលអាចផ្លាស់ប្តូរទៅបានដោយសមហេតុផលក្នុងការសន្មតសំខាន់ៗជាមួយនឹង ការសន្មតផ្សេងទៀតទាំងអស់ថេរ ដែលបង្ហាញពីផលប៉ះពាល់លើបំណុលដុល និងប្រាក់ចំណេញសុទ្ធមុនបង់ពន្ធ និងមូលធន។ ការជាប់ទាក់ទងគ្នានៃការសន្មត នឹងមានឥទ្ធិពលជាសារវន្ត ក្នុងការកំណត់ការទូទាត់បំណុលចុងក្រោយ ប៉ុន្តែដើម្បីបង្ហាញពីផលប៉ះពាល់ដោយសារបម្រែបម្រួលការសន្មត ដោយឈរលើមូលដ្ឋានបុគ្គល។ គួរកត់សម្គាល់ថា បម្រែបម្រួលនៃការសន្មតទាំងនេះមិនមែនជាលីនេអ៊ែរ (non-linear)។ វិធីសាស្ត្រដែលត្រូវបានប្រើ ដើម្បីទទួលបានព័ត៌មាន និងការសន្មតសំខាន់ៗ មិនបានផ្លាស់ប្តូរនាការិយបរិច្ឆេទពីគ្រាមុននោះទេ។

(ង) ហានិភ័យធានារ៉ាប់រងបន្ត

ហានិភ័យនៃការធានារ៉ាប់រងបន្តកើតឡើង នៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងបន្តមានស្ថានភាព ហិរញ្ញវត្ថុមិនរឹងមាំ ដូច្នេះវាមានការលំបាកក្នុងការទាមទារសំណងនៃការធានារ៉ាប់រងបន្តពីក្រុមហ៊ុនធានារ៉ាប់រងបន្តនោះ។ ដើម្បីកាត់បន្ថយហានិភ័យនេះ ក្រុមហ៊ុនត្រូវធ្វើការវិភាគពីស្ថានភាពហិរញ្ញវត្ថុ និងពិចារណាលើចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តនីមួយៗ ដែលក្រុមហ៊ុនធានារ៉ាប់រងបន្តនោះមានប្រតិបត្តិការជាមួយ និងដាក់អាជីវកម្មធានារ៉ាប់រងបន្ត ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងបន្តផ្សេងៗទៀត។

២៥. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធនៅក្នុងប្រទេសកម្ពុជា គឺត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើននិងមានភាពផ្លាស់ប្តូរជាញឹកញាប់នៃបទប្បញ្ញត្តិដែលមានភាពមិនច្បាស់លាស់ប្រឈមគ្នានឹងទាមទារអោយមានការបកស្រាយបន្ថែម។ ជាញឹកញាប់ការបកស្រាយខុសគ្នាកើតមាន ក្នុងចំណោមអាជ្ញាធរពន្ធ និងយុត្តាធិការ។ ពន្ធត្រូវតែត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរ ដែលអនុញ្ញាតដោយច្បាប់ក្នុងការប្រតិបត្តិការផាកពិន័យធ្ងន់ធ្ងរ ការពិន័យព្រហ្មទណ្ឌ និងការពិន័យលើការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា បំណុលពន្ធត្រូវបានផ្តល់យ៉ាងគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិនៃពន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរដែលពាក់ព័ន្ធអាចមានការបកស្រាយផ្សេងគ្នាហើយ ផលប៉ះពាល់អាចមានភាពជាសារវន្ត។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៦. ការគ្រប់គ្រងមូលធន

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុន គឺដើម្បីធានាថាក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ព្រមទាំងបង្កើននូវអត្ថប្រយោជន៍ជាអតិបរមាដល់ភាគទុនិក។ យុទ្ធសាស្ត្រទូទៅរបស់ក្រុមហ៊ុន គឺពុំមានការផ្លាស់ប្តូរនោះទេ គិតចាប់ពីការិយបរិច្ឆេទគ្រាមុន។

ក្រុមហ៊ុនត្រូវបានតម្រូវឱ្យរក្សាកម្រិតសាធនភាព យ៉ាងតិចក្នុងកម្រិតអប្បបរមានៃ ១២០% ដែលបានកំណត់ដោយនិយ័តករធានារ៉ាប់រងកម្ពុជា (“ន.ធា.ក”) ហើយក្រុមហ៊ុនរក្សាកម្រិតសាធនភាពដែលបានកំណត់ចំនួន ១៦៣% គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ នេះគឺជាគោលនយោបាយក្រុមហ៊ុន ដើម្បីរក្សាដើមទុនគ្រប់គ្រាន់ និងបំពេញតាមតម្រូវការដើមទុនអប្បបរមាដោយអនុលោមតាមប្រកាសលើកម្រិតសាធនភាពនៃក្រុមហ៊ុនធានារ៉ាប់រង ចេញផ្សាយដោយ ន.ធា.ក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

២៧. តួលេខប្រៀបធៀប

តួលេខមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រៀបធៀប និងការបង្ហាញកំណត់សម្គាល់ដែលត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីឱ្យមានភាពសមស្របទៅតាមការបង្ហាញគណនីនៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។ អ្នកគ្រប់គ្រងជឿជាក់ថា ការចាត់ថ្នាក់ឡើងវិញទាំងនេះ នឹងឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរឡើងនូវលក្ខណៈនៃប្រតិបត្តិការទាំងនោះ។

សេចក្តីសង្ខេបនៃការប្រែប្រួលដែលកើតចេញពីការចាត់ថ្នាក់ឡើងវិញ ត្រូវបានបង្ហាញដូចខាងក្រោម៖

របាយការណ៍លំហូរសាច់ប្រាក់

		២០២៤	
	ដូចបានបង្ហាញពីមុន ដុល្លារអាមេរិក	ផលប៉ះពាល់ពីការចាត់ ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ដូចបានចាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ			
ចំណូលការប្រាក់ដែលបានទទួល	-	១៧៣.២៧២	១៧៣.២៧២
ការប្រាក់ដែលបានបង់សម្រាប់បំណុលកតិសន្យា	-	(២.៨៤៧)	(២.៨៤៧)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការប្រាក់ដែលទទួលបាន	១៧៣.២៧២	(១៧៣.២៧២)	-
ការទូទាត់បំណុលកតិសន្យា - ប្រាក់ដើម	-	(៥៤.១៣៩)	(៥៤.១៣៩)
ការទូទាត់បំណុលកតិសន្យា	(៥៦.៩៨៦)	៥៦.៩៨៦	-

២៨. ព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីចុងការិយបរិច្ឆេទ

ពុំមានព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីចុងការិយបរិច្ឆេទឡើយ។

ប្រធាន អ៊ុនស្កែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៩. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានអនុម័តឱ្យ
បោះផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

លេខយោង៖ GA/0038/0326/P036-0089/KMT

**របាយការណ៍សវនកម្មរងករាជ្យជូនចំពោះភាគទុនិកនៃ
ក្រុមហ៊ុន ប្រូស្ទរ អ៊ិនស្ទរេន ម.ក**

របាយការណ៍ស្តីពីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប្រូស្ទរ អ៊ិនស្ទរេន ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងរបាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត ដូចដែលបានបង្ហាញពីទំព័រទី៧ ដល់ ទី៤៨។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.ស.អ.ក”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល គឺមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

មូលដ្ឋាននៃមតិសវនកម្ម

ឯករាជ្យភាព

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុន ដោយអនុលោមទៅតាម ក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា “ក្រមសីលធម៌អន្តរជាតិ”) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពដែលមានការទទួលខុសត្រូវជាសាធារណៈ និងតាមតម្រូវការក្រមសីលធម៌ដែលទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំ បានបំពេញទំនួលខុសត្រូវក្នុងផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមតម្រូវការទាំងនេះ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនគណនេយ្យករជំនាញមួយផ្សេងទៀត ដែលបានចេញរបាយការណ៍សវនកម្មនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលបានបញ្ចេញមតិសវនកម្មថារបាយការណ៍ហិរញ្ញវត្ថុទាំងនោះមានភាពត្រឹមត្រូវ។

ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកររបស់យើងខ្ញុំដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនោះទេ។

មតិសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនគ្របដណ្តប់លើព័ត៌មានផ្សេងៗ ហើយយើងខ្ញុំក៏មិនបញ្ចេញមតិសន្និដ្ឋានធានាណាមួយដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬការយល់ដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬមានបង្ហាញនូវការរាយការណ៍ខុសជាសារវន្ត។

ប្រសិនបើផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្តលើព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តទៅលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំចាំបាច់ត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទាញចំណាប់អារម្មណ៍លើបញ្ហា - ក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍លើកំណត់សម្គាល់ ២.១ នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបានពិពណ៌នាអំពីក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុ ដែលបានប្រើប្រាស់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលមានដូចជា ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលបានអនុវត្តដោយ និងវិធានការគណនេយ្យ និងសវនកម្ម (“ន.គ.ស”) សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា។ ក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុនេះ មានលក្ខណៈខុសគ្នាមួយចំនួនពីស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដែលចេញផ្សាយដោយ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ដូចដែលបានពិពណ៌នានៅក្នុងកំណត់សម្គាល់ ២.១។ មតិរបស់យើងខ្ញុំ មិនត្រូវបានកែប្រែទាក់ទងនឹងបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មានភារៈទទួលខុសត្រូវលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ដោយអនុលោមទៅតាម ស.រ.ទ.ហ.អ.ក។ ក្រុមប្រឹក្សាភិបាល ក៏ទទួលខុសត្រូវផងដែរ ចំពោះការត្រួតពិនិត្យផ្ទៃក្នុងដែលក្រុមប្រឹក្សាភិបាលកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឱ្យជឿជាក់ពីការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬភ័ន្តច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងបិទអាជីវកម្មរបស់ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យណាមួយក្រៅពីធ្វើបែបនេះ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងដែលសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ និងផ្តល់នូវរបាយការណ៍សវនករ ដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងក្នុងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា សវនកម្មដែលធ្វើឡើងដោយអនុលោមទៅតាម ស.ស.អ.ក តែងរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើង ដោយសារការក្លែងបន្លំ ឬភ័ន្តច្រឡំ ត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើការរាយការណ៍ខុសតែមួយ ឬរួមបញ្ចូលគ្នា ត្រូវបានរំពឹងថានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយពឹងផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាម ស.ស.អ.ក យើងខ្ញុំត្រូវឱ្យអនុវត្តនូវការវិនិច្ឆ័យដែលប្រកបដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់ និងវាយតម្លៃហានិភ័យនៃការរាយការណ៍ខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ រៀបចំ និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានសម្រាប់ធ្វើការបញ្ជាក់មតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការរាយការណ៍ខុសដែលកើតឡើងពីការភ័ន្តច្រឡំ ដោយសារការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា បំណកស្រាយមិនពិត ឬការបំពានលើនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

- ស្វែងយល់អំពីនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យ សម្រាប់និរន្តរភាពអាជីវកម្មរបស់ក្រុមប្រឹក្សាភិបាល និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនច្បាស់លាស់ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចធ្វើឱ្យមានភាពមិនប្រាកដប្រជាជាសារវន្ត ទៅលើលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនច្បាស់លាស់ជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ទៅលើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬប្រសិនបើការបង្ហាញព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវធ្វើការកែប្រែមតិសវនកម្មរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍នានាតាមលក្ខណៈដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនក្រុមប្រឹក្សាភិបាល ក្នុងចំណោមបញ្ហាផ្សេងៗ ស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលរួមមានចំណុចខ្វះខាតនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **បេកឃីរ ផលលី (ខេមបូឌា) ឯ.ក**



ឧកញ៉ា Tan Khee Meng

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៖ 30 MAR 2026